



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី២១ លេខ៤៦

ត្រីមាសទី០២ ឆ្នាំ២០២១

**ព័ត៌មាន**

ជួយចេញពី

**ទីស្តីការគណៈរដ្ឋមន្ត្រី**

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស

# ក មាតិកា

## I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

### ព្រះរាជក្រឹត្យ

|          |                                                                                                                                                                                                             |      |
|----------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------|
| ៤-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦២៥ ស្តីពី ការតែងតាំងឯកឧត្តម <b>សិត ខន</b> ជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ <b>ជា ស៊ីម</b> កំចាយមារ នៃក្រសួងអប់រំ យុវជន និងកីឡា                                               | ៥៥៩៧ |
| ៤-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦២៦ ស្តីពី ការតែងតាំងឯកឧត្តម <b>ខេត ជានី</b> ជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៃក្រសួងអប់រំ យុវជន និងកីឡា                                                       | ៥៥៩៨ |
| ៤-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦២៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម <b>ហេង ចាន់ធឿន</b> ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព របស់ក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក | ៥៥៩៩ |
| ៤-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦២៨ ស្តីពី សមាហរណកម្មក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង- រដ្ឋបាល ចំនួន ១០រូប ទៅជាក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់មន្ត្រីរាជការ           | ៥៦០០ |
| ៧-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦២៩ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតឈ្មោះ <b>ហ៊ុំ ស្រី</b> ភេទប្រុស ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ                                                     | ៥៦០២ |
| ៧-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦៣០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម <b>ប្រាក់ សុផេង</b> ជាទីប្រឹក្សាក្រសួងទេសចរណ៍ មានឋានៈស្មើ អនុរដ្ឋលេខាធិការ                                                         | ៥៦០៣ |
| ៧-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦៣១ ស្តីពី ការផ្តល់គោរមងារលោក <b>លី សុខថៃ</b> ជា អ្នកឧកញ៉ា                                                                                                                      | ៥៦០៤ |
| ៧-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦៣២ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក <b>លីវ ស៊ុនកៅ</b> (LIU, XIUGAO) ជនជាតិចិន សញ្ជាតិចិន                                                                  | ៥៦០៥ |
| ៧-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦៣៣ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក <b>វ៉ឺ វ៉ឺ</b> (WEI, WEI) ជនជាតិចិន សញ្ជាតិចិន                                                                        | ៥៦០៦ |
| ៧-៩-២០២១ | -ព្រះរាជក្រឹត្យ នស/រកត/០៩២១/៦៣៤ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក <b>ហ៊ី យ៉ានមីង</b> (HE, YANMING) ជនជាតិចិន សញ្ជាតិចិន                                                                 | ៥៦០៧ |

II~រាជរដ្ឋាភិបាល

អនុក្រឹត្យ

|           |                                                                                                                |      |
|-----------|----------------------------------------------------------------------------------------------------------------|------|
| ២៦-៨-២០២១ | -អនុក្រឹត្យលេខ ១៦៥ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការគ្រប់គ្រង<br>ល្បែងពាណិជ្ជកម្មកម្ពុជា | ៥៦០៨ |
| ២៦-៨-២០២១ | -អនុក្រឹត្យលេខ ១៦៦ អនក្រ.បក ស្តីពី ការកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែង<br>កាស៊ីណូ                  | ៥៦២៧ |
| ២៦-៨-២០២១ | -អនុក្រឹត្យលេខ ១៦៧ អនក្រ.បក ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់<br>អាណត្តិទី៥                   | ៥៦៣០ |
| ៣១-៨-២០២១ | -អនុក្រឹត្យលេខ ៤១៨ អនក្រ.តក ស្តីពី ការតែងតាំងមន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន<br>ធនាគារ            | ៥៧០៥ |

III~ការងារបណ្តាញក្រសួង

១~ទីស្តីការអង្គបណ្តុះបណ្តាលសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

|           |                                                                                                                |      |
|-----------|----------------------------------------------------------------------------------------------------------------|------|
| ១២-៥-២០២១ | -ប្រកាសអនុក្រសួងលេខ ៣១៦ សហវ.ប្រក ស្តីពី ការពិន័យជាប្រាក់ ដែលស្ថិតក្រោម<br>សមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម      | ៥៧០៧ |
| ១២-៥-២០២១ | -ប្រកាសអនុក្រសួងលេខ ៣១៧ សហវ.ប្រក ស្តីពី ការបែងចែកចំណូលពីសេវាសាធារណៈ<br>និងចំណូលពីការពិន័យរបស់ក្រសួងពាណិជ្ជកម្ម | ៥៧១០ |

២~ទីស្តីការអង្គបណ្តុះបណ្តាលក្រសួងរ៉ែ និង ថាមពល

|           |                                                                                                                                                               |      |
|-----------|---------------------------------------------------------------------------------------------------------------------------------------------------------------|------|
| ៣១-៧-២០២០ | -ប្រកាសលេខ ០២៣៣ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ<br>រួមប្រេង និងឧស្ម័នឥន្ធនៈលេខ ០២៣៣ រថ.អប្រក.លអ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ | ៥៧១៥ |
| ៣១-៧-២០២០ | -ប្រកាសលេខ ០២៣៤ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ<br>រួមប្រេង និងឧស្ម័នឥន្ធនៈលេខ ០២៣៤ រថ.អប្រក.លអ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ | ៥៧១៩ |



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៩២១/៦២៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា១ :** តែងតាំងឯកឧត្តម **សិត ខន** ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ **ជា ស៊ីម** កំចាយមារ នៃក្រសួងអប់រំ យុវជន និងកីឡា។

**មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាពេលនេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១  
**គូចព្រះបរមនាម និមិត្តាម្បាញព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

ពល. ២១០៩.៦៣៣

*M.is.*  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានធម្មជាតិមត្តិច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
កិត្តិនីតិកោណបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/ ០៩២១/ ៣២៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំងឯកឧត្តម **ជេត ជារី** ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៃក្រសួងអប់រំ យុវជន និងកីឡា។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

ពស. ២១០៩. ៣២៦

*M. J.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានបង្គំប្រក្រតីតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩២១/២២៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ហេង ចាន់ឡឿន** ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព របស់ក្រសួងបរិស្ថាន មានឋានៈស្មើ **អគ្គនាយក**។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១  
**ឥឡូវព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋមន្ត្រី**

ហេង ចាន់ឡឿន

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩២១/ ៦៤៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** សមាហរណកម្មក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ១០រូប ទៅជាក្របខ័ណ្ឌមន្ត្រីសុខាភិបាល ជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់មន្ត្រីរាជការ ដូចខាងក្រោម ៖

១. លោកស្រី **ហាម ថវិកា**
២. លោកស្រី **សែម ច័ន្ទវ៉ានី**
៣. លោកស្រី **ជា ឈុនតី**
៤. លោកស្រី **ផុន ឆន្ទី**





- ៥. លោកស្រី ឈ វ៉ាន់ធី
- ៦. លោកស្រី ហ៊ិន ចន្ទា
- ៧. លោកស្រី វ៉ាន់ សុនិកា
- ៨. លោកស្រី ថាម សុភធាន
- ៩. លោក សេង ចន្ទី
- ១០. លោកស្រី ជួន ណារី។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២១  
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី

២១០៩.២១០៩.២១៦

CH. 45.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសាស្ត្រលេខ ០០១ ប៊ិន ឈិន





**ព្រះរាជក្រឹត្យ**

នស/រកត/០៩២១/២២៩

**យើង**

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** លើកលែងទោសឲ្យទណ្ឌិតឈ្មោះ **ហ៊ុំ ស្រី** ភេទប្រុស កើតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៧៨ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ២០៧ "ខ" ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តកោះកុង។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១  
**ឧបព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

ពល.២១០៩.២៣៧

*M.r.*  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានចម្លងត្រឹមត្រូវច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩២១/២៣០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម **ប្រាសាទ សុផេង** ជាទីប្រឹក្សាក្រសួងទេសចរណ៍ មានឋានៈស្មើអនុរដ្ឋលេខាធិការ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

ពស.២១០៩.២៣០

*M. S.*

**សម្តេចវិបុលសេនាភក្តិ សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងាររាជរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

នស/រកត/០៩២១/៦៣១

**យើង**

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

**ត្រាស់បង្គាប់**

**ផ្តល់គោរមងារ :**

**លោក លី សុខថៃ**

ជា

**អ្នកឧកញ៉ា**

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

៣៧.២១០៥.៦៣៥

*Handwritten signature*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានឈប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីបំប៉ន**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៩២១/២៣២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **លីម ស៊ីវកៅ** (LIU, XIUGAO) ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៨៣ នៅខេត្ត Anhui សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១  
**ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

២១១០៩.២៤០

*(Signature)*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩២១/៦៣៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **វ៉ឺ វ៉ឺ (WEI, WEI)** ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៩០ នៅតំបន់ស្វយ័ត Guangxi សាធារណរដ្ឋប្រជាមានិតចិន។

**មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១  
**ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

០៧.០៩.២០២១. ៦៤១

*H.i.s.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៩២១/៦៣៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**


- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ហ៊ី យ៉ានមីង** (HE, YANMING) ជនជាតិចិនសញ្ជាតិចិន កើតនៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៨០ នៅខេត្ត Hunan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១  
**គូចព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

ពស. ២១០៩. ៦៤២

  
**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ១៦៥ រកត/រកម



**អនុក្រឹត្យ**  
**ស្តីពី**

**ការរៀបចំ និងការប្រព្រឹត្តទៅនៃ**  
**គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

**សម្រេច**  
**ជំពូកទី១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១ .-**

អនុក្រឹត្យនេះកំណត់ពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សរសេរជាអក្សរកាត់ថា គ.ល.ក. ដើម្បីធានាដល់ការអនុវត្តមុខងារ និងភារកិច្ច ព្រមទាំងសិទ្ធិដែលកំណត់នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់។



**មាត្រា ២ .-**

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះ គ.ល.ក. អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាព ចំណុះឱ្យ គ.ល.ក.។

**ជំពូកទី២**

**រចនាសម្ព័ន្ធ និងកិច្ចដំណើរការរបស់ គ.ល.ក.**

**មាត្រា ៣ .-**

គ.ល.ក. មានរចនាសម្ព័ន្ធគ្រប់គ្រងដូចខាងក្រោម៖

- អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ចំនួន១ (មួយ)
- អង្គភាពសវនកម្មផ្ទៃក្នុងរបស់ គ.ល.ក. ចំនួន១ (មួយ) និង
- នាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ចំនួន៥ (ប្រាំ)

អង្គការលេខរបស់ គ.ល.ក. មានកំណត់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ។

**មាត្រា ៤ .-**

គ.ល.ក. ត្រូវរៀបចំកិច្ចប្រជុំជារៀងរាល់ឆមាស។ គ.ល.ក. អាចបើកកិច្ចប្រជុំវិសាមញ្ញបានគ្រប់ ពេលវេលា អាស្រ័យលើការចាំបាច់តាមការអញ្ជើញរបស់ប្រធាន ឬតាមសំណើរបស់អគ្គលេខាធិការ គ.ល.ក. ឬ តាមសំណើពីសមាជិកដែលមានចំនួនយ៉ាងតិចមួយភាគបីនៃចំនួនសមាជិកទាំងមូល។ អនុប្រធាន និងសមាជិក គ.ល.ក. ទាំងអស់ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន គ.ល.ក.។ ក្នុងករណីប្រធាន គ.ល.ក. មាន ធុរៈ ប្រធានអាចផ្ទេរសិទ្ធិទៅឱ្យអនុប្រធានដឹកនាំកិច្ចប្រជុំជំនួស។

**មាត្រា ៥ .-**

កិច្ចប្រជុំ គ.ល.ក. អាចប្រព្រឹត្តទៅបាន លុះត្រាតែមានភូមិភាគលើសពីពាក់កណ្តាលនៃចំនួនសមាជិក ទាំងមូល។ សមាសភាពនៃ គ.ល.ក. ដែលអវត្តមាន មិនអាចត្រូវជំនួសបានទេ។ ប្រសិនបើភូមិភាគគ្រប់ចំនួន ការប្រជុំត្រូវលើកទៅកាលបរិច្ឆេទក្រោយទៀតតាមការកំណត់របស់ប្រធាន ហើយត្រូវពិភាក្សាឡើងវិញលើ របៀបវារៈដដែល។ សេចក្តីសម្រេចរបស់ គ.ល.ក. អាចយកជាការបាន លុះត្រាតែមានការអនុម័តដោយ សម្លេងភាគច្រើននៃសមាជិកវត្តមាន។ ក្នុងករណីមានសម្លេងស្មើគ្នា សម្លេងរបស់ប្រធានត្រូវមានឧត្តមានភាព។

**មាត្រា ៦ .-**

អគ្គលេខាធិការ គ.ល.ក. ត្រូវលើកសំណើជូនប្រធាន គ.ល.ក. ដើម្បីតែងតាំងក្រុមលេខាធិការកត់ត្រា នៃកិច្ចប្រជុំរបស់ គ.ល.ក.។ សេចក្តីសម្រេចនៃកិច្ចប្រជុំរបស់ គ.ល.ក. ត្រូវកត់ត្រាក្នុងកំណត់ហេតុដែលត្រូវចុះ ហត្ថលេខាដោយប្រធានក្រុមលេខាធិការកត់ត្រា និងមានហត្ថលេខារបស់អគ្គលេខាធិការ គ.ល.ក. បញ្ជាក់អំពី ភាពត្រឹមត្រូវនៃកំណត់ហេតុកិច្ចប្រជុំ ព្រមទាំងហត្ថលេខាឯកភាពរបស់ប្រធាននៃកិច្ចប្រជុំ។ កំណត់ហេតុនេះ ត្រូវផ្ញើជូនប្រធាន អនុប្រធាន និងសមាជិក គ.ល.ក. ក្នុងរយៈពេលយ៉ាងយូរ ១០ (ដប់) ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ។

**មាត្រា ៧ .-**

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ត្រូវរាយការណ៍ជាប្រចាំអំពីការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងបញ្ហាប្រឈមនានាក្នុងការគ្រប់គ្រងវិស័យមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរណ និងល្បែងពាណិជ្ជកម្ម ជូននាយករដ្ឋមន្ត្រី ដើម្បីជ្រាប សុំការណែនាំ ឬសុំការសម្រេច។

**ជំពូកទី៣**  
**រូបសញ្ញា និងត្រារបស់ គ.ល.ក.**

**មាត្រា៨ .-**

គ.ល.ក. ត្រូវមានរូបសញ្ញា និងត្រាសម្រាប់ប្រើប្រាស់ក្នុងដំណើរការការងាររបស់ខ្លួន។ រូបសញ្ញា និងត្រារបស់ គ.ល.ក. មានកំណត់នៅក្នុងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ។

**ជំពូកទី៤**  
**ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.**  
**ផ្នែកទី១**  
**តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.**

**មាត្រា៩ .-**

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សរសេរជាអក្សរកាត់ថា អ.គ.ល.ក. ជាសេនាធិការឱ្យ គ.ល.ក. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- រៀបចំសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍មណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម ដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
- រៀបចំសេចក្តីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ សេចក្តីណែនាំ កម្មវិធីនីតិវិធី ត្រួតពិនិត្យ និងបែបបទស្តីពីការត្រួតពិនិត្យ និងការប្រមូលចំណូលពីវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម ដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
- រៀបចំសេចក្តីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសេចក្តីណែនាំសម្រាប់ការគ្រប់គ្រងបច្ចេកទេសល្បែង របៀបលេង និងវិធានល្បែង ដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
- រៀបចំសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង ដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
- រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងនិងត្រួតពិនិត្យវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម ដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
- រៀបចំ និងស្នើឡើងនូវបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង និងការបណ្តុះបណ្តាលបច្ចេកទេសល្បែងពាណិជ្ជកម្ម ព្រមទាំងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
- រៀបចំ និងស្នើឡើងនូវលក្ខខណ្ឌនិងនីតិវិធីនៃការលក់ឬផ្ទេរភាគហ៊ុន ឬប្តូរទីតាំងអាជីវកម្មរបស់កម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងកម្មសិទ្ធិករ/ប្រតិបត្តិករល្បែងពាណិជ្ជកម្មដើម្បីដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
- រៀបចំ និងស្នើឡើងនូវលក្ខខណ្ឌ វិធាន នីតិវិធី បែបបទ និងទម្រង់នៃពាក្យសុំ និងដើម្បីផ្តល់អាជ្ញាបណ្ណកាស៊ីណូ អាជ្ញាបណ្ណល្បែងគ្នាល់ អាជ្ញាបណ្ណល្បែងផ្សេងសំណាង អាជ្ញាបណ្ណល្បែងពាណិជ្ជកម្មដទៃទៀត អាជ្ញាបណ្ណបុគ្គលិកពិសេស អាជ្ញាបណ្ណអ្នកជំរុញល្បែងពាណិជ្ជកម្ម និងអាជ្ញាបណ្ណអ្នកផលិត អ្នកដំឡើង អ្នកនាំចូល អ្នកលក់ ឬអ្នកចែកចាយ ឧបករណ៍ និង/ឬ



- កម្មវិធីល្បែង រួមទាំងការកែប្រែ ការពន្យារ ការផ្អាក ការបិទដំណើរការ ការល្អិត ការដកហូត និងការប្រគល់វិញនូវអាជ្ញាបណ្ណទាំងនោះ
- រៀបចំ និងស្នើឡើងនូវស្តង់ដាគណនេយ្យនិងស្តង់ដាសវនកម្ម និងនីតិវិធីនៃការត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធីរដ្ឋបាល សម្រាប់ការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម
  - រៀបចំ និងស្នើឡើងនូវវិធានការដើម្បីការពារជនងាយរងគ្រោះ រួមទាំងកុមារពីល្បែង ការទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពាក់ព័ន្ធនឹងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
  - រៀបចំ និងស្នើឡើងនូវលក្ខខណ្ឌដើម្បីផ្តល់ការអនុម័តលើបច្ចេកទេសល្បែងនិងប្រភេទល្បែងព្រមទាំងដាក់ចេញសេចក្តីណែនាំដល់ប្រតិបត្តិការល្បែងពាណិជ្ជកម្មអំពីបច្ចេកទេសល្បែងនិងប្រភេទល្បែងដាក់លាក់ណាមួយ ដែលអនុញ្ញាត ឬមិនអនុញ្ញាតឱ្យដំណើរការនៅក្នុងកាស៊ីណូ ឬនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត រួមទាំងរបៀបលេង និងវិធានល្បែង
  - រៀបចំបែបបទ និងទម្រង់នៃពាក្យសុំការអភិវឌ្ឍមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ
  - រៀបចំ និងស្នើឡើងនូវផែនការជ្រើសរើស និងប្តូរប្រភេទក្របខ័ណ្ឌមន្ត្រីមុខងារសាធារណៈ និងមន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក.
  - អនុវត្តគោលនយោបាយអភិវឌ្ឍន៍មណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
  - ផ្សព្វផ្សាយ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ប្រកាសសេចក្តីណែនាំ សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់ គ.ល.ក.
  - គ្រប់គ្រង និងត្រួតពិនិត្យវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្មដើម្បីធានាដល់ការប្រមូលចំណូលកាតព្វកិច្ចពីល្បែង កម្រៃ សោហ៊ុយ និងចំណូលកាតព្វកិច្ចផ្សេងៗទៀត ព្រមទាំងរក្សាបាននូវសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ
  - រៀបចំគម្រោងថវិកាប្រចាំឆ្នាំ គ្រប់គ្រងចំណូល ចំណាយ និងធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាសនិងប្រចាំឆ្នាំរបស់ គ.ល.ក. ដើម្បីដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
  - គ្រប់គ្រង និងចាត់ចែងប្រើប្រាស់ថវិកា និងទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
  - គ្រប់គ្រងមុខសញ្ញា និងទិន្នន័យបុគ្គលិកនិងបុគ្គលិកពិសេស របស់ប្រតិបត្តិការល្បែងពាណិជ្ជកម្ម
  - ស្នើសុំបង្កើត និងគ្រប់គ្រងមូលនិធិបម្រើកិច្ចការសង្គមដើម្បីទប់ស្កាត់ជាអតិបរមានូវការប៉ះពាល់អវិជ្ជមានពីល្បែងពាណិជ្ជកម្ម
  - ទទួលពាក្យបណ្តឹងតវ៉ា សិក្សាស្រាវជ្រាវ និងប្រមូលឯកសារពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច
  - សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់លើការវិវឌ្ឍនៃបច្ចេកទេសល្បែងថ្មីៗជូន គ.ល.ក. ពិនិត្យ និងសម្រេច
  - រៀបចំកិច្ចប្រជុំ និងផ្តល់សេវាគាំទ្រដល់កិច្ចប្រជុំរបស់ គ.ល.ក.
  - បំពេញតួនាទី និងភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រធាន គ.ល.ក. ។



**ផ្នែកទី២**

**ការគ្រប់គ្រង និងរបបសម្ព័ន្ធរបស់ អ.គ.ល.ក.**

**មាត្រា១០ .-**

អ.គ.ល.ក. ត្រូវដឹកនាំដោយអគ្គលេខាធិការ ១ (មួយ) រូប និងអគ្គលេខាធិការរង ១ (មួយ) រូប។  
អគ្គលេខាធិការ គ.ល.ក. ទទួលបន្ទុកគ្រប់គ្រងរួម និងគ្រប់គ្រងការប្រមូលចំណូលកាតព្វកិច្ចល្បែង  
កម្រៃ សោហ៊ុយ និងចំណូលផ្សេងៗទៀត ដែលកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

អគ្គលេខាធិការ គ.ល.ក. អាចធ្វើប្រតិភូកម្មមុខងារ ឬសិទ្ធិអំណាចណាមួយរបស់ខ្លួនដល់អគ្គលេខា-  
ធិការរង គ.ល.ក. ហើយការធ្វើប្រតិភូកម្មនេះ អាចត្រូវបានដកហូតមកវិញតាមឆន្ទានុសិទ្ធិរបស់អគ្គលេខាធិការ  
គ.ល.ក.។ អគ្គលេខាធិការ គ.ល.ក. អាចផ្ទេរសិទ្ធិអនុវត្តមុខងារប្រចាំថ្ងៃជូនអគ្គលេខាធិការរង គ.ល.ក. ក្នុង  
ករណីអវត្តមាន ឬមិនអាចអនុវត្តមុខងារប្រចាំថ្ងៃរបស់ខ្លួនបាន។

អគ្គលេខាធិការរង គ.ល.ក. ទទួលបន្ទុកលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបច្ចេកទេស  
ល្បែង និងជាជំនួយឱ្យអគ្គលេខាធិការលើកិច្ចការគ្រប់គ្រងការប្រមូលចំណូលកាតព្វកិច្ចល្បែង កម្រៃ សោហ៊ុយ  
និងចំណូលផ្សេងៗទៀត ដែលកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងឯកសារគតិយុត្ត។

**មាត្រា១១ .-**

អ.គ.ល.ក. អាចមានជំនួយការ អ្នកជំនាញការជាតិ និងអ្នកជំនាញការអន្តរជាតិមួយចំនួនដែល  
មានសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ដើម្បីបំពេញមុខងារជាជំនួយការ ឬទីប្រឹក្សាបច្ចេកទេស។ អ្នក  
ជំនាញការជាតិ និងអ្នកជំនាញការអន្តរជាតិដែលត្រូវបានជ្រើសរើសជាជំនួយការ ឬទីប្រឹក្សាបច្ចេកទេស ត្រូវ  
មានការយល់ព្រមនិងទទួលស្គាល់ដោយ គ.ល.ក.។

**មាត្រា១២ .-**

អ.គ.ល.ក. មាននាយកដ្ឋានចំណុះចំនួន ៥ (ប្រាំ) ដូចខាងក្រោម៖

- នាយកដ្ឋានកិច្ចការទូទៅ
- នាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ
- នាយកដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងចំណូល
- នាយកដ្ឋានគ្រប់គ្រងបច្ចេកទេសល្បែង
- នាយកដ្ឋានគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់។

នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធាន ១ (មួយ) រូប និងអនុប្រធានយ៉ាងច្រើនចំនួន ៤ (បួន)  
រូប ជាជំនួយការតាមការចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ អ.គ.ល.ក.  
ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. តាមសំណើរបស់  
អគ្គលេខាធិការ គ.ល.ក. បន្ទាប់ពីបានពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំ គ.ល.ក.។

អង្គការលេខរបស់ អ.គ.ល.ក. ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ។

**មាត្រា១៣ .-**

នាយកដ្ឋានកិច្ចការទូទៅ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- ពិនិត្យ តាមដានការអនុវត្ត និងចូលរួមអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បី  
ធានាបាននូវការគ្រប់គ្រងកិច្ចការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ លទ្ធកម្ម និងពិធីការរបស់ អ.គ.ល.ក.  
ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព

- រៀបចំសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងបណ្តុះបណ្តាលមន្ត្រីរបស់ គ.ល.ក.
- រៀបចំផែនការជ្រើសរើស និងប្តូរប្រភេទក្របខ័ណ្ឌមន្ត្រីមុខងារសាធារណៈ និងផែនការជ្រើសរើសមន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក.
- រៀបចំ សម្របសម្រួល បូកសរុប និងអនុវត្តផែនការយុទ្ធសាស្ត្រថវិការបស់ គ.ល.ក.
- រៀបចំ និងទទួលខុសត្រូវលើការចែករំលែកបញ្ជីគណនេយ្យរបស់ គ.ល.ក.
- រៀបចំកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ និងកម្មវិធីផ្សេងៗ
- រៀបចំ និងស្នើឡើងនូវគោលការណ៍ និងលក្ខខណ្ឌក្នុងការវាយតម្លៃផ្តល់រង្វាន់ ប័ណ្ណសរសើរ ផ្តល់ការលើកទឹកចិត្ត ការដំឡើងមុខងារនិង/ឬឋានៈ ការដាក់ពិន័យ ការស្តីបន្ទោសឬព្រមាន ។ល។ ដល់មន្ត្រីរបស់ គ.ល.ក.
- រៀបចំ និងអនុវត្តផែនការលទ្ធកម្មរបស់ គ.ល.ក.
- រៀបចំ និងគ្រប់គ្រងច្រកចេញ-ចូលតែមួយក្នុងការផ្តល់សេវាសាធារណៈរបស់ អ.គ.ល.ក.
- គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក និងពិធីការរបស់ អ.គ.ល.ក.
- គ្រប់គ្រង ចាត់ចែង បែងចែក និងធានាលើការប្រើប្រាស់ នូវរាល់អចលនទ្រព្យ ចលនទ្រព្យ និងសម្ភារបរិក្ខាររបស់ គ.ល.ក.
- ចាត់ចែងការងារទំនាក់ទំនងទូទៅជាមួយស្ថាប័នសាធារណៈ និងស្ថាប័នពាក់ព័ន្ធ
- ទទួលពិនិត្យ និងចាត់ចែងនូវរាល់លិខិតចេញ-ចូល របស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងស្ថាប័ន/អង្គភាពពាក់ព័ន្ធនានា
- សម្របសម្រួលការផ្តល់សេវាបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ អ.គ.ល.ក.
- ប្រមូលផ្តុំ សម្របសម្រួល បូកសរុប និងលើកគម្រោងថវិកាប្រចាំឆ្នាំរបស់ គ.ល.ក.
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់នាយកដ្ឋាន ជូនអគ្គលេខាធិការរង និងអគ្គលេខាធិការ គ.ល.ក.
- រៀបចំ និងបូកសរុបរបាយការណ៍ ស្តីពីសកម្មភាពការងារ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់នាយកដ្ឋានក្រោមឱវាទ អ.គ.ល.ក. ជូនអគ្គលេខាធិការរង និងអគ្គលេខាធិការ គ.ល.ក.
- បំពេញតួនាទី និងភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រធាន គ.ល.ក.។

**មាត្រា ១៤ .-**

- នាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- ធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត ការពិនិត្យ តាមដាន និងការចូលរួមអនុវត្ត ក្នុងការផ្តល់អាជ្ញាបណ្ណ ការដោះស្រាយបណ្តឹងតវ៉ា រួមទាំងការគ្រប់គ្រងផលប៉ះពាល់ផ្សេងៗពីល្បែងពាណិជ្ជកម្ម ផ្អែកលើក្របខ័ណ្ឌគតិយុត្តត្រឹមត្រូវ
  - រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ពិនិត្យ និងតាមដាន ព្រមទាំងចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពាក់ព័ន្ធនឹងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព



- រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ដើម្បីចូលរួមបង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគ្រប់រូបភាព
- ស្រាវជ្រាវ ធ្វើបច្ចុប្បន្នភាព និងស្នើឡើងនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងទម្រង់បែបបទចាំបាច់នានា ដើម្បីគាំទ្រដល់ការគ្រប់គ្រងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
- ពិនិត្យ និងផ្តល់យោបល់លើ ពាក្យស្នើសុំអភិវឌ្ឍន៍មណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ កិច្ចព្រមព្រៀងប្រតិបត្តិការកាស៊ីណូនិងកិច្ចព្រមព្រៀងប្រតិបត្តិការល្បែងពាណិជ្ជកម្មដទៃទៀត ភាពសមស្របរបស់កម្មសិទ្ធិកមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងកម្មសិទ្ធិកម្ម/ប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងភាគីពាក់ព័ន្ធ
- ពិនិត្យ និងផ្តល់យោបល់លើសំណើសុំលក់ភាគហ៊ុន ឬផ្ទេរភាគហ៊ុន ឬប្តូរទីតាំងអាជីវកម្ម របស់កម្មសិទ្ធិកមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណនិងកម្មសិទ្ធិកម្ម/ប្រតិបត្តិការល្បែងពាណិជ្ជកម្ម
- សិក្សាស្រាវជ្រាវ តាមដាន វិភាគ និងផ្តល់យោបល់លើផលប៉ះពាល់ពីល្បែងពាណិជ្ជកម្ម
- ផ្តល់យោបល់លើនីតិវិធីតុលាការចំពោះសំណុំរឿងពាក់ព័ន្ធនឹងពាក្យបណ្តឹងទៅតុលាការ
- ផ្សះផ្សា និងដោះស្រាយវិវាទ ក្នុងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
- រៀបចំ ពិនិត្យ និងស្នើឡើងនូវការផ្តល់ ការកែប្រែ ការពន្យារ ការផ្អាក ការបិទដំណើរការ ការព្យួរ ការដកហូត និងការប្រគល់វិញនូវអាជ្ញាបណ្ណកាស៊ីណូ អាជ្ញាបណ្ណល្បែងគ្នាល់ អាជ្ញាបណ្ណល្បែងផ្សេងសំណាង អាជ្ញាបណ្ណល្បែងពាណិជ្ជកម្មថ្មីៗដទៃទៀត អាជ្ញាបណ្ណបុគ្គលិកពិសេស អាជ្ញាបណ្ណអ្នកជំរុញល្បែងពាណិជ្ជកម្ម និងអាជ្ញាបណ្ណអ្នកផលិត អ្នកដឡើង អ្នកនាំចូល អ្នកលក់ ឬអ្នកចែកចាយឧបករណ៍ និង/ឬកម្មវិធីល្បែង
- ទទួលពាក្យបណ្តឹង និងស្នើឡើងនូវវិធានការច្បាប់ ដើម្បីចូលរួមធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងពាណិជ្ជកម្មមិនសមស្រប
- រៀបចំ និងគ្រប់គ្រងទិន្នន័យអំពីកម្មសិទ្ធិកមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងកម្មសិទ្ធិកម្ម/ប្រតិបត្តិការល្បែងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធតាមប្រព័ន្ធទិន្នន័យស្វ័យប្រវត្តិ
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់នាយកដ្ឋាន ជូនអគ្គលេខាធិការរង និងអគ្គលេខាធិការ គ.ល.ក.
- បំពេញតួនាទី និងភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រធាន គ.ល.ក.។

**មាត្រា ១៥ .-**

- នាយកដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងចំណូល មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- ពិនិត្យ តាមដានការអនុវត្ត និងចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាបាននូវការគ្រប់គ្រងការប្រមូលចំណូល ការត្រួតពិនិត្យ និងការគោរពតាមលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណ របស់កម្មសិទ្ធិកមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងកម្មសិទ្ធិកម្ម/ប្រតិបត្តិការល្បែងពាណិជ្ជកម្ម ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព



- រៀបចំ និងស្នើឡើងនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ នីតិវិធី សារពើពន្ធនាំ និងបែបបទ ស្តីពីការត្រួតពិនិត្យ និងប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម
- រៀបចំ និងស្នើឡើងនូវវិធានការចំពោះបទល្មើសទាំងឡាយណា ដែលពាក់ព័ន្ធនឹងការអនុវត្ត ផ្ទុយពីលិខិតបទដ្ឋានគតិយុត្តក្នុងក្របខ័ណ្ឌត្រួតពិនិត្យ និងគ្រប់គ្រងចំណូល
- ពិនិត្យ និងវាយតម្លៃលើស្តង់ដារនិងនីតិវិធីនៃការត្រួតពិនិត្យផ្ទៃក្នុង និងគោលការណ៍គណនេយ្យ របស់កម្មសិទ្ធិកម្ម/ប្រតិបត្តិការល្បែងពាណិជ្ជកម្ម
- សិក្សា វាយតម្លៃនៅនឹងកន្លែង ចុះត្រួតពិនិត្យ និងធ្វើសវនកម្មលើប្រតិបត្តិការមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
- ពិនិត្យ និងតាមដានអនុលោមភាពនៃការអនុវត្តតាមលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណ លើការ បំពេញកាតព្វកិច្ចបង់ចំណូលពីល្បែង និងកម្រៃផ្សេងៗ របស់កម្មសិទ្ធិកម្មមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរណ និងកម្មសិទ្ធិកម្ម/ប្រតិបត្តិការល្បែងពាណិជ្ជកម្ម
- គ្រប់គ្រង និងព្យាករណ៍លើការប្រមូលចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ ល្បែងផ្សេងសំណាង និងល្បែងពាណិជ្ជកម្មដទៃទៀត និងកម្រៃ សោហ៊ុយ និងចំណូលផ្សេងៗទៀតរបស់ គ.ល.ក.
- ចាត់វិធានការដាក់ពិន័យអន្តរការណ៍ លើបុគ្គលប្រព្រឹត្តិល្មើសនឹងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់នាយកដ្ឋាន ជូនអគ្គលេខាធិការរង និងអគ្គលេខាធិការ គ.ល.ក.
- បំពេញតួនាទី និងភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រធាន គ.ល.ក.។

**មាត្រា ១៦ .-**

- នាយកដ្ឋានគ្រប់គ្រងបច្ចេកទេសល្បែង មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- ពិនិត្យ តាមដានការអនុវត្ត និងចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បី ធានាបាននូវការគ្រប់គ្រងបច្ចេកទេសល្បែង និងការប្រព្រឹត្តិល្បែងប្រកបដោយភាពស្មោះត្រង់ និងតម្លាភាព
  - រៀបចំសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកទេស ល្បែង របៀបលេង និងវិធានល្បែង
  - រៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តក្នុងក្របខ័ណ្ឌគ្រប់គ្រងបច្ចេកទេសល្បែង សម្រាប់វិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
  - រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌតម្រូវនានាដើម្បីគ្រប់គ្រង និងរក្សា ទុកព័ត៌មាន និងទិន្នន័យនៃប្រតិបត្តិការមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែង ពាណិជ្ជកម្ម តាមប្រព័ន្ធព័ត៌មានវិទ្យា
  - រៀបចំ និងស្នើឡើងនូវលក្ខខណ្ឌ ដើម្បីផ្តល់ការអនុម័តលើប្រភេទល្បែងដែលអនុញ្ញាត ឬមិន អនុញ្ញាតឱ្យដំណើរការនៅក្នុងកាស៊ីណូ ឬនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត
  - រៀបចំ និងស្នើឡើងនូវវិធានល្បែង និងរបៀបលេងសម្រាប់ប្រតិបត្តិការល្បែងពាណិជ្ជកម្ម

- សិក្សា ស្រាវជ្រាវ និងផ្តល់យោបល់លើការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យល្បែងពាណិជ្ជកម្ម
- សិក្សា ស្រាវជ្រាវ និងគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទិន្នន័យពាក់ព័ន្ធនឹងវិស័យមណ្ឌល ល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
- គ្រប់គ្រងមុខសញ្ញា និងទិន្នន័យបុគ្គលិកនិងបុគ្គលិកពិសេស
- ពិនិត្យអនុលោមភាពលើការគ្រប់គ្រង និងការត្រួតពិនិត្យការផលិត ការនាំចូល-នាំចេញ ការចល័ត ការដំឡើង ការរក្សាទុក ឬការកម្ទេចចោល ឧបករណ៍និង/ឬកម្មវិធីល្បែង ឬសម្ភារៈល្បែងគ្រប់ ប្រភេទ ព្រមទាំងចំនួនដែលត្រូវអនុញ្ញាត ឬមិនអនុញ្ញាតឱ្យដាក់ដំណើរការនៅក្នុងកាស៊ីណូ ឬ គ្រឹះស្ថានល្បែងពាណិជ្ជកម្មដទៃទៀត
- តាមដាន ត្រួតពិនិត្យ និងស្នើឡើងនូវវិធានការចំពោះភាពមិនអនុលោមតាមបច្ចេកទេសល្បែង និងវិធាននៃការលេងល្បែង ដែលកំណត់ដោយ គ.ល.ក. របស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម
- សម្របសម្រួល និងទំនាក់ទំនងជាមួយស្ថាប័ននានាក្នុងតំបន់ និងអន្តរជាតិលើការសិក្សា ស្វែងយល់ដើម្បីអភិវឌ្ឍន៍ និងការទទួលស្គាល់លើភាពសមស្របនៃបច្ចេកទេសល្បែងដែល ត្រូវអនុញ្ញាតឬមិនអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសកម្ពុជា
- រៀបចំផែនការបណ្តុះបណ្តាលបច្ចេកទេសល្បែង និងជំនាញផ្សេងៗពាក់ព័ន្ធនឹងវិស័យល្បែង ពាណិជ្ជកម្ម
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់នាយកដ្ឋាន ជូនអគ្គលេខាធិការរង និងអគ្គលេខាធិការ គ.ល.ក.
- បំពេញតួនាទី និងភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធាន គ.ល.ក.។

**មាត្រា១៧ .-**

- នាយកដ្ឋានគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រងសភាពការណ៍ និងផ្តល់ព័ត៌មានទាន់ពេលវេលា និងជាប់ជាប្រចាំ អំពីសកម្មភាព អាជីវកម្មល្បែងពាណិជ្ជកម្ម និងសកម្មភាពប្រព្រឹត្តិល្បែងស៊ីសង់ខុសច្បាប់ នៅទូទាំងប្រទេស
  - ពិនិត្យ តាមដានការអនុវត្ត និងចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានា បាននូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការប្រកួតប្រជែងស្មើភាព ភាពស្មោះត្រង់ និងតម្លាភាពក្នុងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
  - រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់ ក្នុងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
  - ស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្នុងការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
  - ស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មភាពបោកបន្លំរបស់ប្រតិបត្តិករ កាស៊ីណូ ប្រតិបត្តិករល្បែងគ្នាល់ ប្រតិបត្តិករល្បែងផ្សេងសំណាង ប្រតិបត្តិករល្បែងពាណិជ្ជកម្ម ដទៃទៀត ភ្ញៀវល្បែង និងភាគីពាក់ព័ន្ធ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានល្បែងពាណិជ្ជកម្ម



- ស្រាវជ្រាវ ស៊ើបអង្កេត និងចូលរួមបង្ក្រាបនូវរាល់សកម្មភាពល្បែងស៊ីសង់ខុសច្បាប់គ្រប់ប្រភេទ និងគ្រប់រូបភាព
- តាមដាន និងត្រួតពិនិត្យមុខសញ្ញាត្រូវហាមឃាត់នៅក្នុងកាស៊ីណូ និងគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ដទៃទៀត
- ចាត់វិធានការគ្រប់គ្រង ដឹកនាំបញ្ជាក់ម្ខាងប្រតិបត្តិការប្រចាំកាស៊ីណូក្នុងតំបន់ឈរជើង និង ក្តាប់សភាពការណ៍បទល្មើសល្បែងពាណិជ្ជកម្មក្នុងតំបន់
- ដឹកនាំកិច្ចប្រតិបត្តិការ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសមានជាអាទិ៍៖ ការបង្ខាំងមនុស្សខុសច្បាប់ អំពើឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរ គ្រឿងញៀន ការជួញដូរមនុស្ស ។ល។ និងសកម្មភាពល្មើសផ្សេងៗទៀត ដែលពាក់ព័ន្ធនឹង វិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម
- សហការជំរុញ និងពង្រឹងការអនុវត្តនៃការធ្វើអាជីវកម្មល្បែងពាណិជ្ជកម្មឱ្យអនុលោមទៅតាម គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- សហការស្រាវជ្រាវ ស៊ើបអង្កេត និងប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងវិស័យមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរណ និងល្បែងពាណិជ្ជកម្ម
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់នាយកដ្ឋាន ជូនអគ្គលេខាធិការរង និងអគ្គលេខាធិការ គ.ល.ក.
- បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រធាន គ.ល.ក.។

**មាត្រា១៨ .-**

អ.គ.ល.ក. មានសិទ្ធិប្រើប្រាស់រូបសញ្ញា និងត្រារបស់ គ.ល.ក. ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដូច មានកំណត់នៅក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។

**ជំពូកទី៥**

**អង្គភាពសវនកម្មផ្ទៃក្នុងរបស់ គ.ល.ក.**

**មាត្រា១៩ .-**

គ.ល.ក. មានអង្គភាពសវនកម្មផ្ទៃក្នុងដែលស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រងផ្ទាល់របស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។

អង្គភាពសវនកម្មផ្ទៃក្នុងត្រូវដឹកនាំដោយប្រធាន ១ (មួយ) រូប ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន និងអនុប្រធានយ៉ាងច្រើនចំនួន ៤ (បួន) រូប ជាជំនួយការតាមការចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃ ការិយាល័យក្រោមឱវាទអង្គភាពសវនកម្មផ្ទៃក្នុង ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. តាមសំណើរបស់អគ្គលេខាធិការ គ.ល.ក. បន្ទាប់ពីបានពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំ គ.ល.ក.។

អង្គភាពសវនកម្មផ្ទៃក្នុងមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- ចូលរួមរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផែនការនានារបស់ អ.គ.ល.ក.



- រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ពិនិត្យ និងសម្រេច
- អនុវត្តផែនការសវនកម្មផ្ទៃក្នុងលើលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ និងនីតិវិធីសវនកម្មផ្ទៃក្នុងស្តង់ដារដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ធ្វើសវនកម្មដោយឡែកតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.
- ធ្វើសវនកម្ម បញ្ជាក់ភាពសមស្របតាមគោលដៅ គោលនយោបាយ និងនីតិវិធីគ្រប់គ្រងរបស់ អ.គ.ល.ក.
- ធ្វើសវនកម្មលើមុខងារ កម្មវិធីការងារ សកម្មភាពត្រួតពិនិត្យ និងកិច្ចប្រតិបត្តិការនានារបស់ អ.គ.ល.ក. ក្នុងការិយបរិច្ឆេទសមស្រប
- ធ្វើសវនកម្មនិងបញ្ជាក់លើភាពជឿទុកចិត្តបាននៃព័ត៌មាន អនុលោមភាព និងសមិទ្ធកម្មលើការគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល ទិន្នន័យ ស្ថិតិ ទ្រព្យសម្បត្តិ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គណនេយ្យនិងហិរញ្ញវត្ថុ គម្រោង និងប្រតិបត្តិការជំនាញនានារបស់ អ.គ.ល.ក.
- ធ្វើសវនកម្មនិងពិនិត្យឡើងវិញលើភាពសមស្រប និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងនៅគ្រប់ផ្នែក និងប្រតិបត្តិការនានារបស់ អ.គ.ល.ក.
- តាមដាន និងវាយតម្លៃការអនុវត្តតាមអនុសាសន៍របស់សវនករផ្ទៃក្នុង
- សម្របសម្រួលការងារសវនកម្មផ្ទៃក្នុងជាមួយនឹងអាជ្ញាធរសវនកម្មជាតិ ដើម្បីធានាដំណើរការឱ្យគ្រប់គ្រាន់ និងសមស្រប ជាពិសេសកាត់បន្ថយការងារត្រួតស៊ីគ្នា
- រាយការណ៍ផ្ទាល់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. និងអង្គភាពរងសវនកម្មនៃ គ.ល.ក. ដោយបញ្ជូនច្បាប់ថតចម្លងទៅអាជ្ញាធរសវនកម្មជាតិអំពីលទ្ធផលសវនកម្មនីមួយៗ
- ចូលរួមផ្តល់ប្រឹក្សាលើការរៀបចំគោលការណ៍ យន្តការ និងប្រព័ន្ធនានារបស់ គ.ល.ក.
- រៀបចំរបាយការណ៍លទ្ធផលការងារតាមការកំណត់របស់ គ.ល.ក.
- រៀបចំស្នើឡើង និងអនុវត្តកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុង
- បូកសរុបរបាយការណ៍សវនកម្មប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ពិនិត្យ និងសម្រេច
- រៀបចំ និងអនុវត្តផែនការសកម្មភាពការងាររបស់អង្គភាព
- បំពេញតួនាទី និងភារកិច្ចផ្សេងទៀត តាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។

**ជំពូកទី៦**  
**មន្ត្រីរបស់ គ.ល.ក.**

**មាត្រា ២០ .-**

មន្ត្រីរបស់ គ.ល.ក. រួមមាន៖

- មន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ និង

- មន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក.។

លក្ខន្តិកៈនៃមន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក. ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។

**មាត្រា ២១ .-**

ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង និងប្រធាននាយកដ្ឋាននៃ អ.គ.ល.ក. ជាមន្ត្រីមុខងារសាធារណៈ និងត្រូវតែងតាំង ឬផ្លាស់ប្តូរការកិច្ចដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. បន្ទាប់ពីមានការឯកភាពពីប្រធានស្ថាប័នដើម។

ការតែងតាំង ឬការផ្លាស់ប្តូរការកិច្ចមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ ចាប់ពីថ្នាក់ក្រោមប្រធានអង្គភាពសវនកម្មផ្ទៃក្នុង និងប្រធាននាយកដ្ឋានក្រោមឱវាទ អ.គ.ល.ក. ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. តាមសំណើរបស់អគ្គលេខាធិការ គ.ល.ក. បន្ទាប់ពីមានការឯកភាពពីប្រធានស្ថាប័នដើម ដោយអនុលោមតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និង/ឬព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌគរបាលជាតិកម្ពុជា។

**មាត្រា ២២ .-**

អគ្គលេខាធិការ គ.ល.ក. អាចជ្រើសរើសមន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក. ដើម្បីយកទៅបម្រើការងារនៅ អ.គ.ល.ក. ដោយផ្អែកលើតម្រូវការចាំបាច់។

ការជ្រើសរើស ការតែងតាំង ឬការផ្លាស់ប្តូរការកិច្ចមន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក. ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. តាមសំណើរបស់អគ្គលេខាធិការ គ.ល.ក. ដោយអនុលោមតាមប្រកាសស្តីពីលក្ខន្តិកៈមន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក.។

**មាត្រា ២៣ .-**

ប្រាក់បៀវត្សសម្រាប់មន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក. ប្រាក់បំណាច់បន្ថែមនិងប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់មន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ និងមន្ត្រីនៃលក្ខន្តិកៈរបស់ គ.ល.ក. និងប្រាក់កម្រៃរបស់ទីប្រឹក្សាបច្ចេកទេសបម្រើការងារនៅ អ.គ.ល.ក. ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. តាមសំណើរបស់អគ្គលេខាធិការ គ.ល.ក.។

ប្រាក់លាភការរបស់ប្រធាន អនុប្រធាន និងសមាជិក គ.ល.ក. ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. តាមសំណើរបស់អគ្គលេខាធិការ គ.ល.ក. បន្ទាប់ពីបានពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំ គ.ល.ក.។

**ជំពូកទី ៧**

**ប្រភពធនធាន និងការគ្រប់គ្រងហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក.**

**ផ្នែកទី ១**

**ប្រភពធនធាន និងការគ្រប់គ្រងហិរញ្ញវត្ថុ**

**មាត្រា ២៤.-**

គ.ល.ក. មានថវិកាស្វយ័តមួយ ដើម្បីទ្រទ្រង់ការបំពេញមុខងារ និងការកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ប្រភពចំណូលរបស់ គ.ល.ក. មានដូចខាងក្រោម៖

- កម្រៃអាជ្ញាបណ្ណ និងសោហ៊ុយទម្រង់ការលើការពិនិត្យវាយតម្លៃពាក្យស្នើសុំអាជ្ញាបណ្ណកាស៊ីណូ អាជ្ញាបណ្ណល្បែងក្តាល់ អាជ្ញាបណ្ណល្បែងផ្សេងៗសំណាង អាជ្ញាបណ្ណល្បែងពាណិជ្ជកម្មដទៃទៀត



- អាជ្ញាបណ្ណបុគ្គលិកពិសេស អាជ្ញាបណ្ណអ្នកជំរុញល្បែងពាណិជ្ជកម្ម និងអាជ្ញាបណ្ណអ្នកផលិតអ្នកដំឡើង អ្នកនាំចូល អ្នកលក់ឬអ្នកចែកចាយឧបករណ៍ និង/ឬកម្មវិធីល្បែង
- កម្រៃលើតុល្បែង ម៉ាស៊ីនល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែងគ្រប់ប្រភេទ
- កម្រៃពីការដាក់ពិន័យផ្សេងៗ
- សោហ៊ុយទម្រង់ការ ឬកម្រៃសេវាផ្សេងៗរបស់ គ.ល.ក.
- ប្រាក់ចំណូលស្របច្បាប់ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល
- ប្រាក់ចំណូលស្របច្បាប់ដទៃទៀតដែល គ.ល.ក. ត្រូវទទួលសម្រាប់បម្រើដល់គោលដៅរបស់ខ្លួនក្រៅពីមូលនិធិសម្រាប់បម្រើការអភិវឌ្ឍន៍មូលល្បែងពាណិជ្ជកម្មសមាហរណ៍។

ក្រៅពីប្រភពធនធាន និងថវិកាស្វ័យគដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ គ.ល.ក. ក៏អាចមានថវិកាជាតិដែលផ្តល់ឱ្យ គ.ល.ក. ដើម្បីទ្រទ្រង់ដល់ការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងមូលនិធិបានមកពីហិរញ្ញប្បទានសហប្រតិបត្តិការបរទេស និងពីប្រភពផ្សេងទៀតសម្រាប់ចំណាយលើការសិក្សា ស្រាវជ្រាវ សេវារដ្ឋបាល និងសម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារ និងការឧបត្ថម្ភផ្សេងៗតាមការចាំបាច់ក្នុងគោលដៅធានាប្រសិទ្ធភាពក្នុងការបំពេញការងារ និងភារកិច្ចរបស់ខ្លួន។

គ.ល.ក. មានសិទ្ធិទទួល និងគ្រប់គ្រងជាមួយសិទ្ធិករនូវចលនវត្ថុ និងអចលនវត្ថុដែលជាអំណោយឬអច្ច័យទានរបស់ឯកជន និងអំណោយរបស់រដ្ឋ។

ធនធាន និងថវិការបស់ គ.ល.ក. ត្រូវដាក់ចូលក្នុងគណនីនៃរតនាគារជាតិជាចាំបាច់ លើកលែងតែមានបដិប្បញ្ញត្តិដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**មាត្រា ២៥ .-**

គ.ល.ក. ត្រូវរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គលេខាធិការ គ.ល.ក. ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិកាដោយរាប់បញ្ចូលទាំងគម្រោងថវិកាលម្អិតសម្រាប់ឆ្នាំនីមួយៗដាក់ជូន គ.ល.ក. ពិនិត្យ និងសម្រេច។

អគ្គលេខាធិការ គ.ល.ក. ត្រូវរៀបចំរបាយការណ៍ស្តីពីការអនុវត្តថវិការបស់ គ.ល.ក. ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ពិនិត្យ និងសម្រេច។

**មាត្រា ២៦ .-**

អគ្គលេខាធិការ គ.ល.ក. ត្រូវបានប្រគល់សិទ្ធិដោយ គ.ល.ក. ក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តធនធានថវិការបស់ គ.ល.ក. ស្របតាមនីតិវិធីហិរញ្ញវត្ថុសាធារណៈជាធរមាន។

អគ្គលេខាធិការ គ.ល.ក. មិនត្រូវបង្កើតលក្ខខណ្ឌ ដែលនាំឱ្យមានឱនភាពថវិកាឡើយក្នុងអំឡុងពេលនៃការអនុវត្តថវិកាប្រចាំឆ្នាំរបស់ខ្លួន លើកលែងតែមានការយល់ព្រមពីប្រធាន គ.ល.ក.។

**ផ្នែកទី២**

**ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក.**

**មាត្រា ២៧ .-**

គ.ល.ក. ក្នុងនាមជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិដែលទទួលបានពីហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ហិរញ្ញប្បទានថវិកាជាតិ



និងហិរញ្ញប្បទានពីគម្រោងវិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ គ.ល.ក. ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិត បទដ្ឋានគតិយុត្តជាធរមានស្តីពីវិធាន និងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

**មាត្រា២៨ .-**

គ.ល.ក. មានសមត្ថកិច្ចក្នុងការគ្រប់គ្រង ប្រើប្រាស់ ទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព បូរណភាព និងចីរភាព សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

**មាត្រា២៩ .-**

គ.ល.ក. ត្រូវរៀបចំបង្កើតគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួន ដើម្បីធ្វើជា សេនាធិការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្របតាមបញ្ញត្តិនៃអនុក្រឹត្យ លេខ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ។ សមាសភាពជាក់ស្តែងនៃគណៈកម្មការបញ្ជីសារពើភណ្ឌនៃ គ.ល.ក. ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. តាមសំណើរបស់អគ្គលេខា- ធិការ គ.ល.ក.។

**មាត្រា៣០ .-**

ទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ដែលបានមកពីហិរញ្ញប្បទានដោយថវិកាជាតិរបស់ គ.ល.ក. ពុំអាច ជាប់កម្មវត្ថុនៃការលក់ដូរ ការដាក់ប្រាក់កាត ប្រទានកម្ម អច្ច័យទាន សម្បទាន ឬការរឹបអូសនោះទេ។

**មាត្រា៣១ .-**

- គ.ល.ក. ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋមានភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកប ដោយប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខអាជ្ញាធរគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងរាជរដ្ឋាភិបាល
  - រៀបចំចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដែលស្ថិតក្រោមការកាន់កាប់របស់ គ.ល.ក. ឱ្យបាន ត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
  - រៀបចំចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដែលស្ថិតក្រោមការកាន់កាប់របស់ គ.ល.ក. ដើម្បីដាក់ ជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
  - រៀបចំរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិ រដ្ឋ ដើម្បីដាក់ជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋពិនិត្យ និងដោះស្រាយ
  - ចាត់ចែងរៀបចំធ្វើសវនកម្មផ្ទៃក្នុងតាមការដាក់ស្តែងលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យ សម្បត្តិរដ្ឋតាមការស្នើសុំពីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
  - លើកសំណើសុំចាត់ចែង និងជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ជូនអាជ្ញាធរគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ឬរាជរដ្ឋាភិបាល

- ពិនិត្យ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការរំលោភបំពានលើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោម ការកាន់កាប់របស់ គ.ល.ក.។

**មាត្រា៣២ .-**

គ.ល.ក. ដែលទទួលបានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ត្រូវមាន កាតព្វកិច្ចថែរក្សា និងកែលម្អទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ដើម្បីធានាមិនឱ្យបាត់បង់ ឬខូចខាត ដោយត្រូវ រក្សាទាំងបរិមាណ និងគុណភាពនៃទ្រព្យសម្បត្តិទាំងនោះឱ្យបានល្អតាមបទដ្ឋានបច្ចេកទេស លើកលែងតែ មានការសឹកចេញ ខូចខាត ឬករណីប្រធានសក្តិ។

ក្នុងករណីទ្រព្យសម្បត្តិរដ្ឋទាំងនោះបាត់បង់ ឬថយចុះតម្លៃ មិនអាចប្រើប្រាស់បាន ឬប្រើប្រាស់មិន បានយូរ ត្រូវរៀបចំនីតិវិធីជម្រះបញ្ជីចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ស្របតាមបញ្ញត្តិ នៃច្បាប់ស្តីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

**មាត្រា៣៣ .-**

គ.ល.ក. ត្រូវរៀបចំគម្រោងជម្រះបញ្ជីប្រចាំឆ្នាំនៃទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ដែលជាកម្មវត្ថុនៃ ការស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវបានអនុញ្ញាតឱ្យជម្រះបានតែមួយដងក្នុង មួយឆ្នាំស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ដែលអនុញ្ញាតឱ្យជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបាន លុះត្រាតែទ្រព្យសម្បត្តិរដ្ឋនោះត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋចរាស់តាមនីតិវិធីជាធរមាន។

ប្រភេទនៃទ្រព្យសម្បត្តិរដ្ឋរបស់ គ.ល.ក. ដែលអាចជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានដូចខាងក្រោម៖

- អគារ
- បរិក្ខារបច្ចេកទេស
- យានយន្ត
- សម្ភារៈ និងសង្ហារឹម
- ទ្រព្យសម្បត្តិរដ្ឋដទៃទៀត។

**មាត្រា៣៤ .-**

គ.ល.ក. អាចធ្វើការលក់ ដូរ ជួល ដាក់ប្រាក់កាត់ ប្រទានកម្ម អច្ច័យទាន សម្បទាន និងធ្វើការជម្រះ បញ្ជីចលនទ្រព្យ និងអចលនទ្រព្យបាន លុះត្រាតែទ្រព្យសម្បត្តិទាំងនោះបានពីហិរញ្ញប្បទានដោយចរិកា គ.ល.ក.។ លក្ខខណ្ឌ និងនីតិវិធីនៃការលក់ ដូរ ជួល ដាក់ប្រាក់កាត់ ប្រទានកម្ម អច្ច័យទាន សម្បទាន និងធ្វើ ការជម្រះបញ្ជីចលនទ្រព្យ និងអចលនទ្រព្យទាំងនោះ ត្រូវស្របតាមការសម្រេចរបស់ប្រធាន គ.ល.ក. តាម ការស្នើសុំរបស់អគ្គលេខាធិការ គ.ល.ក. ហើយត្រូវស្របតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការ ចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

**ជំពូកទី៨**

**អវសានប្បញ្ញត្តិ**

**មាត្រា៣៥ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា៣៦ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមកាកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៩ ខែ កញ្ញា ឆ្នាំ២០២១ ត្រីមាស ៣.ស. ២៥៦៥  
រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២១ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា  
**ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**  
**និងជាប្រធាន គ.ល.ក.**

**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ




**ឧបសម្ព័ន្ធទី១**

នៃអនុក្រឹត្យលេខ ១៦៥.....អនក្រ.បក ចុះថ្ងៃទី ១៦.....ខែ ៧.....ឆ្នាំ២០២១

**ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់**

**គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)**

**អង្គការលេខរបស់ គ.ល.ក. និងអង្គលេខាធិការដ្ឋាននៃ គ.ល.ក.**



**ឧបសម្ព័ន្ធទី២**  
**នៃអនុក្រឹត្យលេខ ១៦៥.....អនក្រ.បក ចុះថ្ងៃទី ៤៦.....ខែ ៧៧.....ឆ្នាំ២០២១**  
**ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់**  
**គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)**

**រូបសញ្ញារបស់ គ.ល.ក.**



**អត្ថន័យ ៖**

- រូបសញ្ញារបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានអត្ថន័យដូចខាងក្រោម៖
- រូបសញ្ញាហង្សពណ៌មាស និងគុជសីហៈឈរក្នុងជំហរជើងមាំ តំណាងឱ្យកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងស្វាហាប់ប្រកបដោយភាពអង់អាចក្លាហាន និងប្រាជ្ញាឈ្លាសវៃរបស់ គ.ល.ក. ក្នុងការទ្រទ្រង់ និងគ្រប់គ្រងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ៍ និងល្បែងពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារជូនប្រជាពលរដ្ឋ ប្រមូលចំណូលថវិកាជាតិ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
  - រូបសញ្ញាពហ្វឺ តំណាងឱ្យនិរន្តរភាព ភាពស្ថិតស្ថេរ និងជាប់ជាប្រចាំ ក្នុងការគ្រប់គ្រងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ៍ និងល្បែងពាណិជ្ជកម្មដ៏រឹងមាំ។
  - រូបសញ្ញាជើងពាន តំណាងឱ្យការទ្រទ្រង់ដល់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ គ.ល.ក. ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
  - រូបសញ្ញាអូម តំណាងឱ្យការអភិវឌ្ឍន៍កើនឡើងទៅតាមគោលការណ៍ច្បាប់នៃវិស័យល្បែងពាណិជ្ជកម្មសមាហរណ៍ និងល្បែងពាណិជ្ជកម្ម។

- រូបសញ្ញាពន្លឺឥណទាន តំណាងឱ្យភាពត្រចះត្រចង់នៃវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសហ-ហៃណែ និងល្បែងពាណិជ្ជកម្មក្រោមការគ្រប់គ្រងរបស់ គ.ល.ក. និងរាជរដ្ឋាភិបាល។
- រូបសញ្ញាផ្តាច់នៃ តំណាងឱ្យសិរីមង្គល និងភាពសុខដុមជាអតិបរមានៃគ្រប់ភាគីដែលពាក់ព័ន្ធនឹងវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសហហៃណែ និងល្បែងពាណិជ្ជកម្ម។

គម្រោងរបស់ គ.ល.ក.







**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ១៦៦ នស/រកត**

**អនុក្រឹត្យ**  
**ស្តីពី**

**ការកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

**សម្រេច**  
**ជំពូកទី១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១ .-**

អនុក្រឹត្យនេះកំណត់ពីដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**មាត្រា ២ .-**

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះកម្មសិទ្ធិកម្មសមាហរណ និង/ឬ កម្មសិទ្ធិករកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**មាត្រា ៣ .-**

ដើមទុនសម្រាប់មណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងប្រតិបត្តិការល្បែងកាស៊ីណូ សំដៅដល់ ទ្រព្យសកម្មចរន្ត រួមទាំងមូលនិធិរបស់ម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន និងអចលនទ្រព្យរបស់ក្រុមហ៊ុននោះ ដោយដកចេញនូវ៖

- ទ្រព្យសកម្មមិនមែនចរន្ត និងចំណាយដែលបានបង់មុនរបស់ក្រុមហ៊ុន
- ឥណទានដែលគ្មានការធានា និងប្រាក់បុរេប្រទានដែលផ្តល់ដោយក្រុមហ៊ុន ហើយដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មចរន្ត
- ចំនួនទឹកប្រាក់ដែលត្រូវបង់ដោយអភិបាល សហកម្មសិទ្ធិករ ឬសមាគមទៅឱ្យក្រុមហ៊ុន ហើយដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មចរន្ត
- តម្លៃលើសពីតម្លៃមូលបត្រ ដែលបានកត់ត្រាទុកបញ្ជី ដែលកាន់ទុកក្នុងគណនីផ្ទាល់របស់ក្រុមហ៊ុន ទៅតាមតម្លៃទីផ្សារ
- ឱនភាពគណនីអតិថិជន ដោយដកចេញនូវសំវិធានធនបំណុលទារមិនបាន ឬពិបាកទារ ហើយរៀបចំក្នុងទម្រង់មួយទៅតាមការកំណត់របស់ គ.ល.ក.
- សមាសធាតុផ្សេងទៀតក្នុងការគណនាមូលធនសុទ្ធរបស់ក្រុមហ៊ុន ត្រូវកំណត់ក្នុងប្រកាសដោយឡែករបស់ គ.ល.ក.។

**ជំពូកទី២**

**ការកំណត់ដើមទុនអប្បបរមា**

**មាត្រា ៤ .-**

ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ ត្រូវមានចាប់ពី ៨០០.០០០.០០០.០០០ (ប្រាំបីរយប៊ីលាន) រៀល ឡើងទៅ។

**មាត្រា ៥ .-**

ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ ត្រូវមានចាប់ពី ៤០០.០០០.០០០.០០០ (បួនរយប៊ីលាន) រៀល ឡើងទៅ។

**មាត្រា ៦ .-**

ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន ត្រូវកំណត់ជា ៥ ដំណាក់កាល ដូចខាងក្រោម៖

- ដំណាក់កាលទី១៖ នៅឆ្នាំទី១ ត្រូវមានដើមទុនចាប់ពី ៥០.០០០.០០០.០០០ (ហាសិបប៊ីលាន) រៀល ឡើងទៅ។
- ដំណាក់កាលទី២៖ នៅឆ្នាំទី៤ ត្រូវមានដើមទុនចាប់ពី ១០០.០០០.០០០.០០០ (មួយរយប៊ីលាន) រៀល ឡើងទៅ។
- ដំណាក់កាលទី៣៖ នៅឆ្នាំទី៧ ត្រូវមានដើមទុនចាប់ពី ២០០.០០០.០០០.០០០ (ពីររយប៊ីលាន) រៀលឡើងទៅ។
- ដំណាក់កាលទី៤៖ នៅឆ្នាំទី១១ ត្រូវមានដើមទុនចាប់ពី ៣០០.០០០.០០០.០០០ (បីរយប៊ីលាន) រៀលឡើងទៅ។
- ដំណាក់កាលទី៥៖ នៅឆ្នាំទី១៥ ត្រូវមានដើមទុនចាប់ពី ៤០០.០០០.០០០.០០០ (បួនរយប៊ីលាន) រៀលឡើងទៅ។

**មាត្រា៧ .-**

កម្មសិទ្ធិករកាសីណ្ឌ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន ត្រូវបង្កើនដើមទុនឱ្យគ្រប់ចំនួនតាមកម្រិតអប្បបរមា ដូចមានចែងក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ទើបមានសិទ្ធិស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការល្បែងកាសីណ្ឌបាន។

**ជំពូកទី៣**

**អវសានប្បញ្ញត្តិ**

**មាត្រា៨ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា៩ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ២១ ខែ កញ្ញា ឆ្នាំ២០២១ ភ្នំពេញ ត្រីស័ក ព.ស. ២៥៦៥

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២១

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៩
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ១៦៧ អនក្រ.បក**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតឃុំយាយមៅពេជ្រនិល នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
- បានឃើញអនុក្រឹត្យលេខ ១៥១ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតឃុំភ្នំក្រាំងដីមាស នៃស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង
- បានឃើញអនុក្រឹត្យលេខ ១៥២ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតឃុំអូរកណ្តៀវសែនជ័យ នៃស្រុកសំបូរ ខេត្តក្រចេះ
- បានឃើញអនុក្រឹត្យលេខ ១៥៣ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតឃុំបូរីល នៃស្រុកបវេល ខេត្តបាត់ដំបង
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតសង្កាត់អូរជ្រៅ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- បានឃើញអនុក្រឹត្យលេខ ១៥៧ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតសង្កាត់អូរឫស្សី នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សង្ខេប**

**មាត្រា ១. -**

កំណត់ចំនួនសមាជិកក្រុមប្រឹក្សាតាមឃុំ សង្កាត់នីមួយៗ សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ អនុលោមតាមមាត្រា១២ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រួមមានដូចខាងក្រោម៖

**០១. ខេត្តបន្ទាយមានជ័យ**

**ស្រុកបន្ទាយបុរី**

|    |               |                          |         |
|----|---------------|--------------------------|---------|
| ១. | ឃុំ បន្ទាយនាង | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ២. | ឃុំ បត់ត្រង់  | - ដ -                    | ៧ នាក់  |
| ៣. | ឃុំ ចំណោម     | - ដ -                    | ១១ នាក់ |

|     |                |       |         |
|-----|----------------|-------|---------|
| ៤.  | ឃុំ គោកបង្គំ   | - ដ - | ៧ នាក់  |
| ៥.  | ឃុំ គយម៉ែង     | - ដ - | ៧ នាក់  |
| ៦.  | ឃុំ អូរព្រាសាទ | - ដ - | ១១ នាក់ |
| ៧.  | ឃុំ ភ្នំតូច    | - ដ - | ៩ នាក់  |
| ៨.  | ឃុំ រហាត់ទឹក   | - ដ - | ៩ នាក់  |
| ៩.  | ឃុំ ឫស្សីក្រោក | - ដ - | ១១ នាក់ |
| ១០. | ឃុំ សំបួរ      | - ដ - | ៧ នាក់  |
| ១១. | ឃុំ សៀ         | - ដ - | ១១ នាក់ |
| ១២. | ឃុំ ស្រះរាំង   | - ដ - | ៧ នាក់  |
| ១៣. | ឃុំ តាឡំ       | - ដ - | ៧ នាក់  |

**ស្រុកភ្នំស្រួច**

|     |                |                          |        |
|-----|----------------|--------------------------|--------|
| ១៤. | ឃុំ ណាំតៅ      | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៥. | ឃុំ ប៉ោយចារ    | - ដ -                    | ៩ នាក់ |
| ១៦. | ឃុំ ពន្លៃ      | - ដ -                    | ៩ នាក់ |
| ១៧. | ឃុំ ស្ពានស្រែង | - ដ -                    | ៥ នាក់ |
| ១៨. | ឃុំ ស្រះជីក    | - ដ -                    | ៧ នាក់ |
| ១៩. | ឃុំ ភ្នំដី     | - ដ -                    | ៧ នាក់ |

**ស្រុកព្រះនេត្រព្រះ**

|     |                   |                          |         |
|-----|-------------------|--------------------------|---------|
| ២០. | ឃុំ ឈ្នួរមានជ័យ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ២១. | ឃុំ ជប់រ៉ាវី      | - ដ -                    | ៩ នាក់  |
| ២២. | ឃុំ ភ្នំលៀប       | - ដ -                    | ១១ នាក់ |
| ២៣. | ឃុំ ព្រាសាទ       | - ដ -                    | ៧ នាក់  |
| ២៤. | ឃុំ ព្រះនេត្រព្រះ | - ដ -                    | ៩ នាក់  |
| ២៥. | ឃុំ រហាល          | - ដ -                    | ៧ នាក់  |
| ២៦. | ឃុំ ទានកាំ        | - ដ -                    | ៥ នាក់  |



|                      |                |                          |         |
|----------------------|----------------|--------------------------|---------|
| ២៧.                  | ឃុំ ទឹកដោរ     | - ដ -                    | ១១ នាក់ |
| ២៨.                  | ឃុំ បុស្សរ     | - ដ -                    | ៩ នាក់  |
| <b>ស្រុកអូរជ្រៅ</b>  |                |                          |         |
| ២៩.                  | ឃុំ ចង្កា      | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ៣០.                  | ឃុំ កូប        | - ដ -                    | ៧ នាក់  |
| ៣១.                  | ឃុំ គុត្តសត    | - ដ -                    | ៧ នាក់  |
| ៣២.                  | ឃុំ សំរោង      | - ដ -                    | ៧ នាក់  |
| ៣៣.                  | ឃុំ សូភី       | - ដ -                    | ៥ នាក់  |
| ៣៤.                  | ឃុំ សីង្គ      | - ដ -                    | ៧ នាក់  |
| ៣៥.                  | ឃុំ អូរបីជាន់  | - ដ -                    | ៩ នាក់  |
| <b>ស្រុកថ្មពួក</b>   |                |                          |         |
| ៣៦.                  | ឃុំ បន្ទាយធ្មរ | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៣៧.                  | ឃុំ គោករមៀត    | - ដ -                    | ១១ នាក់ |
| ៣៨.                  | ឃុំ ភូមិថ្មី   | - ដ -                    | ៧ នាក់  |
| ៣៩.                  | ឃុំ ថ្មពួក     | - ដ -                    | ៧ នាក់  |
| ៤០.                  | ឃុំ គោកកបិន    | - ដ -                    | ៧ នាក់  |
| ៤១.                  | ឃុំ គំរូ       | - ដ -                    | ៧ នាក់  |
| <b>ស្រុកស្វាយចេក</b> |                |                          |         |
| ៤២.                  | ឃុំ ផ្កាំ      | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ៤៣.                  | ឃុំ សារង្គ     | - ដ -                    | ៥ នាក់  |
| ៤៤.                  | ឃុំ ស្មក្រាម   | - ដ -                    | ៧ នាក់  |
| ៤៥.                  | ឃុំ ស្វាយចេក   | - ដ -                    | ៧ នាក់  |
| ៤៦.                  | ឃុំ តាបែន      | - ដ -                    | ៥ នាក់  |
| ៤៧.                  | ឃុំ តាផូ       | - ដ -                    | ៧ នាក់  |
| ៤៨.                  | ឃុំ ទ្រាស      | - ដ -                    | ៩ នាក់  |
| ៤៩.                  | ឃុំ ល្អស       | - ដ -                    | ៥ នាក់  |

**ស្រុកម៉ាឡៃ**

|     |              |                          |        |
|-----|--------------|--------------------------|--------|
| ៥០. | ឃុំ បឹងបេង   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៥១. | ឃុំ ម៉ាឡៃ    | - ដ -                    | ៧ នាក់ |
| ៥២. | ឃុំ អូរស្រឡៅ | - ដ -                    | ៥ នាក់ |
| ៥៣. | ឃុំ អូរសំព័រ | - ដ -                    | ៥ នាក់ |
| ៥៤. | ឃុំ ទួលពង្រ  | - ដ -                    | ៧ នាក់ |
| ៥៥. | ឃុំ តាគង់    | - ដ -                    | ៧ នាក់ |

**ក្រុងសិរីសោភ័ណ**

|     |                    |                          |         |
|-----|--------------------|--------------------------|---------|
| ៥៦. | សង្កាត់ កំពង់ស្វាយ | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៥៧. | សង្កាត់ កោះពងសត្វ  | - ដ -                    | ៥ នាក់  |
| ៥៨. | សង្កាត់ ម្កាក់     | - ដ -                    | ៧ នាក់  |
| ៥៩. | សង្កាត់ អូរអំបិល   | - ដ -                    | ១១ នាក់ |
| ៦០. | សង្កាត់ ភ្នំត្រ    | - ដ -                    | ៥ នាក់  |
| ៦១. | សង្កាត់ ព្រះពន្លា  | - ដ -                    | ១១ នាក់ |
| ៦២. | សង្កាត់ ទឹកថ្លា    | - ដ -                    | ៩ នាក់  |

**ក្រុងឆ្នើមប៉ែត**

|     |                     |                          |         |
|-----|---------------------|--------------------------|---------|
| ៦៣. | សង្កាត់ ប៉ោយប៉ែត    | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៦៤. | សង្កាត់ និមិត្ត     | - ដ -                    | ១១ នាក់ |
| ៦៥. | សង្កាត់ ផ្សារកណ្តាល | - ដ -                    | ១១ នាក់ |
| ៦៦. | សង្កាត់ អូរជ្រៅ     | - ដ -                    | ១១ នាក់ |
| ៦៧. | សង្កាត់ អូរឫស្សី    | - ដ -                    | ៧ នាក់  |

**០២-ខេត្តបាត់ដំបង**

**ស្រុកបាណន់**

|     |              |                          |        |
|-----|--------------|--------------------------|--------|
| ៦៨. | ឃុំ កន្ទ្ទី១ | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៦៩. | ឃុំ កន្ទ្ទី២ | - ដ -                    | ៥ នាក់ |

|     |               |       |         |
|-----|---------------|-------|---------|
| ៧០. | ឃុំ បាយដំរំ   | - ដ - | ៧ នាក់  |
| ៧១. | ឃុំ ឈើទាល     | - ដ - | ១១ នាក់ |
| ៧២. | ឃុំ ចែងមានជ័យ | - ដ - | ៧ នាក់  |
| ៧៣. | ឃុំ ភ្នំសំពៅ  | - ដ - | ៩ នាក់  |
| ៧៤. | ឃុំ ស្ទឹង     | - ដ - | ១១ នាក់ |
| ៧៥. | ឃុំ តាគ្រាម   | - ដ - | ១១ នាក់ |

**ស្រុកថ្មីគោល**

|     |                 |                          |         |
|-----|-----------------|--------------------------|---------|
| ៧៦. | ឃុំ តាពូង       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៧៧. | ឃុំ តាម៉ឺន      | - ដ -                    | ១១ នាក់ |
| ៧៨. | ឃុំ អូរតាគី     | - ដ -                    | ១១ នាក់ |
| ៧៩. | ឃុំ ជ្រៃ        | - ដ -                    | ៩ នាក់  |
| ៨០. | ឃុំ អន្លង់រុន   | - ដ -                    | ៥ នាក់  |
| ៨១. | ឃុំ ជ្រោយស្តៅ   | - ដ -                    | ៩ នាក់  |
| ៨២. | ឃុំ បឹងត្រឹង    | - ដ -                    | ៩ នាក់  |
| ៨៣. | ឃុំ គោកឃ្មុំ    | - ដ -                    | ៩ នាក់  |
| ៨៤. | ឃុំ បន្ទាយត្រែង | - ដ -                    | ៩ នាក់  |
| ៨៥. | ឃុំ រូងជ្រៃ     | - ដ -                    | ៩ នាក់  |

**ស្រុកបរមេល**

|     |                   |                          |         |
|-----|-------------------|--------------------------|---------|
| ៨៦. | ឃុំ បរវល          | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៨៧. | ឃុំ ខ្នាចរមាស     | - ដ -                    | ៩ នាក់  |
| ៨៨. | ឃុំ ល្វា          | - ដ -                    | ១១ នាក់ |
| ៨៩. | ឃុំ ព្រៃខ្ពស់     | - ដ -                    | ៩ នាក់  |
| ៩០. | ឃុំ អំពិលប្រាំដើម | - ដ -                    | ៩ នាក់  |
| ៩១. | ឃុំ ក្តុលតាហែន    | - ដ -                    | ១១ នាក់ |
| ៩២. | ឃុំ ឃ្លាំងមាស     | - ដ -                    | ៩ នាក់  |
| ៩៣. | ឃុំ បឹងប្រាំ      | - ដ -                    | ៧ នាក់  |
| ៩៤. | ឃុំ បូរីល         | - ដ -                    | ៩ នាក់  |



**ស្រុកឯកភ័ក្ត្រ**

|                     |                          |         |
|---------------------|--------------------------|---------|
| ៩៥. ឃុំ ព្រែកនរិន្ទ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៩៦. ឃុំ សំរោងក្នុង  | - ដ -                    | ៩ នាក់  |
| ៩៧. ឃុំ ព្រែកខ្ពប   | - ដ -                    | ៧ នាក់  |
| ៩៨. ឃុំ ព្រែកហ្លួង  | - ដ -                    | ៧ នាក់  |
| ៩៩. ឃុំ ពាមឯក       | - ដ -                    | ១១ នាក់ |
| ១០០. ឃុំ ព្រៃចាស់   | - ដ -                    | ៥ នាក់  |
| ១០១. ឃុំ កោះជីវាំង  | - ដ -                    | ៩ នាក់  |

**ស្រុកមោងឫស្សី**

|                      |                          |         |
|----------------------|--------------------------|---------|
| ១០២. ឃុំ មោង         | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១០៣. ឃុំ តាវ         | - ដ -                    | ១១ នាក់ |
| ១០៤. ឃុំ ព្រៃស្វាយ   | - ដ -                    | ១១ នាក់ |
| ១០៥. ឃុំ ឫស្សីក្រាំង | - ដ -                    | ១១ នាក់ |
| ១០៦. ឃុំ ជ្រៃ        | - ដ -                    | ៩ នាក់  |
| ១០៧. ឃុំ តាលាស់      | - ដ -                    | ៧ នាក់  |
| ១០៨. ឃុំ កកោះ        | - ដ -                    | ៩ នាក់  |
| ១០៩. ឃុំ ព្រៃតូច     | - ដ -                    | ៩ នាក់  |
| ១១០. ឃុំ របស់មង្គល   | - ដ -                    | ១១ នាក់ |

**ស្រុករុក្ខគិរី**

|                      |                          |         |
|----------------------|--------------------------|---------|
| ១១១. ឃុំ ព្រែកជីក    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១១២. ឃុំ ព្រៃត្រឡាច  | - ដ -                    | ៩ នាក់  |
| ១១៣. ឃុំ មុខរាប      | - ដ -                    | ៩ នាក់  |
| ១១៤. ឃុំ ស្តុកប្រវឹក | - ដ -                    | ១១ នាក់ |
| ១១៥. ឃុំ បាសាក់      | - ដ -                    | ៩ នាក់  |

**ស្រុករតនមណ្ឌល**

|               |                          |        |
|---------------|--------------------------|--------|
| ១១៦. ឃុំ ស្មៅ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
|---------------|--------------------------|--------|

|                     |       |        |
|---------------------|-------|--------|
| ១១៧. ឃុំ អណ្តើកហែប  | - ដ - | ៥ នាក់ |
| ១១៨. ឃុំ ផ្លូវមាស   | - ដ - | ៥ នាក់ |
| ១១៩. ឃុំ ត្រែង      | - ដ - | ៩ នាក់ |
| ១២០. ឃុំ ស្មើសង្ការ | - ដ - | ៩ នាក់ |

**ស្រុកសង្កែ**

|                     |                          |         |
|---------------------|--------------------------|---------|
| ១២១. ឃុំ អន្លង់វិល  | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១២២. ឃុំ នរា        | - ដ -                    | ៧ នាក់  |
| ១២៣. ឃុំ តាប៉ុន     | - ដ -                    | ៩ នាក់  |
| ១២៤. ឃុំ រកា        | - ដ -                    | ៧ នាក់  |
| ១២៥. ឃុំ កំពង់ព្រះ  | - ដ -                    | ៧ នាក់  |
| ១២៦. ឃុំ កំពង់ព្រៀង | - ដ -                    | ៧ នាក់  |
| ១២៧. ឃុំ រាំងកេសី   | - ដ -                    | ៧ នាក់  |
| ១២៨. ឃុំ អូរជ័យ១    | - ដ -                    | ១១ នាក់ |
| ១២៩. ឃុំ អូរជ័យ២    | - ដ -                    | ៩ នាក់  |
| ១៣០. ឃុំ វត្តតាមិម  | - ដ -                    | ១១ នាក់ |

**ស្រុកសំឡូត**

|                    |                          |        |
|--------------------|--------------------------|--------|
| ១៣១. ឃុំ តាតោក     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៣២. ឃុំ កំពង់ល្អៅ | - ដ -                    | ៥ នាក់ |
| ១៣៣. ឃុំ អូរសំរិល  | - ដ -                    | ៥ នាក់ |
| ១៣៤. ឃុំ ស៊ីង      | - ដ -                    | ៥ នាក់ |
| ១៣៥. ឃុំ សំឡូត     | - ដ -                    | ៥ នាក់ |
| ១៣៦. ឃុំ មានជ័យ    | - ដ -                    | ៥ នាក់ |
| ១៣៧. ឃុំ តាសាញ     | - ដ -                    | ៥ នាក់ |

**ស្រុកសំពៅលូន**

|                   |                          |        |
|-------------------|--------------------------|--------|
| ១៣៨. ឃុំ សំពៅលូន  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៣៩. ឃុំ អង្គរបាន | - ដ -                    | ៥ នាក់ |



|                       |                          |         |
|-----------------------|--------------------------|---------|
| ១៤០. ឃុំ តាស្មា       | - ដ -                    | ៥ នាក់  |
| ១៤១. ឃុំ សន្តិភាព     | - ដ -                    | ៥ នាក់  |
| ១៤២. ឃុំ សិរីមានជ័យ   | - ដ -                    | ៥ នាក់  |
| ១៤៣. ឃុំ ជ្រៃសីមា     | - ដ -                    | ៥ នាក់  |
| <b>ស្រុកកំរៀង</b>     |                          |         |
| ១៤៤. ឃុំ កំរៀង        | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៤៥. ឃុំ បឹងរាំង      | - ដ -                    | ៧ នាក់  |
| ១៤៦. ឃុំ អូរដា        | - ដ -                    | ៥ នាក់  |
| ១៤៧. ឃុំ ត្រាង        | - ដ -                    | ៥ នាក់  |
| ១៤៨. ឃុំ តាសែន        | - ដ -                    | ៥ នាក់  |
| ១៤៩. ឃុំ តាក្រី       | - ដ -                    | ៧ នាក់  |
| <b>ស្រុកគាស់ក្រឡ</b>  |                          |         |
| ១៥០. ឃុំ ធិបតី        | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១៥១. ឃុំ គាស់ក្រឡ     | - ដ -                    | ៥ នាក់  |
| ១៥២. ឃុំ ហប់          | - ដ -                    | ៥ នាក់  |
| ១៥៣. ឃុំ ព្រះផុស      | - ដ -                    | ៥ នាក់  |
| ១៥៤. ឃុំ ដូនបា        | - ដ -                    | ៥ នាក់  |
| ១៥៥. ឃុំ ផ្ទាល់មាន់   | - ដ -                    | ៥ នាក់  |
| <b>ស្រុកភ្នំត្រីក</b> |                          |         |
| ១៥៦. ឃុំ ភ្នំត្រីក    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៥៧. ឃុំ ពេជ្រចិន្តា  | - ដ -                    | ៩ នាក់  |
| ១៥៨. ឃុំ ប្តូរ        | - ដ -                    | ១១ នាក់ |
| ១៥៩. ឃុំ បារាំងធ្លាក់ | - ដ -                    | ៥ នាក់  |
| ១៦០. ឃុំ អូរជ្រូល     | - ដ -                    | ៥ នាក់  |
| <b>ក្រុងឆាត់ដំបង</b>  |                          |         |
| ១៦១. សង្កាត់ ទួលតាឯក  | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |



|                             |       |         |
|-----------------------------|-------|---------|
| ១៦២. សង្កាត់ ព្រែកព្រះស្តេច | - ដ - | ១១ នាក់ |
| ១៦៣. សង្កាត់ តេនៈ           | - ដ - | ១១ នាក់ |
| ១៦៤. សង្កាត់ ចំការសំរោង     | - ដ - | ១១ នាក់ |
| ១៦៥. សង្កាត់ ស្លាកែត        | - ដ - | ៧ នាក់  |
| ១៦៦. សង្កាត់ ក្នុងដូនទាវ    | - ដ - | ៧ នាក់  |
| ១៦៧. សង្កាត់ អូរម៉ាល់       | - ដ - | ៩ នាក់  |
| ១៦៨. សង្កាត់ វត្តគរ         | - ដ - | ១១ នាក់ |
| ១៦៩. សង្កាត់ អូរចារ         | - ដ - | ១១ នាក់ |
| ១៧០. សង្កាត់ ស្វាយប៉ោ       | - ដ - | ១១ នាក់ |

### ០៣-ខេត្តកំពង់ចាម

#### ស្រុកធានាយ

|                      |                          |        |
|----------------------|--------------------------|--------|
| ១៧១. ឃុំ បាធាយ       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៧២. ឃុំ ច្បារអំពៅ   | - ដ -                    | ៥ នាក់ |
| ១៧៣. ឃុំ ជាលា        | - ដ -                    | ៥ នាក់ |
| ១៧៤. ឃុំ ជើងព្រៃ     | - ដ -                    | ៧ នាក់ |
| ១៧៥. ឃុំ មេព្រីង     | - ដ -                    | ៥ នាក់ |
| ១៧៦. ឃុំ ផ្កាវ       | - ដ -                    | ៧ នាក់ |
| ១៧៧. ឃុំ សំបូរ       | - ដ -                    | ៩ នាក់ |
| ១៧៨. ឃុំ សណ្តែក      | - ដ -                    | ៩ នាក់ |
| ១៧៩. ឃុំ តាំងក្រាំង  | - ដ -                    | ៩ នាក់ |
| ១៨០. ឃុំ តាំងក្រសាំង | - ដ -                    | ៧ នាក់ |
| ១៨១. ឃុំ ត្រប់       | - ដ -                    | ៧ នាក់ |
| ១៨២. ឃុំ ទំនប់       | - ដ -                    | ៥ នាក់ |

#### ស្រុកចំការលើ

|                      |                          |         |
|----------------------|--------------------------|---------|
| ១៨៣. ឃុំ បុសខ្នុរ    | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១៨៤. ឃុំ ចំការអណ្តូង | - ដ -                    | ១១ នាក់ |



|                   |       |         |
|-------------------|-------|---------|
| ១៨៥. ឃុំ ជយោ      | - ដ - | ៩ នាក់  |
| ១៨៦. ឃុំ ល្វាលើ   | - ដ - | ៧ នាក់  |
| ១៨៧. ឃុំ ស្តី     | - ដ - | ១១ នាក់ |
| ១៨៨. ឃុំ ស្វាយទាប | - ដ - | ១១ នាក់ |
| ១៨៩. ឃុំ តាអុង    | - ដ - | ១១ នាក់ |
| ១៩០. ឃុំ តាប្រុក  | - ដ - | ៧ នាក់  |

**ស្រុកដើមព្រៃ**

|                     |                          |         |
|---------------------|--------------------------|---------|
| ១៩១. ឃុំ ខ្នុរដំបង  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៩២. ឃុំ គោករៀង     | - ដ -                    | ៥ នាក់  |
| ១៩៣. ឃុំ ផ្តៅជុំ    | - ដ -                    | ៩ នាក់  |
| ១៩៤. ឃុំ ព្រៃចារ    | - ដ -                    | ៧ នាក់  |
| ១៩៥. ឃុំ ព្រីងជ្រុំ | - ដ -                    | ៥ នាក់  |
| ១៩៦. ឃុំ សំពងជ័យ    | - ដ -                    | ១១ នាក់ |
| ១៩៧. ឃុំ ស្ទឹងជ័យ   | - ដ -                    | ៧ នាក់  |
| ១៩៨. ឃុំ សូទិប      | - ដ -                    | ៩ នាក់  |
| ១៩៩. ឃុំ ស្រម៉ែ     | - ដ -                    | ៧ នាក់  |
| ២០០. ឃុំ ត្រពាំងគរ  | - ដ -                    | ៧ នាក់  |

**ស្រុកកំពង់ចាម**

|                       |                          |         |
|-----------------------|--------------------------|---------|
| ២០១. សង្កាត់ បឹងកក    | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ២០២. សង្កាត់ កំពង់ចាម | - ដ -                    | ៧ នាក់  |
| ២០៣. សង្កាត់ សំបួរមាស | - ដ -                    | ១១ នាក់ |
| ២០៤. សង្កាត់ វាលវែង   | - ដ -                    | ១១ នាក់ |

**ស្រុកកំពង់ស្ពឺ**

|                  |                          |         |
|------------------|--------------------------|---------|
| ២០៥. ឃុំ អំពិល   | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ២០៦. ឃុំ ហាន់ជ័យ | - ដ -                    | ៥ នាក់  |
| ២០៧. ឃុំ កៀនជ្រៃ | - ដ -                    | ៥ នាក់  |

|                    |       |        |
|--------------------|-------|--------|
| ២០៨. ឃុំ គគរ       | - ដ - | ៥ នាក់ |
| ២០៩. ឃុំ កោះមិត្ត  | - ដ - | ៧ នាក់ |
| ២១០. ឃុំ កោះរកា    | - ដ - | ៧ នាក់ |
| ២១១. ឃុំ កោះសំរោង  | - ដ - | ៧ នាក់ |
| ២១២. ឃុំ កោះទន្លឹម | - ដ - | ៥ នាក់ |
| ២១៣. ឃុំ ក្រឡា     | - ដ - | ៧ នាក់ |
| ២១៤. ឃុំ អូរស្វាយ  | - ដ - | ៧ នាក់ |
| ២១៥. ឃុំ អាង       | - ដ - | ៧ នាក់ |
| ២១៦. ឃុំ ចែក       | - ដ - | ៥ នាក់ |
| ២១៧. ឃុំ ស្រក      | - ដ - | ៧ នាក់ |
| ២១៨. ឃុំ ទ្រាន     | - ដ - | ៧ នាក់ |
| ២១៩. ឃុំ វិហារធំ   | - ដ - | ៧ នាក់ |

**ស្រុកកងមាន**

|                     |                          |        |
|---------------------|--------------------------|--------|
| ២២០. ឃុំ អង្គបោន    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ២២១. ឃុំ កងតាណឹង    | - ដ -                    | ៧ នាក់ |
| ២២២. ឃុំ ខ្នៅ       | - ដ -                    | ៩ នាក់ |
| ២២៣. ឃុំ ពាមជីកង    | - ដ -                    | ៧ នាក់ |
| ២២៤. ឃុំ ព្រែកកុយ   | - ដ -                    | ៧ នាក់ |
| ២២៥. ឃុំ ព្រែកក្របៅ | - ដ -                    | ៧ នាក់ |
| ២២៦. ឃុំ រាយប៉ាយ    | - ដ -                    | ៩ នាក់ |
| ២២៧. ឃុំ រកាអារ     | - ដ -                    | ៧ នាក់ |
| ២២៨. ឃុំ រកាគយ      | - ដ -                    | ៩ នាក់ |
| ២២៩. ឃុំ ស្មៅ       | - ដ -                    | ៥ នាក់ |
| ២៣០. ឃុំ សួរគង      | - ដ -                    | ៩ នាក់ |

**ស្រុកកោះស្វឆន**

|                   |                          |        |
|-------------------|--------------------------|--------|
| ២៣១. ឃុំ កំពង់រាប | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
|-------------------|--------------------------|--------|



|                        |                          |         |
|------------------------|--------------------------|---------|
| ២៣២. ឃុំ កោះសូទិន      | - ដ -                    | ៩ នាក់  |
| ២៣៣. ឃុំ ល្វែ          | - ដ -                    | ៩ នាក់  |
| ២៣៤. ឃុំ មហាលាភ        | - ដ -                    | ៧ នាក់  |
| ២៣៥. ឃុំ មហាខ្នង       | - ដ -                    | ៧ នាក់  |
| ២៣៦. ឃុំ ពាមប្រឆោះ     | - ដ -                    | ៩ នាក់  |
| ២៣៧. ឃុំ ពង្រ          | - ដ -                    | ៥ នាក់  |
| ២៣៨. ឃុំ ព្រែកតានង់    | - ដ -                    | ៩ នាក់  |
| <b>ស្រុកព្រៃឈរ</b>     |                          |         |
| ២៣៩. ឃុំ បារាយណ៍       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ២៤០. ឃុំ បឹងណាយ        | - ដ -                    | ១១ នាក់ |
| ២៤១. ឃុំ ជ្រៃវៀន       | - ដ -                    | ១១ នាក់ |
| ២៤២. ឃុំ ខ្ចិតធំ       | - ដ -                    | ៥ នាក់  |
| ២៤៣. ឃុំ គរ            | - ដ -                    | ៩ នាក់  |
| ២៤៤. ឃុំ ក្រូច         | - ដ -                    | ៧ នាក់  |
| ២៤៥. ឃុំ ល្វា          | - ដ -                    | ៧ នាក់  |
| ២៤៦. ឃុំ មៀន           | - ដ -                    | ៩ នាក់  |
| ២៤៧. ឃុំ ព្រៃឈរ        | - ដ -                    | ៥ នាក់  |
| ២៤៨. ឃុំ សូរ្យសែន      | - ដ -                    | ៥ នាក់  |
| ២៤៩. ឃុំ សំរោង         | - ដ -                    | ៧ នាក់  |
| ២៥០. ឃុំ ស្រងែ         | - ដ -                    | ៥ នាក់  |
| ២៥១. ឃុំ ថ្មពួន        | - ដ -                    | ៩ នាក់  |
| ២៥២. ឃុំ តុងរែង        | - ដ -                    | ៥ នាក់  |
| ២៥៣. ឃុំ ត្រពាំងព្រះ   | - ដ -                    | ១១ នាក់ |
| <b>ស្រុកស្រីសន្ធឹក</b> |                          |         |
| ២៥៤. ឃុំ បារាយណ៍       | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ២៥៥. ឃុំ ជីបាល         | - ដ -                    | ៥ នាក់  |

|                          |       |         |
|--------------------------|-------|---------|
| ២៥៦. ឃុំ ខ្នារស          | - ជ - | ៥ នាក់  |
| ២៥៧. ឃុំ កោះអណ្តែត       | - ជ - | ៥ នាក់  |
| ២៥៨. ឃុំ មានជ័យ          | - ជ - | ៧ នាក់  |
| ២៥៩. ឃុំ ផ្ទះកណ្តាល      | - ជ - | ៧ នាក់  |
| ២៦០. ឃុំ ប្រាំយ៉ាម       | - ជ - | ៥ នាក់  |
| ២៦១. ឃុំ ព្រែកដំបូក      | - ជ - | ៩ នាក់  |
| ២៦២. ឃុំ ព្រែកពោធិ       | - ជ - | ១១ នាក់ |
| ២៦៣. ឃុំ ព្រែករំដេង      | - ជ - | ៩ នាក់  |
| ២៦៤. ឃុំ ឫស្សីស្រុក      | - ជ - | ៧ នាក់  |
| ២៦៥. ឃុំ ស្វាយពោធិ       | - ជ - | ៧ នាក់  |
| ២៦៦. ឃុំ ស្វាយខ្សាច់ភ្នំ | - ជ - | ៥ នាក់  |
| ២៦៧. ឃុំ ទងត្រឡាច        | - ជ - | ៥ នាក់  |

**ស្រុកស្ទឹងត្រែង**

|                        |                          |         |
|------------------------|--------------------------|---------|
| ២៦៨. ឃុំ អារក្សត្នោត   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ២៦៩. ឃុំ ដងក្តារ       | - ជ -                    | ៩ នាក់  |
| ២៧០. ឃុំ ខ្ពស់តាងួន    | - ជ -                    | ៧ នាក់  |
| ២៧១. ឃុំ មេសរជ្រៃ      | - ជ -                    | ៩ នាក់  |
| ២៧២. ឃុំ អូរម្លូ       | - ជ -                    | ៧ នាក់  |
| ២៧៣. ឃុំ ពាមកោះស្នា    | - ជ -                    | ៩ នាក់  |
| ២៧៤. ឃុំ ព្រះអណ្តូង    | - ជ -                    | ៥ នាក់  |
| ២៧៥. ឃុំ ព្រែកបាក់     | - ជ -                    | ៩ នាក់  |
| ២៧៦. ឃុំ ព្រែកកក់      | - ជ -                    | ១១ នាក់ |
| ២៧៧. ឃុំ សូភាស         | - ជ -                    | ៩ នាក់  |
| ២៧៨. ឃុំ ទួលព្រះឃ្លាំង | - ជ -                    | ៥ នាក់  |
| ២៧៩. ឃុំ ទួលសំបួរ      | - ជ -                    | ៥ នាក់  |

**០៤-ខេត្តកំពង់ឆ្នាំង**

**ស្រុកទឹកដូស**

|                      |                          |        |
|----------------------|--------------------------|--------|
| ២៨០. ឃុំ អភិវឌ្ឍន៍   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ២៨១. ឃុំ ជៀប         | - ដ -                    | ៥ នាក់ |
| ២៨២. ឃុំ ចោងម៉ោង     | - ដ -                    | ៥ នាក់ |
| ២៨៣. ឃុំ ក្បាលទឹក    | - ដ -                    | ៥ នាក់ |
| ២៨៤. ឃុំ ខ្ពង់ពពក    | - ដ -                    | ៥ នាក់ |
| ២៨៥. ឃុំ ក្រាំងស្ពាន | - ដ -                    | ៧ នាក់ |
| ២៨៦. ឃុំ តាំងក្រសាំង | - ដ -                    | ៧ នាក់ |
| ២៨៧. ឃុំ ទួលខ្ពស់    | - ដ -                    | ៥ នាក់ |
| ២៨៨. ឃុំ ក្តុលសែនជ័យ | - ដ -                    | ៥ នាក់ |

**ស្រុកកំពង់ត្រឡាច**

|                      |                          |        |
|----------------------|--------------------------|--------|
| ២៨៩. ឃុំ អំពិលទឹក    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ២៩០. ឃុំ ឈូក ស       | - ដ -                    | ៧ នាក់ |
| ២៩១. ឃុំ ច្រេស       | - ដ -                    | ៧ នាក់ |
| ២៩២. ឃុំ កំពង់ត្រឡាច | - ដ -                    | ៥ នាក់ |
| ២៩៣. ឃុំ លង្វែក      | - ដ -                    | ៧ នាក់ |
| ២៩៤. ឃុំ អូរឫស្សី    | - ដ -                    | ៧ នាក់ |
| ២៩៥. ឃុំ ពានី        | - ដ -                    | ៧ នាក់ |
| ២៩៦. ឃុំ សែប         | - ដ -                    | ៧ នាក់ |
| ២៩៧. ឃុំ តាជេស       | - ដ -                    | ៩ នាក់ |
| ២៩៨. ឃុំ ថ្មត្រដូង   | - ដ -                    | ៥ នាក់ |

**ស្រុកជលគិរី**

|                   |                          |        |
|-------------------|--------------------------|--------|
| ២៩៩. ឃុំ ជលសា     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៣០០. ឃុំ កោះថ្មី  | - ដ -                    | ៧ នាក់ |
| ៣០១. ឃុំ កំពង់អុស | - ដ -                    | ៥ នាក់ |



|                           |                          |        |
|---------------------------|--------------------------|--------|
| ៣០២. ឃុំ ពាមធ្លោក         | - ដ -                    | ៥ នាក់ |
| ៣០៣. ឃុំ ព្រៃគ្រី         | - ដ -                    | ៧ នាក់ |
| <b>ស្រុកបរិបូណ៌</b>       |                          |        |
| ៣០៤. ឃុំ អញ្ចាញរុង        | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៣០៥. ឃុំ ឆ្នុកទ្រូ        | - ដ -                    | ៧ នាក់ |
| ៣០៦. ឃុំ ចក               | - ដ -                    | ៥ នាក់ |
| ៣០៧. ឃុំ ខុនរឹង           | - ដ -                    | ៧ នាក់ |
| ៣០៨. ឃុំ កំពង់ព្រះគគីរ    | - ដ -                    | ៥ នាក់ |
| ៣០៩. ឃុំ មេលំ             | - ដ -                    | ៥ នាក់ |
| ៣១០. ឃុំ ផ្សារ            | - ដ -                    | ៥ នាក់ |
| ៣១១. ឃុំ ពេជ្រចង្វារ      | - ដ -                    | ៥ នាក់ |
| ៣១២. ឃុំ ពពេល             | - ដ -                    | ៥ នាក់ |
| ៣១៣. ឃុំ ពន្លៃ            | - ដ -                    | ៧ នាក់ |
| ៣១៤. ឃុំ ត្រពាំងចាន់      | - ដ -                    | ៥ នាក់ |
| <b>ស្រុកសាមគ្គីមានជ័យ</b> |                          |        |
| ៣១៥. ឃុំ ឈានឡើង           | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៣១៦. ឃុំ ខ្នាត្នារ        | - ដ -                    | ៥ នាក់ |
| ៣១៧. ឃុំ ក្រាំងល្វា       | - ដ -                    | ៧ នាក់ |
| ៣១៨. ឃុំ ពាម              | - ដ -                    | ៧ នាក់ |
| ៣១៩. ឃុំ សេដ្ឋី           | - ដ -                    | ៥ នាក់ |
| ៣២០. ឃុំ ស្វាយ            | - ដ -                    | ៧ នាក់ |
| ៣២១. ឃុំ ស្វាយជុក         | - ដ -                    | ៧ នាក់ |
| ៣២២. ឃុំ ត្បែងខ្ពស់       | - ដ -                    | ៧ នាក់ |
| ៣២៣. ឃុំ ធ្លករៀន          | - ដ -                    | ៥ នាក់ |
| <b>ស្រុកកំពង់សែន</b>      |                          |        |
| ៣២៤. ឃុំ ច្រណូក           | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៣២៥. ឃុំ ដារ              | - ដ -                    | ៥ នាក់ |



|                     |       |        |
|---------------------|-------|--------|
| ៣២៦. ឃុំ កំពង់ហៅ    | - ដ - | ៧ នាក់ |
| ៣២៧. ឃុំ ផ្លូវទឹក   | - ដ - | ៥ នាក់ |
| ៣២៨. ឃុំ ពោធិ៍      | - ដ - | ៥ នាក់ |
| ៣២៩. ឃុំ ប្រឡាយមាស  | - ដ - | ៥ នាក់ |
| ៣៣០. ឃុំ សំរោងសែន   | - ដ - | ៥ នាក់ |
| ៣៣១. ឃុំ ស្វាយរំពារ | - ដ - | ៥ នាក់ |
| ៣៣២. ឃុំ ត្រពាំង    | - ដ - | ៥ នាក់ |

**ស្រុកអណ្តូងស្នាយ**

|                          |                          |        |
|--------------------------|--------------------------|--------|
| ៣៣៣. ឃុំ អណ្តូងស្នាយ     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៣៣៤. ឃុំ បន្ទាយព្រល      | - ដ -                    | ៥ នាក់ |
| ៣៣៥. ឃុំ ជើងត្រាវ        | - ដ -                    | ៧ នាក់ |
| ៣៣៦. ឃុំ ជ្រៃបាក់        | - ដ -                    | ៧ នាក់ |
| ៣៣៧. ឃុំ គោកបន្ទាយ       | - ដ -                    | ៥ នាក់ |
| ៣៣៨. ឃុំ ក្រាំងលាវ       | - ដ -                    | ៥ នាក់ |
| ៣៣៩. ឃុំ ពង្រ            | - ដ -                    | ៧ នាក់ |
| ៣៤០. ឃុំ ប្រស្នីប        | - ដ -                    | ៥ នាក់ |
| ៣៤១. ឃុំ ព្រៃមូល         | - ដ -                    | ៥ នាក់ |
| ៣៤២. ឃុំ រលាបៀវ          | - ដ -                    | ៧ នាក់ |
| ៣៤៣. ឃុំ ស្រែថ្មី        | - ដ -                    | ៧ នាក់ |
| ៣៤៤. ឃុំ ស្វាយជ្រំ       | - ដ -                    | ៩ នាក់ |
| ៣៤៥. ឃុំ ទឹកហូត          | - ដ -                    | ៧ នាក់ |
| ៣៤៦. ឃុំ ភ្នំក្រាំងដីមាស | - ដ -                    | ៥ នាក់ |

**ស្រុកកំពង់ឆ្នាំង**

|                          |                          |         |
|--------------------------|--------------------------|---------|
| ៣៤៧. សង្កាត់ ផ្សារឆ្នាំង | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៣៤៨. សង្កាត់ កំពង់ឆ្នាំង | - ដ -                    | ៧ នាក់  |
| ៣៤៩. សង្កាត់ ប្តេរ       | - ដ -                    | ៥ នាក់  |
| ៣៥០. សង្កាត់ ខ្សាម       | - ដ -                    | ៥ នាក់  |

**០៥-ខេត្តកំពង់ស្ពឺ**

**ស្រុកសំរោងទង**

|                      |                          |        |
|----------------------|--------------------------|--------|
| ៣៥១. ឃុំ រលាំងចក     | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៣៥២. ឃុំ កាហែង       | - ដ -                    | ៧ នាក់ |
| ៣៥៣. ឃុំ ខ្ពុំក្រាំង | - ដ -                    | ៧ នាក់ |
| ៣៥៤. ឃុំ ក្រាំងអំពិល | - ដ -                    | ៧ នាក់ |
| ៣៥៥. ឃុំ ញាយ         | - ដ -                    | ៩ នាក់ |
| ៣៥៦. ឃុំ រលាំងត្រើល  | - ដ -                    | ៩ នាក់ |
| ៣៥៧. ឃុំ សំរោងទង     | - ដ -                    | ៧ នាក់ |
| ៣៥៨. ឃុំ សំបូរ       | - ដ -                    | ៧ នាក់ |
| ៣៥៩. ឃុំ សែនដី       | - ដ -                    | ៩ នាក់ |
| ៣៦០. ឃុំ ស្កុះ       | - ដ -                    | ៩ នាក់ |
| ៣៦១. ឃុំ តាំងក្រូច   | - ដ -                    | ៧ នាក់ |
| ៣៦២. ឃុំ ធម្មតាអរ    | - ដ -                    | ៧ នាក់ |
| ៣៦៣. ឃុំ ត្រពាំងគង   | - ដ -                    | ៩ នាក់ |
| ៣៦៤. ឃុំ ទំព័រមាស    | - ដ -                    | ៥ នាក់ |
| ៣៦៥. ឃុំ វល្លិសរ     | - ដ -                    | ៩ នាក់ |

**ស្រុកបសេដ្ឋ**

|                       |                          |         |
|-----------------------|--------------------------|---------|
| ៣៦៦. ឃុំ បសេដ្ឋ       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៣៦៧. ឃុំ កាត់ភ្នក     | - ដ -                    | ៧ នាក់  |
| ៣៦៨. ឃុំ និទាន        | - ដ -                    | ៧ នាក់  |
| ៣៦៩. ឃុំ ភក្តី        | - ដ -                    | ៥ នាក់  |
| ៣៧០. ឃុំ ភារីមានជ័យ   | - ដ -                    | ៧ នាក់  |
| ៣៧១. ឃុំ ផុង          | - ដ -                    | ៧ នាក់  |
| ៣៧២. ឃុំ ពោធិ៍អង្គ្រង | - ដ -                    | ១១ នាក់ |
| ៣៧៣. ឃុំ ពោធិ៍ចំរើន   | - ដ -                    | ៧ នាក់  |



|                     |       |        |
|---------------------|-------|--------|
| ៣៧៤. ឃុំ ពោធិ៍ម្រាល | - ដ - | ៧ នាក់ |
| ៣៧៥. ឃុំ ស្វាយចចិប  | - ដ - | ៧ នាក់ |
| ៣៧៦. ឃុំ ទួលអំពិល   | - ដ - | ៧ នាក់ |
| ៣៧៧. ឃុំ ទួលសាលា    | - ដ - | ៧ នាក់ |
| ៣៧៨. ឃុំ កក់        | - ដ - | ៧ នាក់ |
| ៣៧៩. ឃុំ ស្វាយរំពារ | - ដ - | ៧ នាក់ |
| ៣៨០. ឃុំ ព្រះខែ     | - ដ - | ៥ នាក់ |

**ស្រុកគគងសិរី**

|                      |                          |        |
|----------------------|--------------------------|--------|
| ៣៨១. ឃុំ អង្គពពេល    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៣៨២. ឃុំ ជង្រុក      | - ដ -                    | ៩ នាក់ |
| ៣៨៣. ឃុំ មហាឫស្សី    | - ដ -                    | ៧ នាក់ |
| ៣៨៤. ឃុំ ពេជ្រមុនី   | - ដ -                    | ៥ នាក់ |
| ៣៨៥. ឃុំ ព្រះនិព្វាន | - ដ -                    | ៩ នាក់ |
| ៣៨៦. ឃុំ ព្រៃញាតិ    | - ដ -                    | ៧ នាក់ |
| ៣៨៧. ឃុំ ព្រៃវិហារ   | - ដ -                    | ៧ នាក់ |
| ៣៨៨. ឃុំ រកាកោះ      | - ដ -                    | ៧ នាក់ |
| ៣៨៩. ឃុំ ស្តុក       | - ដ -                    | ៧ នាក់ |
| ៣៩០. ឃុំ ស្ម័ក្រពើ   | - ដ -                    | ៩ នាក់ |
| ៣៩១. ឃុំ ស្រង់       | - ដ -                    | ៧ នាក់ |
| ៣៩២. ឃុំ ទឹកល្អក់    | - ដ -                    | ៧ នាក់ |
| ៣៩៣. ឃុំ វាល         | - ដ -                    | ៧ នាក់ |

**ស្រុកឧដុង្គ**

|                       |                          |        |
|-----------------------|--------------------------|--------|
| ៣៩៤. ឃុំ ចាន់សែន      | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៣៩៥. ឃុំ ជើងរាស់      | - ដ -                    | ៧ នាក់ |
| ៣៩៦. ឃុំ ជំពូត្រីក្ស  | - ដ -                    | ៥ នាក់ |
| ៣៩៧. ឃុំ ក្សេមក្សាន្ត | - ដ -                    | ៧ នាក់ |

|                         |                          |        |
|-------------------------|--------------------------|--------|
| ៣៩៨. ឃុំ ក្រាំងចេក      | - ដ -                    | ៩ នាក់ |
| ៣៩៩. ឃុំ មានជ័យ         | - ដ -                    | ៥ នាក់ |
| ៤០០. ឃុំ ព្រះស្រែ       | - ដ -                    | ៧ នាក់ |
| ៤០១. ឃុំ ព្រៃក្រសាំង    | - ដ -                    | ៧ នាក់ |
| ៤០២. ឃុំ ត្រាចទង        | - ដ -                    | ៧ នាក់ |
| ៤០៣. ឃុំ វាលពង          | - ដ -                    | ៩ នាក់ |
| ៤០៤. ឃុំ វាំងចាស់       | - ដ -                    | ៧ នាក់ |
| ៤០៥. ឃុំ យុទ្ធសាមគ្គី   | - ដ -                    | ៧ នាក់ |
| ៤០៦. ឃុំ ដំណាក់រាំង     | - ដ -                    | ៥ នាក់ |
| ៤០៧. ឃុំ ពាំងល្វា       | - ដ -                    | ៧ នាក់ |
| ៤០៨. ឃុំ ភ្នំតូច        | - ដ -                    | ៩ នាក់ |
| <b>ស្រុកឆ្នាំងស្រួច</b> |                          |        |
| ៤០៩. ឃុំ ចំបក់          | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៤១០. ឃុំ ជាំសង្កែ       | - ដ -                    | ៥ នាក់ |
| ៤១១. ឃុំ ដំបូករុង       | - ដ -                    | ៥ នាក់ |
| ៤១២. ឃុំ គីរីវន្ត       | - ដ -                    | ៥ នាក់ |
| ៤១៣. ឃុំ ក្រាំងដីវាយ    | - ដ -                    | ៧ នាក់ |
| ៤១៤. ឃុំ មហាសាំង        | - ដ -                    | ៩ នាក់ |
| ៤១៥. ឃុំ អូរ            | - ដ -                    | ៩ នាក់ |
| ៤១៦. ឃុំ ព្រៃជួល        | - ដ -                    | ៥ នាក់ |
| ៤១៧. ឃុំ ព្រៃក្នុង      | - ដ -                    | ៥ នាក់ |
| ៤១៨. ឃុំ តាំងសំរោង      | - ដ -                    | ៥ នាក់ |
| ៤១៩. ឃុំ តាំងស្យា       | - ដ -                    | ៧ នាក់ |
| ៤២០. ឃុំ ត្រែងត្រយឹង    | - ដ -                    | ៩ នាក់ |
| ៤២១. ឃុំ យាយម៉ៅពេជ្រនិល | - ដ -                    | ៩ នាក់ |

**ស្រុកឡូង**

|                     |                          |        |
|---------------------|--------------------------|--------|
| ៤២២. ឃុំ អមលាំង     | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៤២៣. ឃុំ មនោរម្យ    | - ដ -                    | ៥ នាក់ |
| ៤២៤. ឃុំ ប្រាំបីមុម | - ដ -                    | ៧ នាក់ |
| ៤២៥. ឃុំ រុងរឿង     | - ដ -                    | ៧ នាក់ |
| ៤២៦. ឃុំ ទ័ពមាន     | - ដ -                    | ៥ នាក់ |
| ៤២៧. ឃុំ វាលពន់     | - ដ -                    | ៧ នាក់ |
| ៤២៨. ឃុំ យាអង្គ     | - ដ -                    | ៧ នាក់ |

**ស្រុកឱរ៉ាល់**

|                       |                          |        |
|-----------------------|--------------------------|--------|
| ៤២៩. ឃុំ ហោងសំណាំ     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៤៣០. ឃុំ រស្មីសាមគ្គី | - ដ -                    | ៥ នាក់ |
| ៤៣១. ឃុំ ត្រពាំងជោ    | - ដ -                    | ៧ នាក់ |
| ៤៣២. ឃុំ សង្កែសាទប    | - ដ -                    | ៥ នាក់ |
| ៤៣៣. ឃុំ តាសាល        | - ដ -                    | ៧ នាក់ |

**ស្រុកច្បារមន**

|                            |                          |        |
|----------------------------|--------------------------|--------|
| ៤៣៤. សង្កាត់ ច្បារមន       | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៤៣៥. សង្កាត់ កណ្តាលដុំ     | - ដ -                    | ៧ នាក់ |
| ៤៣៦. សង្កាត់ រការធំ        | - ដ -                    | ៩ នាក់ |
| ៤៣៧. សង្កាត់ សុព័រទេព      | - ដ -                    | ៧ នាក់ |
| ៤៣៨. សង្កាត់ ស្វាយក្រវ៉ាន់ | - ដ -                    | ៧ នាក់ |

**០៦-ខេត្តកំពង់ធំ**

**ស្រុកបាវាយ**

|                   |                          |         |
|-------------------|--------------------------|---------|
| ៤៣៩. ឃុំ បាក់ស្នា | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ៤៤០. ឃុំ បល្ល័ង្ក | - ដ -                    | ១១ នាក់ |
| ៤៤១. ឃុំ បាវាយណ៍  | - ដ -                    | ១១ នាក់ |
| ៤៤២. ឃុំ បឹង      | - ដ -                    | ៧ នាក់  |



|                    |       |         |
|--------------------|-------|---------|
| ៤៤៣. ឃុំ ចើងជើង    | - ដ - | ៩ នាក់  |
| ៤៤៤. ឃុំ ឈូកខ្សាច់ | - ដ - | ១១ នាក់ |
| ៤៤៥. ឃុំ ចុងដូង    | - ដ - | ១១ នាក់ |
| ៤៤៦. ឃុំ គគីធំ     | - ដ - | ៧ នាក់  |
| ៤៤៧. ឃុំ ក្រវ៉ា    | - ដ - | ៧ នាក់  |
| ៤៤៨. ឃុំ ត្នោតជុំ  | - ដ - | ៧ នាក់  |

**ស្រុកកំពង់ស្វាយ**

|                       |                          |         |
|-----------------------|--------------------------|---------|
| ៤៤៩. ឃុំ ជ័យ          | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ៤៥០. ឃុំ ជំរីស្លាប់   | - ដ -                    | ៥ នាក់  |
| ៤៥១. ឃុំ កំពង់គោ      | - ដ -                    | ៥ នាក់  |
| ៤៥២. ឃុំ កំពង់ស្វាយ   | - ដ -                    | ១១ នាក់ |
| ៤៥៣. ឃុំ នីពេជ        | - ដ -                    | ៥ នាក់  |
| ៤៥៤. ឃុំ ផាត់សណ្តាយ   | - ដ -                    | ៥ នាក់  |
| ៤៥៥. ឃុំ សាន់គ        | - ដ -                    | ១១ នាក់ |
| ៤៥៦. ឃុំ ត្បែង        | - ដ -                    | ១១ នាក់ |
| ៤៥៧. ឃុំ ត្រពាំងឫស្សី | - ដ -                    | ១១ នាក់ |
| ៤៥៨. ឃុំ ក្តីដូង      | - ដ -                    | ៥ នាក់  |
| ៤៥៩. ឃុំ ព្រៃគុយ      | - ដ -                    | ៥ នាក់  |

**ស្រុកស្រាសាងបង្គំ**

|                    |                          |         |
|--------------------|--------------------------|---------|
| ៤៦០. ឃុំ ដូង       | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ៤៦១. ឃុំ ក្រយា     | - ដ -                    | ៧ នាក់  |
| ៤៦២. ឃុំ ផាន់ញើម   | - ដ -                    | ៥ នាក់  |
| ៤៦៣. ឃុំ សាគ្រាម   | - ដ -                    | ៧ នាក់  |
| ៤៦៤. ឃុំ សាលាវិស័យ | - ដ -                    | ១១ នាក់ |
| ៤៦៥. ឃុំ សាមគ្គី   | - ដ -                    | ៥ នាក់  |
| ៤៦៦. ឃុំ ទួលគ្រើល  | - ដ -                    | ៥ នាក់  |



**ស្រុកស្រែសោធនសំបូរ**

|                    |                          |         |
|--------------------|--------------------------|---------|
| ៤៦៧. ឃុំ ឈូក       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៤៦៨. ឃុំ គោល       | - ដ -                    | ៥ នាក់  |
| ៤៦៩. ឃុំ សំបូរណ៍   | - ដ -                    | ១១ នាក់ |
| ៤៧០. ឃុំ ស្រើង     | - ដ -                    | ៥ នាក់  |
| ៤៧១. ឃុំ តាំងក្រសៅ | - ដ -                    | ៩ នាក់  |

**ស្រុកសណ្តាន់**

|                    |                          |        |
|--------------------|--------------------------|--------|
| ៤៧២. ឃុំ ឈើទាល     | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៤៧៣. ឃុំ ដងកាំបិត  | - ដ -                    | ៥ នាក់ |
| ៤៧៤. ឃុំ ក្លែង     | - ដ -                    | ៥ នាក់ |
| ៤៧៥. ឃុំ មានវិទ្យុ | - ដ -                    | ៥ នាក់ |
| ៤៧៦. ឃុំ មានជ័យ    | - ដ -                    | ៥ នាក់ |
| ៤៧៧. ឃុំ ងន        | - ដ -                    | ៧ នាក់ |
| ៤៧៨. ឃុំ សណ្តាន់   | - ដ -                    | ៧ នាក់ |
| ៤៧៩. ឃុំ សុចិត្រ   | - ដ -                    | ៥ នាក់ |
| ៤៨០. ឃុំ ទំរីង     | - ដ -                    | ៥ នាក់ |

**ស្រុកសង្កែត**

|                      |                          |         |
|----------------------|--------------------------|---------|
| ៤៨១. ឃុំ បឹងល្វា     | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៤៨២. ឃុំ ជ្រាប់      | - ដ -                    | ៥ នាក់  |
| ៤៨៣. ឃុំ កំពង់ថ្ម    | - ដ -                    | ៩ នាក់  |
| ៤៨៤. ឃុំ កកោះ        | - ដ -                    | ៩ នាក់  |
| ៤៨៥. ឃុំ ក្រយា       | - ដ -                    | ៧ នាក់  |
| ៤៨៦. ឃុំ ញៅ          | - ដ -                    | ៥ នាក់  |
| ៤៨៧. ឃុំ ប្រាសាទ     | - ដ -                    | ៩ នាក់  |
| ៤៨៨. ឃុំ តាំងក្រសាំង | - ដ -                    | ១១ នាក់ |
| ៤៨៩. ឃុំ ទីពេញ       | - ដ -                    | ៧ នាក់  |
| ៤៩០. ឃុំ ត្បូងក្រពើ  | - ដ -                    | ៥ នាក់  |

**ស្រុកស្អាង**

|                        |                          |         |
|------------------------|--------------------------|---------|
| ៤៩១. ឃុំ បន្ទាយស្អាង   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ៤៩២. ឃុំ ចំណាក្រោម     | - ដ -                    | ៩ នាក់  |
| ៤៩៣. ឃុំ ចំណាលើ        | - ដ -                    | ៩ នាក់  |
| ៤៩៤. ឃុំ កំពង់ចិនជើង   | - ដ -                    | ៧ នាក់  |
| ៤៩៥. ឃុំ កំពង់ចិនត្បូង | - ដ -                    | ៩ នាក់  |
| ៤៩៦. ឃុំ ម្សាងក្រុង    | - ដ -                    | ៧ នាក់  |
| ៤៩៧. ឃុំ ពាមបាង        | - ដ -                    | ៥ នាក់  |
| ៤៩៨. ឃុំ ពពក           | - ដ -                    | ៧ នាក់  |
| ៤៩៩. ឃុំ ប្រឡាយ        | - ដ -                    | ១១ នាក់ |
| ៥០០. ឃុំ ព្រះដំរី      | - ដ -                    | ៥ នាក់  |
| ៥០១. ឃុំ រុងរឿង        | - ដ -                    | ៥ នាក់  |
| ៥០២. ឃុំ សំព្រោជ       | - ដ -                    | ៩ នាក់  |
| ៥០៣. ឃុំ ទ្រា          | - ដ -                    | ១១ នាក់ |

**ស្រុកស្ទឹងសែន**

|                           |                          |         |
|---------------------------|--------------------------|---------|
| ៥០៤. សង្កាត់ ដំរីជាន់ខ្លា | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ៥០៥. សង្កាត់ កំពង់ធំ      | - ដ -                    | ៥ នាក់  |
| ៥០៦. សង្កាត់ កំពង់រទេះ    | - ដ -                    | ៥ នាក់  |
| ៥០៧. សង្កាត់ អូរកន្ទរ     | - ដ -                    | ៥ នាក់  |
| ៥០៨. សង្កាត់ កំពង់ក្របៅ   | - ដ -                    | ៥ នាក់  |
| ៥០៩. សង្កាត់ ព្រៃតាហ្វី   | - ដ -                    | ៥ នាក់  |
| ៥១០. សង្កាត់ អាចារ្យលាក់  | - ដ -                    | ៥ នាក់  |
| ៥១១. សង្កាត់ ស្រយ៉ូវ      | - ដ -                    | ១១ នាក់ |

**ស្រុកតាំងគោក**

|                 |                          |         |
|-----------------|--------------------------|---------|
| ៥១២. ឃុំ ច្រនាង | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៥១៣. ឃុំ ជ្រលង  | - ដ -                    | ៥ នាក់  |



|                      |       |         |
|----------------------|-------|---------|
| ៥១៤. ឃុំ អណ្តូងពោធិ៍ | - ដ - | ៥ នាក់  |
| ៥១៥. ឃុំ ពង្រ        | - ដ - | ៧ នាក់  |
| ៥១៦. ឃុំ សូយោង       | - ដ - | ៧ នាក់  |
| ៥១៧. ឃុំ ស្រឡៅ       | - ដ - | ៩ នាក់  |
| ៥១៨. ឃុំ ស្វាយភ្លើង  | - ដ - | ៥ នាក់  |
| ៥១៩. ឃុំ ទ្រៀល       | - ដ - | ១១ នាក់ |

**០៧-ខេត្តកំពត**

**ស្រុកឈូក**

|                        |                          |        |
|------------------------|--------------------------|--------|
| ៥២០. ឃុំ បាទៀវ         | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៥២១. ឃុំ តាកែន         | - ដ -                    | ៩ នាក់ |
| ៥២២. ឃុំ បឹងនិមល       | - ដ -                    | ៥ នាក់ |
| ៥២៣. ឃុំ ឈូក           | - ដ -                    | ៧ នាក់ |
| ៥២៤. ឃុំ ដូនយ៉យ        | - ដ -                    | ៥ នាក់ |
| ៥២៥. ឃុំ ក្រាំងស្បូវ   | - ដ -                    | ៥ នាក់ |
| ៥២៦. ឃុំ ក្រាំងស្នាយ   | - ដ -                    | ៩ នាក់ |
| ៥២៧. ឃុំ ល្បើក         | - ដ -                    | ៧ នាក់ |
| ៥២៨. ឃុំ ត្រពាំងភ្នំ   | - ដ -                    | ៩ នាក់ |
| ៥២៩. ឃុំ មានជ័យ        | - ដ -                    | ៥ នាក់ |
| ៥៣០. ឃុំ នារាយណ៍       | - ដ -                    | ៥ នាក់ |
| ៥៣១. ឃុំ សត្វពង        | - ដ -                    | ៧ នាក់ |
| ៥៣២. ឃុំ ត្រពាំងបី     | - ដ -                    | ៥ នាក់ |
| ៥៣៣. ឃុំ ត្រមែង        | - ដ -                    | ៧ នាក់ |
| ៥៣៤. ឃុំ តេជោអភិវឌ្ឍន៍ | - ដ -                    | ៧ នាក់ |

**ស្រុកទឹកឈូ**

|                     |                          |        |
|---------------------|--------------------------|--------|
| ៥៣៥. ឃុំ ជុំគ្រៀល   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៥៣៦. ឃុំ កំពង់ក្រែង | - ដ -                    | ៧ នាក់ |

|                       |       |        |
|-----------------------|-------|--------|
| ៥៣៧. ឃុំ កំពង់សំរោង   | - ជ - | ៥ នាក់ |
| ៥៣៨. ឃុំ កណ្តាល       | - ជ - | ៩ នាក់ |
| ៥៣៩. ឃុំ កូនសត្វ      | - ជ - | ៧ នាក់ |
| ៥៤០. ឃុំ ម៉ាក់ប្រាង្គ | - ជ - | ៥ នាក់ |
| ៥៤១. ឃុំ ព្រៃឃ្មុំ    | - ជ - | ៥ នាក់ |
| ៥៤២. ឃុំ ព្រៃថ្មង     | - ជ - | ៧ នាក់ |
| ៥៤៣. ឃុំ ស្ទឹងកែវ     | - ជ - | ៥ នាក់ |
| ៥៤៤. ឃុំ ថ្មី         | - ជ - | ៥ នាក់ |
| ៥៤៥. ឃុំ ត្រពាំងព្រីង | - ជ - | ៥ នាក់ |
| ៥៤៦. ឃុំ ត្រពាំងសង្កែ | - ជ - | ៥ នាក់ |
| ៥៤៧. ឃុំ ត្រពាំងធំ    | - ជ - | ៥ នាក់ |

**ស្រុកបន្ទាយមាន**

|                            |                          |        |
|----------------------------|--------------------------|--------|
| ៥៤៨. ឃុំ បន្ទាយមានខាងកើត   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៥៤៩. ឃុំ បន្ទាយមានខាងលិច   | - ជ -                    | ៧ នាក់ |
| ៥៥០. ឃុំ ព្រៃទន្លេ         | - ជ -                    | ៥ នាក់ |
| ៥៥១. ឃុំ សំរោងក្រោម        | - ជ -                    | ៥ នាក់ |
| ៥៥២. ឃុំ សំរោងលើ           | - ជ -                    | ៥ នាក់ |
| ៥៥៣. ឃុំ ស្តេចគង់ខាងជើង    | - ជ -                    | ៥ នាក់ |
| ៥៥៤. ឃុំ ស្តេចគង់ខាងលិច    | - ជ -                    | ៥ នាក់ |
| ៥៥៥. ឃុំ ស្តេចគង់ខាងត្បូង  | - ជ -                    | ៥ នាក់ |
| ៥៥៦. ឃុំ ភ្នំតបុងស្រង់     | - ជ -                    | ៧ នាក់ |
| ៥៥៧. ឃុំ ត្រពាំងសាលាខាងកើត | - ជ -                    | ៥ នាក់ |
| ៥៥៨. ឃុំ ត្រពាំងសាលាខាងលិច | - ជ -                    | ៥ នាក់ |
| ៥៥៩. ឃុំ ទូកមាសខាងកើត      | - ជ -                    | ៥ នាក់ |
| ៥៦០. ឃុំ ទូកមាសខាងលិច      | - ជ -                    | ៧ នាក់ |
| ៥៦១. ឃុំ វត្តអង្គខាងជើង    | - ជ -                    | ៧ នាក់ |
| ៥៦២. ឃុំ វត្តអង្គខាងត្បូង  | - ជ -                    | ៥ នាក់ |

**ស្រុកអន្តរដ្ឋ**

|                      |                          |         |
|----------------------|--------------------------|---------|
| ៥៦៣. ឃុំ អង្គភ្នំតូច | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ៥៦៤. ឃុំ អង្គរជ័យ    | - ដ -                    | ៥ នាក់  |
| ៥៦៥. ឃុំ ចំប៉ី       | - ដ -                    | ៧ នាក់  |
| ៥៦៦. ឃុំ ដំបូកខ្ពស់  | - ដ -                    | ១១ នាក់ |
| ៥៦៧. ឃុំ ដានគោម      | - ដ -                    | ៥ នាក់  |
| ៥៦៨. ឃុំ ដើមដូង      | - ដ -                    | ៥ នាក់  |
| ៥៦៩. ឃុំ ម្រោម       | - ដ -                    | ៥ នាក់  |
| ៥៧០. ឃុំ ភ្នំកុង     | - ដ -                    | ៩ នាក់  |
| ៥៧១. ឃុំ ប្រភ្នំ     | - ដ -                    | ៥ នាក់  |
| ៥៧២. ឃុំ សំឡាញ       | - ដ -                    | ៧ នាក់  |
| ៥៧៣. ឃុំ តានី        | - ដ -                    | ៩ នាក់  |

**ស្រុកដងទង់**

|                         |                          |        |
|-------------------------|--------------------------|--------|
| ៥៧៤. ឃុំ ដំណាក់សុក្រំ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៥៧៥. ឃុំ ដងទង់          | - ដ -                    | ៩ នាក់ |
| ៥៧៦. ឃុំ ខ្ជាយខាងជើង    | - ដ -                    | ៥ នាក់ |
| ៥៧៧. ឃុំ ខ្ជាយខាងត្បូង  | - ដ -                    | ៥ នាក់ |
| ៥៧៨. ឃុំ មានវិទ្យុ      | - ដ -                    | ៥ នាក់ |
| ៥៧៩. ឃុំ ស្រែជាខាងជើង   | - ដ -                    | ៥ នាក់ |
| ៥៨០. ឃុំ ស្រែជាខាងត្បូង | - ដ -                    | ៥ នាក់ |
| ៥៨១. ឃុំ ទទុង           | - ដ -                    | ៥ នាក់ |
| ៥៨២. ឃុំ អង្គ រមាស      | - ដ -                    | ៥ នាក់ |
| ៥៨៣. ឃុំ ល្អាង          | - ដ -                    | ៥ នាក់ |

**ស្រុកកំពង់ត្រាច**

|                          |                          |        |
|--------------------------|--------------------------|--------|
| ៥៨៤. ឃុំ បឹងសាលាខាងជើង   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៥៨៥. ឃុំ បឹងសាលាខាងត្បូង | - ដ -                    | ៧ នាក់ |

|                               |       |        |
|-------------------------------|-------|--------|
| ៥៨៦. ឃុំ ដំណាក់កន្ទួតខាងជើង   | - ដ - | ៥ នាក់ |
| ៥៨៧. ឃុំ ដំណាក់កន្ទួតខាងត្បូង | - ដ - | ៧ នាក់ |
| ៥៨៨. ឃុំ កំពង់ត្រាចខាងកើត     | - ដ - | ៩ នាក់ |
| ៥៨៩. ឃុំ កំពង់ត្រាចខាងលិច     | - ដ - | ៥ នាក់ |
| ៥៩០. ឃុំ ប្រាសាទភ្នំខ្យង      | - ដ - | ៥ នាក់ |
| ៥៩១. ឃុំ ភ្នំប្រាសាទ          | - ដ - | ៥ នាក់ |
| ៥៩២. ឃុំ អង្គសុរកី            | - ដ - | ៥ នាក់ |
| ៥៩៣. ឃុំ ព្រែកក្រឹស           | - ដ - | ៧ នាក់ |
| ៥៩៤. ឃុំ ឫស្សីស្រុកខាងកើត     | - ដ - | ៥ នាក់ |
| ៥៩៥. ឃុំ ឫស្សីស្រុកខាងលិច     | - ដ - | ៧ នាក់ |
| ៥៩៦. ឃុំ ស្វាយទងខាងជើង        | - ដ - | ៥ នាក់ |
| ៥៩៧. ឃុំ ស្វាយទងខាងត្បូង      | - ដ - | ៥ នាក់ |

**ស្រុកជុំគិរី**

|                      |                          |        |
|----------------------|--------------------------|--------|
| ៥៩៨. ឃុំ ច្រេស       | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៥៩៩. ឃុំ ជំពូរន្ត    | - ដ -                    | ៧ នាក់ |
| ៦០០. ឃុំ ស្វាយអញ្ជិត | - ដ -                    | ៥ នាក់ |
| ៦០១. ឃុំ ស្រែចែង     | - ដ -                    | ៧ នាក់ |
| ៦០២. ឃុំ ស្រែក្នុង   | - ដ -                    | ៥ នាក់ |
| ៦០៣. ឃុំ ស្រែសំរោង   | - ដ -                    | ៥ នាក់ |
| ៦០៤. ឃុំ ត្រពាំងរាំង | - ដ -                    | ៧ នាក់ |

**ស្រុកអំពាត**

|                          |                          |        |
|--------------------------|--------------------------|--------|
| ៦០៥. សង្កាត់ កំពង់កណ្តាល | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៦០៦. សង្កាត់ ក្រាំងអំពិល | - ដ -                    | ៥ នាក់ |
| ៦០៧. សង្កាត់ កំពង់បាយ    | - ដ -                    | ៧ នាក់ |
| ៦០៨. សង្កាត់ អណ្តូងខ្មែរ | - ដ -                    | ៩ នាក់ |
| ៦០៩. សង្កាត់ ត្រើយកោះ    | - ដ -                    | ៥ នាក់ |



**ក្រុមបុគ្គល**

|                         |                          |        |
|-------------------------|--------------------------|--------|
| ៦១០. សង្កាត់ បឹងទូក     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៦១១. សង្កាត់ កោះតូច     | - ដ -                    | ៥ នាក់ |
| ៦១២. សង្កាត់ ព្រែកត្នោត | - ដ -                    | ៧ នាក់ |

**០៨-ខេត្តកណ្តាល**

**ក្រុមអង្គប្រជុំ**

|                       |                          |        |
|-----------------------|--------------------------|--------|
| ៦១៣. ឃុំ បែកបាន       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៦១៤. ឃុំ ឆក់ឈើនាង     | - ដ -                    | ៥ នាក់ |
| ៦១៥. ឃុំ ដំណាក់អំពិល  | - ដ -                    | ៥ នាក់ |
| ៦១៦. ឃុំ ក្រាំងម្កាក់ | - ដ -                    | ៥ នាក់ |
| ៦១៧. ឃុំ លំហាច        | - ដ -                    | ៧ នាក់ |
| ៦១៨. ឃុំ ម្កាក់       | - ដ -                    | ៩ នាក់ |
| ៦១៩. ឃុំ ពើក          | - ដ -                    | ៧ នាក់ |
| ៦២០. ឃុំ ព្រៃជួច      | - ដ -                    | ៧ នាក់ |
| ៦២១. ឃុំ សំរោងលើ      | - ដ -                    | ៧ នាក់ |
| ៦២២. ឃុំ ទួលព្រៃជ     | - ដ -                    | ៧ នាក់ |

**ក្រុមខ្សាច់កណ្តាល**

|                     |                          |        |
|---------------------|--------------------------|--------|
| ៦២៣. ឃុំ បាក់ដាវ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៦២៤. ឃុំ ជ័យជំ      | - ដ -                    | ៥ នាក់ |
| ៦២៥. ឃុំ កំពង់ចំលង  | - ដ -                    | ៥ នាក់ |
| ៦២៦. ឃុំ កោះចូរម    | - ដ -                    | ៥ នាក់ |
| ៦២៧. ឃុំ កោះឧកញ៉ាតី | - ដ -                    | ៥ នាក់ |
| ៦២៨. ឃុំ ព្រះប្រសប់ | - ដ -                    | ៩ នាក់ |
| ៦២៩. ឃុំ ព្រែកអំពិល | - ដ -                    | ៩ នាក់ |
| ៦៣០. ឃុំ ព្រែកល្អង  | - ដ -                    | ៥ នាក់ |
| ៦៣១. ឃុំ ព្រែកតាកូវ | - ដ -                    | ៥ នាក់ |



|                      |       |        |
|----------------------|-------|--------|
| ៦៣២. ឃុំ ព្រែកតាមាក់ | - ដ - | ៩ នាក់ |
| ៦៣៣. ឃុំ ពុកឫស្សី    | - ដ - | ៩ នាក់ |
| ៦៣៤. ឃុំ រកាជន្លឹង   | - ដ - | ៥ នាក់ |
| ៦៣៥. ឃុំ សន្លុង      | - ដ - | ៧ នាក់ |
| ៦៣៦. ឃុំ ស៊ីធរ       | - ដ - | ៧ នាក់ |
| ៦៣៧. ឃុំ ស្វាយជ្រំ   | - ដ - | ៥ នាក់ |
| ៦៣៨. ឃុំ ស្វាយមៀត    | - ដ - | ៥ នាក់ |
| ៦៣៩. ឃុំ តាឯក        | - ដ - | ៥ នាក់ |
| ៦៤០. ឃុំ វិហារសួគ៌   | - ដ - | ៩ នាក់ |

**ស្រុកអណ្តូលស្នួល**

|                     |                          |        |
|---------------------|--------------------------|--------|
| ៦៤១. ឃុំ អំពៅព្រៃ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៦៤២. ឃុំ អន្លង់មៀត  | - ដ -                    | ៥ នាក់ |
| ៦៤៣. ឃុំ បារគូ      | - ដ -                    | ៥ នាក់ |
| ៦៤៤. ឃុំ បឹងខ្យង    | - ដ -                    | ៥ នាក់ |
| ៦៤៥. ឃុំ ជើងកើប     | - ដ -                    | ៥ នាក់ |
| ៦៤៦. ឃុំ ដើមឫស      | - ដ -                    | ៧ នាក់ |
| ៦៤៧. ឃុំ កណ្តោក     | - ដ -                    | ៥ នាក់ |
| ៦៤៨. ឃុំ ថ្មី       | - ដ -                    | ៥ នាក់ |
| ៦៤៩. ឃុំ គោកត្រប់   | - ដ -                    | ៥ នាក់ |
| ៦៥០. ឃុំ ព្រះពុទ្ធ  | - ដ -                    | ៥ នាក់ |
| ៦៥១. ឃុំ ព្រែករកា   | - ដ -                    | ៥ នាក់ |
| ៦៥២. ឃុំ ព្រែកស្នែង | - ដ -                    | ៥ នាក់ |
| ៦៥៣. ឃុំ រកា        | - ដ -                    | ៥ នាក់ |
| ៦៥៤. ឃុំ រលាំងកែន   | - ដ -                    | ៥ នាក់ |
| ៦៥៥. ឃុំ សៀមរាប     | - ដ -                    | ៥ នាក់ |
| ៦៥៦. ឃុំ ត្បែង      | - ដ -                    | ៥ នាក់ |

|                       |                          |         |
|-----------------------|--------------------------|---------|
| ៦៥៧. ឃុំ ត្រពាំងវែង   | - ដ -                    | ៥ នាក់  |
| ៦៥៨. ឃុំ ទ្រា         | - ដ -                    | ៥ នាក់  |
| <b>ស្រុកកោះធំ</b>     |                          |         |
| ៦៥៩. ឃុំ ឈើខ្មៅ       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៦៦០. ឃុំ ជ្រោយតាកែវ   | - ដ -                    | ៩ នាក់  |
| ៦៦១. ឃុំ កំពង់កុង     | - ដ -                    | ៩ នាក់  |
| ៦៦២. ឃុំ កោះធំ ក      | - ដ -                    | ៧ នាក់  |
| ៦៦៣. ឃុំ កោះធំ ខ      | - ដ -                    | ៧ នាក់  |
| ៦៦៤. ឃុំ លើកដែក       | - ដ -                    | ១១ នាក់ |
| ៦៦៥. ឃុំ ពោធិ៍បាន     | - ដ -                    | ៩ នាក់  |
| ៦៦៦. ឃុំ ព្រែកជ្រៃ    | - ដ -                    | ១១ នាក់ |
| ៦៦៧. ឃុំ ព្រែកស្ពឺ    | - ដ -                    | ១១ នាក់ |
| ៦៦៨. ឃុំ ព្រែកថ្មី    | - ដ -                    | ១១ នាក់ |
| ៦៦៩. ឃុំ សំពៅពូន      | - ដ -                    | ១១ នាក់ |
| <b>ស្រុកលើកដែក</b>    |                          |         |
| ៦៧០. ឃុំ កំពង់ភ្នំ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៦៧១. ឃុំ ក្អមសំណរ     | - ដ -                    | ៥ នាក់  |
| ៦៧២. ឃុំ ខ្ពបអាទាវ    | - ដ -                    | ៥ នាក់  |
| ៦៧៣. ឃុំ ពាមរាំង      | - ដ -                    | ៧ នាក់  |
| ៦៧៤. ឃុំ ព្រែកដាច់    | - ដ -                    | ៧ នាក់  |
| ៦៧៥. ឃុំ ព្រែកទន្លាប់ | - ដ -                    | ៩ នាក់  |
| ៦៧៦. ឃុំ សណ្តារ       | - ដ -                    | ៥ នាក់  |
| <b>ស្រុកឆ្នាំងម</b>   |                          |         |
| ៦៧៧. ឃុំ អរិយក្សត្រ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ៦៧៨. ឃុំ បារាំង       | - ដ -                    | ៥ នាក់  |
| ៦៧៩. ឃុំ បឹងគ្រំ      | - ដ -                    | ៥ នាក់  |

|                      |       |        |
|----------------------|-------|--------|
| ៦៨០. ឃុំ កោះកែវ      | - ដ - | ៥ នាក់ |
| ៦៨១. ឃុំ កោះរះ       | - ដ - | ៥ នាក់ |
| ៦៨២. ឃុំ ល្វាសរ      | - ដ - | ៥ នាក់ |
| ៦៨៣. ឃុំ ពាមឧកញ៉ាអុង | - ដ - | ៧ នាក់ |
| ៦៨៤. ឃុំ ភូមិធំ      | - ដ - | ៥ នាក់ |
| ៦៨៥. ឃុំ ព្រែកក្នុង  | - ដ - | ៥ នាក់ |
| ៦៨៦. ឃុំ ព្រែកវែ     | - ដ - | ៥ នាក់ |
| ៦៨៧. ឃុំ ព្រែកឫស្សី  | - ដ - | ៧ នាក់ |
| ៦៨៨. ឃុំ សំបួរ       | - ដ - | ៧ នាក់ |
| ៦៨៩. ឃុំ សារិកាកែវ   | - ដ - | ៧ នាក់ |
| ៦៩០. ឃុំ ថ្មគរ       | - ដ - | ៥ នាក់ |
| ៦៩១. ឃុំ ទឹកឃ្លាំង   | - ដ - | ៥ នាក់ |

**ស្រុកមុខកំពូល**

|                      |                          |         |
|----------------------|--------------------------|---------|
| ៦៩២. ឃុំ ព្រែកអញ្ចាញ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៦៩៣. ឃុំ ព្រែកដំបង   | - ដ -                    | ១១ នាក់ |
| ៦៩៤. ឃុំ រកាកោងទី១   | - ដ -                    | ៧ នាក់  |
| ៦៩៥. ឃុំ រកាកោងទី២   | - ដ -                    | ៥ នាក់  |
| ៦៩៦. ឃុំ ឫស្សីជ្រោយ  | - ដ -                    | ៧ នាក់  |
| ៦៩៧. ឃុំ សំបួរមាស    | - ដ -                    | ៧ នាក់  |
| ៦៩៨. ឃុំ ស្វាយអំពារ  | - ដ -                    | ៧ នាក់  |

**ស្រុកពញាឮ**

|                     |                          |         |
|---------------------|--------------------------|---------|
| ៦៩៩. ឃុំ ឈ្លាំង     | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ៧០០. ឃុំ ជ្រៃលាស់   | - ដ -                    | ៧ នាក់  |
| ៧០១. ឃុំ កំពង់ហ្លួង | - ដ -                    | ១១ នាក់ |
| ៧០២. ឃុំ កំពង់អុស   | - ដ -                    | ៧ នាក់  |
| ៧០៣. ឃុំ កោះចិន     | - ដ -                    | ៩ នាក់  |



|                     |       |        |
|---------------------|-------|--------|
| ៧០៤. ឃុំ ភ្នំបាត    | - ដ - | ៩ នាក់ |
| ៧០៥. ឃុំ ពញាឮ       | - ដ - | ៥ នាក់ |
| ៧០៦. ឃុំ ព្រែកតាទែន | - ដ - | ៩ នាក់ |
| ៧០៧. ឃុំ ផ្សារដែក   | - ដ - | ៧ នាក់ |
| ៧០៨. ឃុំ ទំនប់ធំ    | - ដ - | ៧ នាក់ |
| ៧០៩. ឃុំ វិហារហ្លួង | - ដ - | ៧ នាក់ |

**ស្រុកស្អាង**

|                         |                          |         |
|-------------------------|--------------------------|---------|
| ៧១០. ឃុំ ខ្ពប           | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៧១១. ឃុំ កោះខែល         | - ដ -                    | ៩ នាក់  |
| ៧១២. ឃុំ កោះខ្សាច់ទន្លា | - ដ -                    | ៧ នាក់  |
| ៧១៣. ឃុំ ក្រាំងឃ្មុំ    | - ដ -                    | ១១ នាក់ |
| ៧១៤. ឃុំ ប្រាសាទ        | - ដ -                    | ៧ នាក់  |
| ៧១៥. ឃុំ ព្រែកអំបិល     | - ដ -                    | ១១ នាក់ |
| ៧១៦. ឃុំ ព្រែកគយ        | - ដ -                    | ៩ នាក់  |
| ៧១៧. ឃុំ ស្អាងភ្នំ      | - ដ -                    | ៩ នាក់  |
| ៧១៨. ឃុំ ស្វាយប្រទាល    | - ដ -                    | ៩ នាក់  |
| ៧១៩. ឃុំ តាលន់          | - ដ -                    | ៩ នាក់  |
| ៧២០. ឃុំ ត្រើយស្នា      | - ដ -                    | ១១ នាក់ |
| ៧២១. ឃុំ ទឹកវិល         | - ដ -                    | ៩ នាក់  |

**ស្រុកក្បាលស្វាយ**

|                     |                          |         |
|---------------------|--------------------------|---------|
| ៧២២. ឃុំ បន្ទាយដែក  | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៧២៣. ឃុំ ឈើទាល      | - ដ -                    | ៧ នាក់  |
| ៧២៤. ឃុំ ដីឥដ្ឋ     | - ដ -                    | ១១ នាក់ |
| ៧២៥. ឃុំ កំពង់ស្វាយ | - ដ -                    | ៩ នាក់  |
| ៧២៦. ឃុំ គគីរ       | - ដ -                    | ១១ នាក់ |
| ៧២៧. ឃុំ គគីរធំ     | - ដ -                    | ១១ នាក់ |

|                  |       |         |
|------------------|-------|---------|
| ៧២៨. ឃុំ ភូមិធំ  | - ដ - | ៩ នាក់  |
| ៧២៩. ឃុំ សំរោងធំ | - ដ - | ១១ នាក់ |

**ក្រុងតាខ្មៅ**

|                           |                          |         |
|---------------------------|--------------------------|---------|
| ៧៣០. សង្កាត់ តាកុល        | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ៧៣១. សង្កាត់ ព្រែកឫស្សី   | - ដ -                    | ៧ នាក់  |
| ៧៣២. សង្កាត់ ដើមមៀន       | - ដ -                    | ៩ នាក់  |
| ៧៣៣. សង្កាត់ តាខ្មៅ       | - ដ -                    | ១១ នាក់ |
| ៧៣៤. សង្កាត់ ព្រែកហូរ     | - ដ -                    | ៧ នាក់  |
| ៧៣៥. សង្កាត់ កំពង់សំណាញ់  | - ដ -                    | ៧ នាក់  |
| ៧៣៦. សង្កាត់ កោះអន្លង់ចិន | - ដ -                    | ៧ នាក់  |
| ៧៣៧. សង្កាត់ រកាខ្ពស់     | - ដ -                    | ៩ នាក់  |
| ៧៣៨. សង្កាត់ សិក្ស        | - ដ -                    | ៧ នាក់  |
| ៧៣៩. សង្កាត់ ស្វាយរលំ     | - ដ -                    | ៧ នាក់  |

**០៩-ខេត្តកោះកុង**

**ស្រុកបូឡូមសាគរ**

|                    |                          |        |
|--------------------|--------------------------|--------|
| ៧៤០. ឃុំ អណ្តូងទឹក | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៧៤១. ឃុំ កណ្តាល    | - ដ -                    | ៥ នាក់ |
| ៧៤២. ឃុំ តានួន     | - ដ -                    | ៥ នាក់ |
| ៧៤៣. ឃុំ ថ្មស      | - ដ -                    | ៧ នាក់ |

**ស្រុកគិរីសាគរ**

|                      |                          |        |
|----------------------|--------------------------|--------|
| ៧៤៤. ឃុំ កោះស្តេច    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៧៤៥. ឃុំ ភ្លីមាស     | - ដ -                    | ៥ នាក់ |
| ៧៤៦. ឃុំ ព្រែកខ្សាច់ | - ដ -                    | ៥ នាក់ |

**ស្រុកកោះកុង**

|                     |                          |        |
|---------------------|--------------------------|--------|
| ៧៤៧. ឃុំ ជ្រោយប្រស់ | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៧៤៨. ឃុំ កោះកាពី    | - ដ -                    | ៥ នាក់ |

|                     |       |        |
|---------------------|-------|--------|
| ៧៤៩. ឃុំ តាតែក្រោម  | - ដ - | ៥ នាក់ |
| ៧៥០. ឃុំ ត្រពាំងរុង | - ដ - | ៥ នាក់ |

**ស្រុកបណ្តាបសីមា**

|                    |                          |        |
|--------------------|--------------------------|--------|
| ៧៥១. ឃុំ ប៉ាក់ខ្នង | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៧៥២. ឃុំ ពាមក្រសោប | - ដ -                    | ៥ នាក់ |
| ៧៥៣. ឃុំ ទួលគគីរ   | - ដ -                    | ៥ នាក់ |

**ស្រុកស្រែអំបិល**

|                     |                          |         |
|---------------------|--------------------------|---------|
| ៧៥៤. ឃុំ បឹងព្រាវ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ៧៥៥. ឃុំ ជីខក្រោម   | - ដ -                    | ៥ នាក់  |
| ៧៥៦. ឃុំ ជីខលើ      | - ដ -                    | ៥ នាក់  |
| ៧៥៧. ឃុំ ជ្រោយស្វាយ | - ដ -                    | ៥ នាក់  |
| ៧៥៨. ឃុំ ដងពែង      | - ដ -                    | ៥ នាក់  |
| ៧៥៩. ឃុំ ស្រែអំបិល  | - ដ -                    | ១១ នាក់ |

**ស្រុកថ្មបាំង**

|                    |                          |        |
|--------------------|--------------------------|--------|
| ៧៦០. ឃុំ តាទែលើ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៧៦១. ឃុំ ប្រឡាយ    | - ដ -                    | ៥ នាក់ |
| ៧៦២. ឃុំ ជំនាប់    | - ដ -                    | ៥ នាក់ |
| ៧៦៣. ឃុំ ឫស្សីជ្រៃ | - ដ -                    | ៥ នាក់ |
| ៧៦៤. ឃុំ ជីផាត     | - ដ -                    | ៥ នាក់ |
| ៧៦៥. ឃុំ ថ្មដូនពៅ  | - ដ -                    | ៥ នាក់ |

**ក្រុងខេមរភូមិន្ទ**

|                           |                          |         |
|---------------------------|--------------------------|---------|
| ៧៦៦. សង្កាត់ ស្មាច់មានជ័យ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៧៦៧. សង្កាត់ ដងទង់        | - ដ -                    | ១១ នាក់ |
| ៧៦៨. សង្កាត់ ស្ទឹងវែង     | - ដ -                    | ៥ នាក់  |

**១០-ខេត្តក្រចេះ**

**ស្រុកឆ្នួន**

|                |                          |        |
|----------------|--------------------------|--------|
| ៧៦៩. ឃុំ ឆ្នួន | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
|----------------|--------------------------|--------|

|                       |       |        |
|-----------------------|-------|--------|
| ៧៧០. ឃុំ ដំរីផុង      | - ដ - | ៥ នាក់ |
| ៧៧១. ឃុំ ហាន់ជ័យ      | - ដ - | ៧ នាក់ |
| ៧៧២. ឃុំ កំពង់ដំរី    | - ដ - | ៥ នាក់ |
| ៧៧៣. ឃុំ កញ្ជ័រ       | - ដ - | ៥ នាក់ |
| ៧៧៤. ឃុំ ខ្សាច់អណ្តែត | - ដ - | ៥ នាក់ |
| ៧៧៥. ឃុំ ពង្រ         | - ដ - | ៩ នាក់ |
| ៧៧៦. ឃុំ ព្រែកសាម៉ាន់ | - ដ - | ៧ នាក់ |

**ស្រុកស្អាង**

|                       |                          |        |
|-----------------------|--------------------------|--------|
| ៧៧៧. ឃុំ ឃ្លើម        | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៧៧៨. ឃុំ ២ធ្នូ        | - ដ -                    | ៧ នាក់ |
| ៧៧៩. ឃុំ ស្នួល        | - ដ -                    | ៩ នាក់ |
| ៧៨០. ឃុំ ស្រែចារ      | - ដ -                    | ៩ នាក់ |
| ៧៨១. ឃុំ ស្វាយជ្រះ    | - ដ -                    | ៧ នាក់ |
| ៧៨២. ឃុំ គ្រញូងសែនជ័យ | - ដ -                    | ៩ នាក់ |

**ស្រុកសំបូរ**

|                          |                          |        |
|--------------------------|--------------------------|--------|
| ៧៨៣. ឃុំ បឹងចារ          | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៧៨៤. ឃុំ កំពង់ចាម        | - ដ -                    | ៧ នាក់ |
| ៧៨៥. ឃុំ ក្បាលដំរី       | - ដ -                    | ៥ នាក់ |
| ៧៨៦. ឃុំ កោះខ្មែរ        | - ដ -                    | ៥ នាក់ |
| ៧៨៧. ឃុំ អូរត្រៀង        | - ដ -                    | ៥ នាក់ |
| ៧៨៨. ឃុំ រលួសមានជ័យ      | - ដ -                    | ៥ នាក់ |
| ៧៨៩. ឃុំ សំបូរ           | - ដ -                    | ៧ នាក់ |
| ៧៩០. ឃុំ សណ្តាន់         | - ដ -                    | ៥ នាក់ |
| ៧៩១. ឃុំ ស្រែជិះ         | - ដ -                    | ៥ នាក់ |
| ៧៩២. ឃុំ វឌ្ឍនៈ          | - ដ -                    | ៥ នាក់ |
| ៧៩៣. ឃុំ អូរកណ្តៀរសែនជ័យ | - ដ -                    | ៥ នាក់ |



**ស្រុកព្រែកប្រសព្វ**

|                       |                          |        |
|-----------------------|--------------------------|--------|
| ៧៩៤. ឃុំ ចំបក់        | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៧៩៥. ឃុំ ជ្រោយបន្ទាយ  | - ដ -                    | ៧ នាក់ |
| ៧៩៦. ឃុំ កំពង់គរ      | - ដ -                    | ៥ នាក់ |
| ៧៩៧. ឃុំ កោះតាស៊ុយ    | - ដ -                    | ៥ នាក់ |
| ៧៩៨. ឃុំ ព្រែកប្រសព្វ | - ដ -                    | ៩ នាក់ |
| ៧៩៩. ឃុំ ឫស្សីកែវ     | - ដ -                    | ៧ នាក់ |
| ៨០០. ឃុំ សោប          | - ដ -                    | ៧ នាក់ |
| ៨០១. ឃុំ តាម៉ៅ        | - ដ -                    | ៧ នាក់ |

**ស្រុកចិត្របុរី**

|                    |                          |        |
|--------------------|--------------------------|--------|
| ៨០២. ឃុំ បុសលាវ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៨០៣. ឃុំ ចង្រ្កង់  | - ដ -                    | ៥ នាក់ |
| ៨០៤. ឃុំ ដាវ       | - ដ -                    | ៧ នាក់ |
| ៨០៥. ឃុំ កន្ទួត    | - ដ -                    | ៥ នាក់ |
| ៨០៦. ឃុំ គោលាប់    | - ដ -                    | ៥ នាក់ |
| ៨០៧. ឃុំ កោះព្រៃង  | - ដ -                    | ៥ នាក់ |
| ៨០៨. ឃុំ សំបុក     | - ដ -                    | ៧ នាក់ |
| ៨០៩. ឃុំ ថ្មអណ្តើក | - ដ -                    | ៥ នាក់ |
| ៨១០. ឃុំ ថ្មគ្រៃ   | - ដ -                    | ៥ នាក់ |
| ៨១១. ឃុំ ថ្មី      | - ដ -                    | ៧ នាក់ |

**ក្រុងក្រចេះ**

|                        |                          |        |
|------------------------|--------------------------|--------|
| ៨១២. សង្កាត់ កោះទ្រង់  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៨១៣. សង្កាត់ ក្រគរ     | - ដ -                    | ៥ នាក់ |
| ៨១៤. សង្កាត់ ក្រចេះ    | - ដ -                    | ៧ នាក់ |
| ៨១៥. សង្កាត់ អូរឫស្សី  | - ដ -                    | ៩ នាក់ |
| ៨១៦. សង្កាត់ រោកកណ្តាល | - ដ -                    | ៥ នាក់ |

**១១-ខេត្តបន្ទាលគីរី**

**ស្រុកកែវសីមា**

|                    |                          |        |
|--------------------|--------------------------|--------|
| ៨១៧. ឃុំ បុងផ្លាស់ | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៨១៨. ឃុំ មេម៉ង់    | - ដ -                    | ៥ នាក់ |
| ៨១៩. ឃុំ ស្រែឈូក   | - ដ -                    | ៥ នាក់ |
| ៨២០. ឃុំ ស្រែខ្នុម | - ដ -                    | ៧ នាក់ |
| ៨២១. ឃុំ ស្រែព្រះ  | - ដ -                    | ៥ នាក់ |

**ស្រុកកោះស្លែក**

|                    |                          |        |
|--------------------|--------------------------|--------|
| ៨២២. ឃុំ ណាងយីលិក  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៨២៣. ឃុំ អ បួនលើ   | - ដ -                    | ៥ នាក់ |
| ៨២៤. ឃុំ រយ៉       | - ដ -                    | ៥ នាក់ |
| ៨២៥. ឃុំ សុខសាន្ត  | - ដ -                    | ៥ នាក់ |
| ៨២៦. ឃុំ ស្រែហ៊ុយ  | - ដ -                    | ៥ នាក់ |
| ៨២៧. ឃុំ ស្រែសង្គម | - ដ -                    | ៥ នាក់ |

**ស្រុកអូររំទិច**

|                     |                          |        |
|---------------------|--------------------------|--------|
| ៨២៨. ឃុំ ដាក់ដាំ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៨២៩. ឃុំ សែនមនោរម្យ | - ដ -                    | ៥ នាក់ |

**ស្រុកពេជ្រជា**

|                    |                          |        |
|--------------------|--------------------------|--------|
| ៨៣០. ឃុំ ក្រង់តេះ  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៨៣១. ឃុំ ពូជ្រៃ    | - ដ -                    | ៥ នាក់ |
| ៨៣២. ឃុំ ស្រែអំពូម | - ដ -                    | ៥ នាក់ |
| ៨៣៣. ឃុំ ប៊ូស្រា   | - ដ -                    | ៥ នាក់ |

**ក្រុងសែនមនោរម្យ**

|                          |                          |        |
|--------------------------|--------------------------|--------|
| ៨៣៤. សង្កាត់ មនោរម្យ     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៨៣៥. សង្កាត់ សុខដុម      | - ដ -                    | ៥ នាក់ |
| ៨៣៦. សង្កាត់ ស្ពានមានជ័យ | - ដ -                    | ៥ នាក់ |
| ៨៣៧. សង្កាត់ រមនា        | - ដ -                    | ៥ នាក់ |



**១២. រាជធានីភ្នំពេញ**

**ខណ្ឌបឹងកេងកង**

|                            |                          |         |
|----------------------------|--------------------------|---------|
| ៨៣៨. សង្កាត់ ទន្លេបាសាក់   | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៨៣៩. សង្កាត់ ទួលទំពូងទី២   | - ដ -                    | ៧ នាក់  |
| ៨៤០. សង្កាត់ ទួលទំពូងទី១   | - ដ -                    | ៩ នាក់  |
| ៨៤១. សង្កាត់ បឹងត្របែក     | - ដ -                    | ៧ នាក់  |
| ៨៤២. សង្កាត់ ផ្សារដើមថ្កូវ | - ដ -                    | ១១ នាក់ |

**ខណ្ឌដូនពេញ**

|                             |                          |         |
|-----------------------------|--------------------------|---------|
| ៨៤៣. សង្កាត់ ផ្សារថ្មីទី១   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ៨៤៤. សង្កាត់ ផ្សារថ្មីទី២   | - ដ -                    | ៧ នាក់  |
| ៨៤៥. សង្កាត់ ផ្សារថ្មីទី៣   | - ដ -                    | ៩ នាក់  |
| ៨៤៦. សង្កាត់ បឹងរាំង        | - ដ -                    | ៧ នាក់  |
| ៨៤៧. សង្កាត់ ផ្សារកណ្តាលទី១ | - ដ -                    | ៩ នាក់  |
| ៨៤៨. សង្កាត់ ផ្សារកណ្តាលទី២ | - ដ -                    | ៧ នាក់  |
| ៨៤៩. សង្កាត់ ចតុមុខ         | - ដ -                    | ៩ នាក់  |
| ៨៥០. សង្កាត់ ជ័យជំនះ        | - ដ -                    | ៩ នាក់  |
| ៨៥១. សង្កាត់ ផ្សារចាស់      | - ដ -                    | ៧ នាក់  |
| ៨៥២. សង្កាត់ ស្រះចក         | - ដ -                    | ១១ នាក់ |
| ៨៥៣. សង្កាត់ វត្តភ្នំ       | - ដ -                    | ៧ នាក់  |

**ខណ្ឌ៧មករា**

|                          |                          |        |
|--------------------------|--------------------------|--------|
| ៨៥៤. សង្កាត់ អូរឫស្សីទី១ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៨៥៥. សង្កាត់ អូរឫស្សីទី២ | - ដ -                    | ៩ នាក់ |
| ៨៥៦. សង្កាត់ អូរឫស្សីទី៣ | - ដ -                    | ៧ នាក់ |
| ៨៥៧. សង្កាត់ អូរឫស្សីទី៤ | - ដ -                    | ៧ នាក់ |
| ៨៥៨. សង្កាត់ មនោរម្យ     | - ដ -                    | ៩ នាក់ |
| ៨៥៩. សង្កាត់ មិត្តភាព    | - ដ -                    | ៩ នាក់ |



|                        |       |         |
|------------------------|-------|---------|
| ៨៦០. សង្កាត់ វាលវែង    | - ដ - | ១១ នាក់ |
| ៨៦១. សង្កាត់ បឹងព្រលិត | - ដ - | ៩ នាក់  |

**ខណ្ឌទួលគោក**

|                            |                          |         |
|----------------------------|--------------------------|---------|
| ៨៦២. សង្កាត់ ផ្សារដេប៉ូទី១ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៨៦៣. សង្កាត់ ផ្សារដេប៉ូទី២ | - ដ -                    | ៧ នាក់  |
| ៨៦៤. សង្កាត់ ផ្សារដេប៉ូទី៣ | - ដ -                    | ៩ នាក់  |
| ៨៦៥. សង្កាត់ ទឹកល្អក់ទី១   | - ដ -                    | ១១ នាក់ |
| ៨៦៦. សង្កាត់ ទឹកល្អក់ទី២   | - ដ -                    | ៩ នាក់  |
| ៨៦៧. សង្កាត់ ទឹកល្អក់ទី៣   | - ដ -                    | ១១ នាក់ |
| ៨៦៨. សង្កាត់ បឹងកក់ទី១     | - ដ -                    | ១១ នាក់ |
| ៨៦៩. សង្កាត់ បឹងកក់ទី២     | - ដ -                    | ១១ នាក់ |
| ៨៧០. សង្កាត់ ផ្សារដើមគរ    | - ដ -                    | ១១ នាក់ |
| ៨៧១. សង្កាត់ បឹងសាឡាង      | - ដ -                    | ១១ នាក់ |

**ខណ្ឌដង្កោ**

|                         |                          |        |
|-------------------------|--------------------------|--------|
| ៨៧២. សង្កាត់ ដង្កោ      | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៨៧៣. សង្កាត់ ពងទឹក      | - ដ -                    | ៧ នាក់ |
| ៨៧៤. សង្កាត់ ព្រៃវែង    | - ដ -                    | ៥ នាក់ |
| ៨៧៥. សង្កាត់ ព្រៃស      | - ដ -                    | ៧ នាក់ |
| ៨៧៦. សង្កាត់ ក្រាំងពង្រ | - ដ -                    | ៥ នាក់ |
| ៨៧៧. សង្កាត់ សាក់សំពៅ   | - ដ -                    | ៥ នាក់ |
| ៨៧៨. សង្កាត់ ជើងឯក      | - ដ -                    | ៥ នាក់ |
| ៨៧៩. សង្កាត់ គងនយ       | - ដ -                    | ៥ នាក់ |
| ៨៨០. សង្កាត់ ទៀន        | - ដ -                    | ៥ នាក់ |
| ៨៨១. សង្កាត់ ល្វេស      | - ដ -                    | ៥ នាក់ |
| ៨៨២. សង្កាត់ ស្ពានថ្ម   | - ដ -                    | ៥ នាក់ |
| ៨៨៣. សង្កាត់ ព្រែកកំពឹស | - ដ -                    | ៥ នាក់ |



**ឧត្តមានជ័យ**

|                             |                          |         |
|-----------------------------|--------------------------|---------|
| ៨៨៤. សង្កាត់ ចាក់អង្រែលើ    | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៨៨៥. សង្កាត់ ចាក់អង្រែក្រោម | - ដ -                    | ១១ នាក់ |
| ៨៨៦. សង្កាត់ ស្ទឹងមានជ័យទី១ | - ដ -                    | ១១ នាក់ |
| ៨៨៧. សង្កាត់ ស្ទឹងមានជ័យទី២ | - ដ -                    | ១១ នាក់ |
| ៨៨៨. សង្កាត់ ស្ទឹងមានជ័យទី៣ | - ដ -                    | ១១ នាក់ |
| ៨៨៩. សង្កាត់ បឹងទំពន់ទី១    | - ដ -                    | ១១ នាក់ |
| ៨៩០. សង្កាត់ បឹងទំពន់ទី២    | - ដ -                    | ១១ នាក់ |

**ឧត្តបូស្សីកែវ**

|                             |                          |         |
|-----------------------------|--------------------------|---------|
| ៨៩១. សង្កាត់ ស្វាយប៉ាក      | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៨៩២. សង្កាត់ គីឡូម៉ែត្រលេខ៦ | - ដ -                    | ១១ នាក់ |
| ៨៩៣. សង្កាត់ ឫស្សីកែវ       | - ដ -                    | ១១ នាក់ |
| ៨៩៤. សង្កាត់ ប្រាំងចំរេះទី១ | - ដ -                    | ៧ នាក់  |
| ៨៩៥. សង្កាត់ ប្រាំងចំរេះទី២ | - ដ -                    | ៩ នាក់  |
| ៨៩៦. សង្កាត់ ទួលសង្កែទី១    | - ដ -                    | ១១ នាក់ |
| ៨៩៧. សង្កាត់ ទួលសង្កែទី២    | - ដ -                    | ៧ នាក់  |

**ឧត្តសែនសុខ**

|                          |                          |         |
|--------------------------|--------------------------|---------|
| ៨៩៨. សង្កាត់ ភ្នំពេញថ្មី | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៨៩៩. សង្កាត់ ទឹកថ្លា     | - ដ -                    | ៩ នាក់  |
| ៩០០. សង្កាត់ យូញ         | - ដ -                    | ១១ នាក់ |
| ៩០១. សង្កាត់ ក្រាំងធ្នង់ | - ដ -                    | ៥ នាក់  |
| ៩០២. សង្កាត់ អូរបែកក្អម  | - ដ -                    | ១១ នាក់ |
| ៩០៣. សង្កាត់ គោកឃ្លាង    | - ដ -                    | ១១ នាក់ |

**ឧត្តពោធិ៍សែនជ័យ**

|                             |                          |        |
|-----------------------------|--------------------------|--------|
| ៩០៤. សង្កាត់ សំរោងក្រោម     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៩០៥. សង្កាត់ ត្រពាំងក្រសាំង | - ដ -                    | ៧ នាក់ |

|                       |       |         |
|-----------------------|-------|---------|
| ៩០៦. សង្កាត់ ចោមចៅទី១ | - ដ - | ១១ នាក់ |
| ៩០៧. សង្កាត់ ចោមចៅទី២ | - ដ - | ១១ នាក់ |
| ៩០៨. សង្កាត់ ចោមចៅទី៣ | - ដ - | ១១ នាក់ |
| ៩០៩. សង្កាត់ កាកាបទី១ | - ដ - | ១១ នាក់ |
| ៩១០. សង្កាត់ កាកាបទី២ | - ដ - | ៧ នាក់  |

**ខណ្ឌច្បារអំពៅ**

|                           |                          |         |
|---------------------------|--------------------------|---------|
| ៩១១. សង្កាត់ ច្បារអំពៅទី១ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៩១២. សង្កាត់ ច្បារអំពៅទី២ | - ដ -                    | ១១ នាក់ |
| ៩១៣. សង្កាត់ និរោធន       | - ដ -                    | ១១ នាក់ |
| ៩១៤. សង្កាត់ ព្រែកប្រា    | - ដ -                    | ៩ នាក់  |
| ៩១៥. សង្កាត់ វាលស្បូវ     | - ដ -                    | ៧ នាក់  |
| ៩១៦. សង្កាត់ ព្រែកឯង      | - ដ -                    | ១១ នាក់ |
| ៩១៧. សង្កាត់ ក្បាលកោះ     | - ដ -                    | ១១ នាក់ |
| ៩១៨. សង្កាត់ ព្រែកថ្មី    | - ដ -                    | ១១ នាក់ |

**ខណ្ឌជ្រោយចង្វារ**

|                          |                          |         |
|--------------------------|--------------------------|---------|
| ៩១៩. សង្កាត់ ជ្រោយចង្វារ | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៩២០. សង្កាត់ ព្រែកលៀប    | - ដ -                    | ៩ នាក់  |
| ៩២១. សង្កាត់ ព្រែកតាសេក  | - ដ -                    | ៥ នាក់  |
| ៩២២. សង្កាត់ កោះដាច់     | - ដ -                    | ១១ នាក់ |
| ៩២៣. សង្កាត់ បាក់ខែង     | - ដ -                    | ៥ នាក់  |

**ខណ្ឌព្រែកព្នៅ**

|                        |                          |         |
|------------------------|--------------------------|---------|
| ៩២៤. សង្កាត់ ព្រែកព្នៅ | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ៩២៥. សង្កាត់ ពញាពន់    | - ដ -                    | ៧ នាក់  |
| ៩២៦. សង្កាត់ សំរោង     | - ដ -                    | ៧ នាក់  |
| ៩២៧. សង្កាត់ គោករកា    | - ដ -                    | ៥ នាក់  |
| ៩២៨. សង្កាត់ ពន្លាំង   | - ដ -                    | ៧ នាក់  |

**ខណ្ឌបឹងកេងកង**

|                              |                          |         |
|------------------------------|--------------------------|---------|
| ៩២៩. សង្កាត់ បឹងកេងកងទី១     | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ៩៣០. សង្កាត់ បឹងកេងកងទី២     | - ដ -                    | ៩ នាក់  |
| ៩៣១. សង្កាត់ បឹងកេងកងទី៣     | - ដ -                    | ១១ នាក់ |
| ៩៣២. សង្កាត់ អូឡាំពិក        | - ដ -                    | ៧ នាក់  |
| ៩៣៣. សង្កាត់ ទួលស្វាយព្រៃទី១ | - ដ -                    | ៩ នាក់  |
| ៩៣៤. សង្កាត់ ទួលស្វាយព្រៃទី២ | - ដ -                    | ៩ នាក់  |
| ៩៣៥. សង្កាត់ ទំនប់ទឹក        | - ដ -                    | ៩ នាក់  |

**ខណ្ឌកំបូល**

|                           |                          |        |
|---------------------------|--------------------------|--------|
| ៩៣៦. សង្កាត់ ស្មៅ         | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៩៣៧. សង្កាត់ ឌីឡោក        | - ដ -                    | ៥ នាក់ |
| ៩៣៨. សង្កាត់ កំបូល        | - ដ -                    | ៧ នាក់ |
| ៩៣៩. សង្កាត់ កន្ទោក       | - ដ -                    | ៩ នាក់ |
| ៩៤០. សង្កាត់ បឹងធំ        | - ដ -                    | ៧ នាក់ |
| ៩៤១. សង្កាត់ ភ្លើងឆេះរទេះ | - ដ -                    | ៥ នាក់ |
| ៩៤២. សង្កាត់ ប្រទះឡាង     | - ដ -                    | ៥ នាក់ |

**១៣-ខេត្តព្រះវិហារ**

**ស្រុកជ័យសែន**

|                 |                          |        |
|-----------------|--------------------------|--------|
| ៩៤៣. ឃុំ ស្អាង  | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៩៤៤. ឃុំ តស៊ូ   | - ដ -                    | ៥ នាក់ |
| ៩៤៥. ឃុំ ខ្យង   | - ដ -                    | ៧ នាក់ |
| ៩៤៦. ឃុំ ប្រាច់ | - ដ -                    | ៧ នាក់ |
| ៩៤៧. ឃុំ ធ្មា   | - ដ -                    | ៧ នាក់ |
| ៩៤៨. ឃុំ ពុទ្រា | - ដ -                    | ៧ នាក់ |

**ស្រុកឆែប**

|                 |                          |        |
|-----------------|--------------------------|--------|
| ៩៤៩. ឃុំ ឆែបមួយ | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
|-----------------|--------------------------|--------|

|                        |                          |        |
|------------------------|--------------------------|--------|
| ៩៥០. ឃុំ ឆែបពីរ        | - ដ -                    | ៥ នាក់ |
| ៩៥១. ឃុំ សង្កែមួយ      | - ដ -                    | ៥ នាក់ |
| ៩៥២. ឃុំ សង្កែពីរ      | - ដ -                    | ៥ នាក់ |
| ៩៥៣. ឃុំ ម្លូព្រៃមួយ   | - ដ -                    | ៥ នាក់ |
| ៩៥៤. ឃុំ ម្លូព្រៃពីរ   | - ដ -                    | ៥ នាក់ |
| ៩៥៥. ឃុំ កំពង់ស្រឡៅមួយ | - ដ -                    | ៧ នាក់ |
| ៩៥៦. ឃុំ កំពង់ស្រឡៅពីរ | - ដ -                    | ៥ នាក់ |
| <b>ស្រុកជាំក្សាន្ត</b> |                          |        |
| ៩៥៧. ឃុំ ជាំក្សាន្ត    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៩៥៨. ឃុំ ទឹកក្រហម      | - ដ -                    | ៧ នាក់ |
| ៩៥៩. ឃុំ ព្រីងធំ       | - ដ -                    | ៥ នាក់ |
| ៩៦០. ឃុំ រំដោះស្រែ     | - ដ -                    | ៧ នាក់ |
| ៩៦១. ឃុំ យាង           | - ដ -                    | ៧ នាក់ |
| ៩៦២. ឃុំ កន្ទួត        | - ដ -                    | ៧ នាក់ |
| ៩៦៣. ឃុំ មរកត          | - ដ -                    | ៧ នាក់ |
| ៩៦៤. ឃុំ ស្រែអែម       | - ដ -                    | ៧ នាក់ |
| <b>ស្រុកគូលែន</b>      |                          |        |
| ៩៦៥. ឃុំ គូលែនត្បូង    | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ៩៦៦. ឃុំ គូលែនជើង      | - ដ -                    | ៧ នាក់ |
| ៩៦៧. ឃុំ ថ្មី          | - ដ -                    | ៥ នាក់ |
| ៩៦៨. ឃុំ ភ្នំពេញ       | - ដ -                    | ៧ នាក់ |
| ៩៦៩. ឃុំ ភ្នំត្បែងពីរ  | - ដ -                    | ៧ នាក់ |
| ៩៧០. ឃុំ ស្រយង់        | - ដ -                    | ៧ នាក់ |
| <b>ស្រុករវៀង</b>       |                          |        |
| ៩៧១. ឃុំ របៀប          | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៩៧២. ឃុំ រស្មី         | - ដ -                    | ៥ នាក់ |



|                   |       |        |
|-------------------|-------|--------|
| ៩៧៣. ឃុំ ហ៊ុំស    | - ដ - | ៧ នាក់ |
| ៩៧៤. ឃុំ រុងរឿង   | - ដ - | ៧ នាក់ |
| ៩៧៥. ឃុំ រីករាយ   | - ដ - | ៥ នាក់ |
| ៩៧៦. ឃុំ ស្រែសាន់ | - ដ - | ៧ នាក់ |
| ៩៧៧. ឃុំ រតនៈ     | - ដ - | ៧ នាក់ |
| ៩៧៨. ឃុំ រៀបរយ    | - ដ - | ៥ នាក់ |
| ៩៧៩. ឃុំ រក្សា    | - ដ - | ៧ នាក់ |
| ៩៨០. ឃុំ រំដោះ    | - ដ - | ៧ នាក់ |
| ៩៨១. ឃុំ រមទម     | - ដ - | ៧ នាក់ |
| ៩៨២. ឃុំ រមណីយ    | - ដ - | ៧ នាក់ |

**ស្រុកសង្កាបខ្ចី**

|                       |                          |        |
|-----------------------|--------------------------|--------|
| ៩៨៣. ឃុំ ចំរើន        | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៩៨៤. ឃុំ អាង          | - ដ -                    | ៩ នាក់ |
| ៩៨៥. ឃុំ ភ្នំត្បែងមួយ | - ដ -                    | ៥ នាក់ |
| ៩៨៦. ឃុំ ស្មៅ         | - ដ -                    | ៥ នាក់ |
| ៩៨៧. ឃុំ រណសិរ្ស      | - ដ -                    | ៧ នាក់ |

**ស្រុកត្បែងមានជ័យ**

|                     |                          |        |
|---------------------|--------------------------|--------|
| ៩៨៨. ឃុំ ឈានមុខ     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ៩៨៩. ឃុំ ពោធិ៍      | - ដ -                    | ៥ នាក់ |
| ៩៩០. ឃុំ ប្រមេរុ    | - ដ -                    | ៥ នាក់ |
| ៩៩១. ឃុំ ព្រះឃ្លាំង | - ដ -                    | ៥ នាក់ |

**ស្រុកព្រះវិហារ**

|                          |                          |        |
|--------------------------|--------------------------|--------|
| ៩៩២. សង្កាត់ កំពង់ប្រណាក | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ៩៩៣. សង្កាត់ បាលហាល      | - ដ -                    | ៩ នាក់ |

**១៤-ខេត្តព្រៃវែង**

**ស្រុកកញ្ជ្រៀម**

|                   |                          |        |
|-------------------|--------------------------|--------|
| ៩៩៤. ឃុំ ចុងអំពិល | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
|-------------------|--------------------------|--------|



|                    |       |        |
|--------------------|-------|--------|
| ៩៩៥. ឃុំ កញ្ជ្រៀច  | - ជ - | ៧ នាក់ |
| ៩៩៦. ឃុំ ក្តើងរាយ  | - ជ - | ៩ នាក់ |
| ៩៩៧. ឃុំ គោគគង់កើត | - ជ - | ៥ នាក់ |
| ៩៩៨. ឃុំ គោគគង់លិច | - ជ - | ៧ នាក់ |
| ៩៩៩. ឃុំ ព្រាល     | - ជ - | ៩ នាក់ |
| ១០០០. ឃុំ ថ្មពួន   | - ជ - | ៧ នាក់ |
| ១០០១. ឃុំ ត្នោត    | - ជ - | ៥ នាក់ |

**ស្រុកពាមជ័រ**

|                        |                          |        |
|------------------------|--------------------------|--------|
| ១០០២. ឃុំ អង្គរអង្គ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១០០៣. ឃុំ កំពង់ប្រាសាទ | - ជ -                    | ៥ នាក់ |
| ១០០៤. ឃុំ កោះចេក       | - ជ -                    | ៧ នាក់ |
| ១០០៥. ឃុំ កោះរកា       | - ជ -                    | ៥ នាក់ |
| ១០០៦. ឃុំ កោះសំពៅ      | - ជ -                    | ៧ នាក់ |
| ១០០៧. ឃុំ ក្រាំងតាយ៉ង  | - ជ -                    | ៧ នាក់ |
| ១០០៨. ឃុំ ព្រែកក្របៅ   | - ជ -                    | ៥ នាក់ |
| ១០០៩. ឃុំ ព្រែកសំបួរ   | - ជ -                    | ៥ នាក់ |
| ១០១០. ឃុំ ឫស្សីស្រុក   | - ជ -                    | ៩ នាក់ |
| ១០១១. ឃុំ ស្វាយភ្លោះ   | - ជ -                    | ៥ នាក់ |

**ស្រុកពាមរ៉េ**

|                         |                          |        |
|-------------------------|--------------------------|--------|
| ១០១២. ឃុំ បាបោង         | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១០១៣. ឃុំ បន្ទីចប្រាសាទ | - ជ -                    | ៧ នាក់ |
| ១០១៤. ឃុំ អ្នកលឿង       | - ជ -                    | ៧ នាក់ |
| ១០១៥. ឃុំ ពាមមានជ័យ     | - ជ -                    | ៧ នាក់ |
| ១០១៦. ឃុំ ពាមរ៉េ        | - ជ -                    | ៧ នាក់ |
| ១០១៧. ឃុំ ព្រែកខ្សាយ ក  | - ជ -                    | ៧ នាក់ |
| ១០១៨. ឃុំ ព្រែកខ្សាយ ខ  | - ជ -                    | ៩ នាក់ |
| ១០១៩. ឃុំ ព្រែកណៀង      | - ជ -                    | ៩ នាក់ |

**ស្រុកព្រះស្តេច**

|                        |                          |         |
|------------------------|--------------------------|---------|
| ១០២០. ឃុំ អង្គរវត្ត    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១០២១. ឃុំ បន្ទាយចក្រី  | - ដ -                    | ១១ នាក់ |
| ១០២២. ឃុំ បឹងដោល       | - ដ -                    | ៩ នាក់  |
| ១០២៣. ឃុំ ជែកំពក       | - ដ -                    | ៩ នាក់  |
| ១០២៤. ឃុំ កំពង់សឹង     | - ដ -                    | ៩ នាក់  |
| ១០២៥. ឃុំ ក្រាំងស្វាយ  | - ដ -                    | ៧ នាក់  |
| ១០២៦. ឃុំ ល្វា         | - ដ -                    | ៧ នាក់  |
| ១០២៧. ឃុំ ព្រះស្តេច    | - ដ -                    | ៩ នាក់  |
| ១០២៨. ឃុំ រាជរ         | - ដ -                    | ៥ នាក់  |
| ១០២៩. ឃុំ រំចេក        | - ដ -                    | ១១ នាក់ |
| ១០៣០. ឃុំ សេនាភាជឧត្តម | - ដ -                    | ៩ នាក់  |

**ស្រុកកំបាយមាន**

|                         |                          |         |
|-------------------------|--------------------------|---------|
| ១០៣១. ឃុំ ជាច           | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១០៣២. ឃុំ ដូនកឹង        | - ដ -                    | ៧ នាក់  |
| ១០៣៣. ឃុំ ក្រញូង        | - ដ -                    | ៩ នាក់  |
| ១០៣៤. ឃុំ ក្របៅ         | - ដ -                    | ៧ នាក់  |
| ១០៣៥. ឃុំ សាំងឃ្វាង     | - ដ -                    | ៧ នាក់  |
| ១០៣៦. ឃុំ ស្មោងខាងជើង   | - ដ -                    | ១១ នាក់ |
| ១០៣៧. ឃុំ ស្មោងខាងត្បូង | - ដ -                    | ៩ នាក់  |
| ១០៣៨. ឃុំ ត្របែក        | - ដ -                    | ៥ នាក់  |

**ស្រុកស្ទឹងអណ្តូង**

|                     |                          |        |
|---------------------|--------------------------|--------|
| ១០៣៩. ឃុំ អំពិលក្រៅ | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១០៤០. ឃុំ ជ្រៃឃ្មុំ | - ដ -                    | ៥ នាក់ |
| ១០៤១. ឃុំ ល្វែ      | - ដ -                    | ៥ នាក់ |
| ១០៤២. ឃុំ ព្នៅទី ១  | - ដ -                    | ៥ នាក់ |

|                         |                          |         |
|-------------------------|--------------------------|---------|
| ១០៤៣. ឃុំ ញៅទី ២        | - ដ -                    | ៥ នាក់  |
| ១០៤៤. ឃុំ ពោធិ៍ទី       | - ដ -                    | ៥ នាក់  |
| ១០៤៥. ឃុំ ព្រែកចង្ក្រាន | - ដ -                    | ៧ នាក់  |
| ១០៤៦. ឃុំ ព្រៃដើមថ្កូវ  | - ដ -                    | ៥ នាក់  |
| ១០៤៧. ឃុំ ព្រៃទីង       | - ដ -                    | ៧ នាក់  |
| ១០៤៨. ឃុំ រំលេច         | - ដ -                    | ៧ នាក់  |
| ១០៤៩. ឃុំ ឫស្សីសាញ់     | - ដ -                    | ៧ នាក់  |
| <b>ស្រុកឆ្នាំង</b>      |                          |         |
| ១០៥០. ឃុំ បឹងព្រះ       | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១០៥១. ឃុំ ជើងភ្នំ       | - ដ -                    | ៧ នាក់  |
| ១០៥២. ឃុំ ឈើកាច់        | - ដ -                    | ៧ នាក់  |
| ១០៥៣. ឃុំ រក្សជ័យ       | - ដ -                    | ៧ នាក់  |
| ១០៥៤. ឃុំ រោងដំរី       | - ដ -                    | ៧ នាក់  |
| ១០៥៥. ឃុំ ស្មៅកោង       | - ដ -                    | ៩ នាក់  |
| ១០៥៦. ឃុំ ស្ពឺ ក        | - ដ -                    | ៧ នាក់  |
| ១០៥៧. ឃុំ ស្ពឺ ខ        | - ដ -                    | ៧ នាក់  |
| ១០៥៨. ឃុំ ឆាយ           | - ដ -                    | ៩ នាក់  |
| <b>ស្រុកស្វាយអន្ទរ</b>  |                          |         |
| ១០៥៩. ឃុំ អង្គរទ្រេត    | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១០៦០. ឃុំ ជាខ្លាង       | - ដ -                    | ៧ នាក់  |
| ១០៦១. ឃុំ ជ្រៃ          | - ដ -                    | ៩ នាក់  |
| ១០៦២. ឃុំ ដំរីពួន       | - ដ -                    | ៩ នាក់  |
| ១០៦៣. ឃុំ មេបុណ្យ       | - ដ -                    | ៧ នាក់  |
| ១០៦៤. ឃុំ ពានរោង        | - ដ -                    | ១១ នាក់ |
| ១០៦៥. ឃុំ ពពិស          | - ដ -                    | ៥ នាក់  |
| ១០៦៦. ឃុំ ព្រៃខ្លា      | - ដ -                    | ៧ នាក់  |



|                         |                          |         |
|-------------------------|--------------------------|---------|
| ១០៦៧. ឃុំ សំរោង         | - ដ -                    | ៧ នាក់  |
| ១០៦៨. ឃុំ ស្វាយអន្ទរ    | - ដ -                    | ៧ នាក់  |
| ១០៦៩. ឃុំ ទឹកថ្លា       | - ដ -                    | ៧ នាក់  |
| <b>ស្រុកពោធិ៍សាត់</b>   |                          |         |
| ១០៧០. ឃុំ ពោធិ៍រៀង      | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១០៧១. ឃុំ ព្រែកអន្ទរ    | - ដ -                    | ៧ នាក់  |
| ១០៧២. ឃុំ ព្រែកជ្រៃ     | - ដ -                    | ៧ នាក់  |
| ១០៧៣. ឃុំ ព្រែកន្លោង    | - ដ -                    | ៥ នាក់  |
| ១០៧៤. ឃុំ ព្រែកតាសរ     | - ដ -                    | ៧ នាក់  |
| ១០៧៥. ឃុំ កំពង់ឫស្សី    | - ដ -                    | ៧ នាក់  |
| <b>ស្រុកមេសាង</b>       |                          |         |
| ១០៧៦. ឃុំ អង្គរសរ       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១០៧៧. ឃុំ ច្រេស         | - ដ -                    | ១១ នាក់ |
| ១០៧៨. ឃុំ ជីផុច         | - ដ -                    | ១១ នាក់ |
| ១០៧៩. ឃុំ ព្រៃឃ្នួស     | - ដ -                    | ១១ នាក់ |
| ១០៨០. ឃុំ ព្រៃរំដង      | - ដ -                    | ៩ នាក់  |
| ១០៨១. ឃុំ ព្រៃទទឹង      | - ដ -                    | ៩ នាក់  |
| ១០៨២. ឃុំ ស្វាយជ្រំ     | - ដ -                    | ១១ នាក់ |
| ១០៨៣. ឃុំ ត្រពាំងស្រែ   | - ដ -                    | ១១ នាក់ |
| <b>ស្រុកកំពង់ត្របែក</b> |                          |         |
| ១០៨៤. ឃុំ អន្លោង        | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១០៨៥. ឃុំ ចាម           | - ដ -                    | ៩ នាក់  |
| ១០៨៦. ឃុំ ជាងដែក        | - ដ -                    | ៩ នាក់  |
| ១០៨៧. ឃុំ ជ្រៃ          | - ដ -                    | ៧ នាក់  |
| ១០៨៨. ឃុំ កន្សោមអក      | - ដ -                    | ៩ នាក់  |
| ១០៨៩. ឃុំ គោខ្នក        | - ដ -                    | ១១ នាក់ |

|                       |       |        |
|-----------------------|-------|--------|
| ១០៩០. ឃុំ កំពង់ត្របែក | - ដ - | ៧ នាក់ |
| ១០៩១. ឃុំ ពាមមន្ទារ   | - ដ - | ៩ នាក់ |
| ១០៩២. ឃុំ ប្រាសាទ     | - ដ - | ៩ នាក់ |
| ១០៩៣. ឃុំ ប្រធាតុ     | - ដ - | ៩ នាក់ |
| ១០៩៤. ឃុំ ព្រៃឈរ      | - ដ - | ៧ នាក់ |
| ១០៩៥. ឃុំ ព្រៃពោន     | - ដ - | ៧ នាក់ |
| ១០៩៦. ឃុំ ថ្មី        | - ដ - | ៧ នាក់ |

**ស្រុកពារាំង**

|                       |                          |         |
|-----------------------|--------------------------|---------|
| ១០៩៧. ឃុំ កំពង់ពពិល   | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១០៩៨. ឃុំ កញ្ចំ       | - ដ -                    | ៩ នាក់  |
| ១០៩៩. ឃុំ កំពង់ប្រាំង | - ដ -                    | ៧ នាក់  |
| ១១០០. ឃុំ មេសរប្រចាន់ | - ដ -                    | ៩ នាក់  |
| ១១០១. ឃុំ ព្រៃជ្រៅ    | - ដ -                    | ១១ នាក់ |
| ១១០២. ឃុំ ព្រៃស្នៀត   | - ដ -                    | ៧ នាក់  |
| ១១០៣. ឃុំ ព្រៃស្រឡិត  | - ដ -                    | ៩ នាក់  |
| ១១០៤. ឃុំ រាប         | - ដ -                    | ៩ នាក់  |
| ១១០៥. ឃុំ កោ          | - ដ -                    | ១១ នាក់ |

**ក្រុងព្រៃវែង**

|                        |                          |         |
|------------------------|--------------------------|---------|
| ១១០៦. សង្កាត់ កំពង់លាវ | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១១០៧. សង្កាត់ ជើងទឹក   | - ដ -                    | ៥ នាក់  |
| ១១០៨. សង្កាត់ បារាយណ៍  | - ដ -                    | ៥ នាក់  |
| ១១០៩. សង្កាត់ តាកោ     | - ដ -                    | ៥ នាក់  |

**១៥-ខេត្តពោធិ៍សាត់**

**ស្រុកក្រគរ**

|                       |                          |        |
|-----------------------|--------------------------|--------|
| ១១១០. ឃុំ អន្លង់ត្នោត | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១១១១. ឃុំ អន្លាចប៉ក់  | - ដ -                    | ៥ នាក់ |



|                      |       |        |
|----------------------|-------|--------|
| ១១១២. ឃុំ បឹងកន្ទួត  | - ដ - | ៥ នាក់ |
| ១១១៣. ឃុំ ឈើតុំ      | - ដ - | ៩ នាក់ |
| ១១១៤. ឃុំ កំពង់ល្អង  | - ដ - | ៥ នាក់ |
| ១១១៥. ឃុំ កំពង់ពោធិ៍ | - ដ - | ៥ នាក់ |
| ១១១៦. ឃុំ ក្បាលត្រាច | - ដ - | ៧ នាក់ |
| ១១១៧. ឃុំ អូរសណ្តាន់ | - ដ - | ៥ នាក់ |
| ១១១៨. ឃុំ ស្នាអន្សា  | - ដ - | ៥ នាក់ |
| ១១១៩. ឃុំ ស្វាយ ស    | - ដ - | ៥ នាក់ |
| ១១២០. ឃុំ ត្នោតជុំ   | - ដ - | ៩ នាក់ |

**ស្រុកកណ្តៀង**

|                     |                          |        |
|---------------------|--------------------------|--------|
| ១១២១. ឃុំ អន្លង់វិល | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១១២២. ឃុំ កណ្តៀង    | - ដ -                    | ៥ នាក់ |
| ១១២៣. ឃុំ កញ្ជរ     | - ដ -                    | ៧ នាក់ |
| ១១២៤. ឃុំ រាំងទិល   | - ដ -                    | ៥ នាក់ |
| ១១២៥. ឃុំ ស្រែស្តុក | - ដ -                    | ៩ នាក់ |
| ១១២៦. ឃុំ ស្វាយល្អង | - ដ -                    | ៧ នាក់ |
| ១១២៧. ឃុំ ស្សា      | - ដ -                    | ៧ នាក់ |
| ១១២៨. ឃុំ វាល       | - ដ -                    | ៥ នាក់ |
| ១១២៩. ឃុំ កោះជុំ    | - ដ -                    | ៧ នាក់ |

**ស្រុកបាគាន**

|                        |                          |         |
|------------------------|--------------------------|---------|
| ១១៣០. ឃុំ បឹងបត់កណ្តាល | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១១៣១. ឃុំ បឹងខ្នារ     | - ដ -                    | ៩ នាក់  |
| ១១៣២. ឃុំ ខ្នារទទឹង    | - ដ -                    | ៧ នាក់  |
| ១១៣៣. ឃុំ មេទឹក        | - ដ -                    | ៩ នាក់  |
| ១១៣៤. ឃុំ អូរតាប៉ោង    | - ដ -                    | ១១ នាក់ |
| ១១៣៥. ឃុំ រំលេច        | - ដ -                    | ៧ នាក់  |

|                       |       |         |
|-----------------------|-------|---------|
| ១១៣៦. ឃុំ ស្នាមព្រះ   | - ដ - | ១១ នាក់ |
| ១១៣៧. ឃុំ ស្វាយដូនកែវ | - ដ - | ៧ នាក់  |
| ១១៣៨. ឃុំ ត្រពាំងជង   | - ដ - | ១១ នាក់ |

**ស្រុកវាលវែង**

|                     |                          |        |
|---------------------|--------------------------|--------|
| ១១៣៩. ឃុំ អូរសោម    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១១៤០. ឃុំ ក្រពើពីរ  | - ដ -                    | ៥ នាក់ |
| ១១៤១. ឃុំ អន្លង់រាប | - ដ -                    | ៥ នាក់ |
| ១១៤២. ឃុំ ប្រមោយ    | - ដ -                    | ៥ នាក់ |
| ១១៤៣. ឃុំ ថ្មដា     | - ដ -                    | ៥ នាក់ |

**ស្រុកភ្នំក្រវាញ**

|                       |                          |        |
|-----------------------|--------------------------|--------|
| ១១៤៤. ឃុំ បាក់ចិញ្ចៀន | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១១៤៥. ឃុំ លាច         | - ដ -                    | ៧ នាក់ |
| ១១៤៦. ឃុំ ព្រងីល      | - ដ -                    | ៧ នាក់ |
| ១១៤៧. ឃុំ រកាត        | - ដ -                    | ៥ នាក់ |
| ១១៤៨. ឃុំ សន្រែង      | - ដ -                    | ៥ នាក់ |
| ១១៤៩. ឃុំ សំរោង       | - ដ -                    | ៩ នាក់ |

**ស្រុកតាលោវែង**

|                   |                          |         |
|-------------------|--------------------------|---------|
| ១១៥០. ឃុំ តាលោ    | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១១៥១. ឃុំ ផ្ទះរុង | - ដ -                    | ១១ នាក់ |

**ក្រុងពោធិ៍សាត់**

|                         |                          |         |
|-------------------------|--------------------------|---------|
| ១១៥២. សង្កាត់ ចំរើនផល   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១១៥៣. សង្កាត់ លលកស      | - ដ -                    | ៩ នាក់  |
| ១១៥៤. សង្កាត់ ផ្ទះព្រៃ  | - ដ -                    | ១១ នាក់ |
| ១១៥៥. សង្កាត់ ព្រៃញី    | - ដ -                    | ៥ នាក់  |
| ១១៥៦. សង្កាត់ រលាប      | - ដ -                    | ៩ នាក់  |
| ១១៥៧. សង្កាត់ ស្វាយអាត់ | - ដ -                    | ៥ នាក់  |
| ១១៥៨. សង្កាត់ បន្ទាយដី  | - ដ -                    | ៥ នាក់  |



**១៦-ខេត្តរតនគិរី**

**ស្រុកអណ្តូងមាន**

|                  |                          |        |
|------------------|--------------------------|--------|
| ១១៥៩. ឃុំ ម៉ាលិក | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១១៦០. ឃុំ ញ៉ាង   | - ដ -                    | ៥ នាក់ |
| ១១៦១. ឃុំ តាឡាវ  | - ដ -                    | ៥ នាក់ |

**ស្រុកបរមេរ**

|                   |                          |        |
|-------------------|--------------------------|--------|
| ១១៦២. ឃុំ កក់     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១១៦៣. ឃុំ កិះចុង  | - ដ -                    | ៥ នាក់ |
| ១១៦៤. ឃុំ ឡាមិញ   | - ដ -                    | ៥ នាក់ |
| ១១៦៥. ឃុំ លុងយុង  | - ដ -                    | ៥ នាក់ |
| ១១៦៦. ឃុំ សើង     | - ដ -                    | ៥ នាក់ |
| ១១៦៧. ឃុំ ទីងចាក់ | - ដ -                    | ៥ នាក់ |

**ស្រុកក្បួនមុំ**

|                        |                          |        |
|------------------------|--------------------------|--------|
| ១១៦៨. ឃុំ សិរីមង្គល    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១១៦៩. ឃុំ ស្រែអង្គ្គង  | - ដ -                    | ៥ នាក់ |
| ១១៧០. ឃុំ តាអង         | - ដ -                    | ៥ នាក់ |
| ១១៧១. ឃុំ គីន          | - ដ -                    | ៥ នាក់ |
| ១១៧២. ឃុំ ត្រពាំងច្រេស | - ដ -                    | ៥ នាក់ |
| ១១៧៣. ឃុំ ត្រពាំងក្រហម | - ដ -                    | ៥ នាក់ |

**ស្រុកលំដាត់**

|                    |                          |        |
|--------------------|--------------------------|--------|
| ១១៧៤. ឃុំ ជ័យឧត្តម | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១១៧៥. ឃុំ កាឡែង    | - ដ -                    | ៥ នាក់ |
| ១១៧៦. ឃុំ ល្បាំង១  | - ដ -                    | ៥ នាក់ |
| ១១៧៧. ឃុំ ល្បាំង២  | - ដ -                    | ៥ នាក់ |
| ១១៧៨. ឃុំ បាតាង    | - ដ -                    | ៥ នាក់ |
| ១១៧៩. ឃុំ សេដា     | - ដ -                    | ៥ នាក់ |



**ស្រុកអូរជុំ**

|                   |                          |   |      |
|-------------------|--------------------------|---|------|
| ១១៨០. ឃុំ ចាអ៊ុង  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១១៨១. ឃុំ ប៉ូយ    | - ដ -                    | ៥ | នាក់ |
| ១១៨២. ឃុំ ឯកភាព   | - ដ -                    | ៥ | នាក់ |
| ១១៨៣. ឃុំ កាឡៃ    | - ដ -                    | ៥ | នាក់ |
| ១១៨៤. ឃុំ អូរជុំ  | - ដ -                    | ៥ | នាក់ |
| ១១៨៥. ឃុំ សាមគ្គី | - ដ -                    | ៥ | នាក់ |
| ១១៨៦. ឃុំ ល្អក់   | - ដ -                    | ៥ | នាក់ |

**ស្រុកអូរយ៉ាដាវ**

|                    |                          |   |      |
|--------------------|--------------------------|---|------|
| ១១៨៧. ឃុំ បរខាំ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១១៨៨. ឃុំ លំដីរ    | - ដ -                    | ៥ | នាក់ |
| ១១៨៩. ឃុំ ប៉ក់ព្រៃ | - ដ -                    | ៥ | នាក់ |
| ១១៩០. ឃុំ ប៉ាតេ    | - ដ -                    | ៥ | នាក់ |
| ១១៩១. ឃុំ សេសាន    | - ដ -                    | ៥ | នាក់ |
| ១១៩២. ឃុំ សោមជំ    | - ដ -                    | ៥ | នាក់ |
| ១១៩៣. ឃុំ យ៉ាទុង   | - ដ -                    | ៥ | នាក់ |

**ស្រុកតាវែង**

|                      |                          |   |      |
|----------------------|--------------------------|---|------|
| ១១៩៤. ឃុំ តាវែងលើ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១១៩៥. ឃុំ តាវែងក្រោម | - ដ -                    | ៥ | នាក់ |

**ស្រុកវើនសែ**

|                    |                          |   |      |
|--------------------|--------------------------|---|------|
| ១១៩៦. ឃុំ ប៉ុង     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១១៩៧. ឃុំ ហាត់ប៉ក់ | - ដ -                    | ៥ | នាក់ |
| ១១៩៨. ឃុំ កាចូន    | - ដ -                    | ៥ | នាក់ |
| ១១៩៩. ឃុំ កោះប៉ង   | - ដ -                    | ៥ | នាក់ |
| ១២០០. ឃុំ កោះពាក្យ | - ដ -                    | ៥ | នាក់ |
| ១២០១. ឃុំ កុកឡាក់  | - ដ -                    | ៥ | នាក់ |



|                     |       |        |
|---------------------|-------|--------|
| ១២០២. ឃុំ ប៉ាកាឡាន់ | - ដ - | ៥ នាក់ |
| ១២០៣. ឃុំ ភ្នំកុក   | - ដ - | ៥ នាក់ |
| ១២០៤. ឃុំ រើនសៃ     | - ដ - | ៥ នាក់ |

**ក្រុងធានលុប**

|                         |                          |         |
|-------------------------|--------------------------|---------|
| ១២០៥. សង្កាត់ កាចាញ     | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១២០៦. សង្កាត់ ឡាបានសៀក  | - ដ -                    | ១១ នាក់ |
| ១២០៧. សង្កាត់ យក្ខឡោម   | - ដ -                    | ៥ នាក់  |
| ១២០៨. សង្កាត់ បឹងកន្សែង | - ដ -                    | ៧ នាក់  |

**១៧-ខេត្តសៀមរាប**

**ស្រុកចំរើន**

|                      |                          |        |
|----------------------|--------------------------|--------|
| ១២០៩. ឃុំ ប្រាសាទ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១២១០. ឃុំ ល្វាត្រាំង | - ដ -                    | ៥ នាក់ |
| ១២១១. ឃុំ ស្រែឈូយ    | - ដ -                    | ៥ នាក់ |
| ១២១២. ឃុំ ស្វាយ ស    | - ដ -                    | ៥ នាក់ |
| ១២១៣. ឃុំ វ៉ារិន     | - ដ -                    | ៥ នាក់ |

**ស្រុកស្វាយលើ**

|                     |                          |        |
|---------------------|--------------------------|--------|
| ១២១៤. ឃុំ បឹងមាលា   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១២១៥. ឃុំ កន្ទួត    | - ដ -                    | ៥ នាក់ |
| ១២១៦. ឃុំ ខ្ពង់ភ្នំ | - ដ -                    | ៥ នាក់ |
| ១២១៧. ឃុំ ស្វាយលើ   | - ដ -                    | ៥ នាក់ |
| ១២១៨. ឃុំ តាសៀម     | - ដ -                    | ៥ នាក់ |

**ស្រុកស្រីស្នំ**

|                       |                          |        |
|-----------------------|--------------------------|--------|
| ១២១៩. ឃុំ ជ្រោយនាងងួន | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១២២០. ឃុំ ក្លាំងហាយ   | - ដ -                    | ៥ នាក់ |
| ១២២១. ឃុំ ត្រាំសសរ    | - ដ -                    | ៥ នាក់ |
| ១២២២. ឃុំ មោង         | - ដ -                    | ៥ នាក់ |

|                     |       |        |
|---------------------|-------|--------|
| ១២២៣.ឃុំ ប្រើយ      | - ដ - | ៥ នាក់ |
| ១២២៤.ឃុំ ស្នែងស្ពាន | - ដ - | ៥ នាក់ |

**ស្រុកសង្កែត**

|                      |                          |         |
|----------------------|--------------------------|---------|
| ១២២៥.ឃុំ ចាន់ស       | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១២២៦.ឃុំ ដំដែក       | - ដ -                    | ១១ នាក់ |
| ១២២៧.ឃុំ ដានរុន      | - ដ -                    | ៩ នាក់  |
| ១២២៨.ឃុំ កំពង់ឃ្លាំង | - ដ -                    | ៩ នាក់  |
| ១២២៩.ឃុំ កៀនសង្កែ    | - ដ -                    | ៩ នាក់  |
| ១២៣០.ឃុំ ខ្នាស់      | - ដ -                    | ៧ នាក់  |
| ១២៣១.ឃុំ ខ្នារពោធិ៍  | - ដ -                    | ៥ នាក់  |
| ១២៣២.ឃុំ ពពេល        | - ដ -                    | ៩ នាក់  |
| ១២៣៣.ឃុំ សំរោង       | - ដ -                    | ៧ នាក់  |
| ១២៣៤.ឃុំ តាយ៉ក       | - ដ -                    | ៩ នាក់  |

**ស្រុកស្រែសាងធាតុ**

|                    |                          |        |
|--------------------|--------------------------|--------|
| ១២៣៥.ឃុំ បាគង      | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១២៣៦.ឃុំ បល្ល័ង្ក  | - ដ -                    | ៥ នាក់ |
| ១២៣៧.ឃុំ កំពង់ត្នក | - ដ -                    | ៥ នាក់ |
| ១២៣៨.ឃុំ កន្ទ្រាំង | - ដ -                    | ៧ នាក់ |
| ១២៣៩.ឃុំ កណ្តែក    | - ដ -                    | ៩ នាក់ |
| ១២៤០.ឃុំ មានជ័យ    | - ដ -                    | ៥ នាក់ |
| ១២៤១.ឃុំ រលួស      | - ដ -                    | ៧ នាក់ |
| ១២៤២.ឃុំ ត្រពាំងធំ | - ដ -                    | ៧ នាក់ |
| ១២៤៣.ឃុំ អំពិល     | - ដ -                    | ៥ នាក់ |

**ស្រុកតូក**

|                    |                          |        |
|--------------------|--------------------------|--------|
| ១២៤៤.ឃុំ សសរស្តម្ភ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១២៤៥.ឃុំ ដូនកែវ    | - ដ -                    | ៩ នាក់ |



|                      |       |        |
|----------------------|-------|--------|
| ១២៤៦. ឃុំ ក្តីរុន    | - ដ - | ៥ នាក់ |
| ១២៤៧. ឃុំ កែវពណ៌     | - ដ - | ៥ នាក់ |
| ១២៤៨. ឃុំ ខ្នាត      | - ដ - | ៧ នាក់ |
| ១២៤៩. ឃុំ ល្វា       | - ដ - | ៧ នាក់ |
| ១២៥០. ឃុំ មុខប៉ែន    | - ដ - | ៥ នាក់ |
| ១២៥១. ឃុំ ពោធិ៍ទ្រាយ | - ដ - | ៥ នាក់ |
| ១២៥២. ឃុំ ពួក        | - ដ - | ៩ នាក់ |
| ១២៥៣. ឃុំ ព្រៃជ្រូក  | - ដ - | ៧ នាក់ |
| ១២៥៤. ឃុំ រើល        | - ដ - | ៩ នាក់ |
| ១២៥៥. ឃុំ សំរោងយា    | - ដ - | ៥ នាក់ |
| ១២៥៦. ឃុំ ត្រីញ័រ    | - ដ - | ៧ នាក់ |
| ១២៥៧. ឃុំ យាង        | - ដ - | ៥ នាក់ |

**ស្រុកក្រឡាញ់**

|                      |                          |        |
|----------------------|--------------------------|--------|
| ១២៥៨. ឃុំ ចន្ទាសដៃ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១២៥៩. ឃុំ កំពង់ថ្កូវ | - ដ -                    | ៥ នាក់ |
| ១២៦០. ឃុំ ក្រឡាញ់    | - ដ -                    | ៥ នាក់ |
| ១២៦១. ឃុំ ក្រូចគរ    | - ដ -                    | ៥ នាក់ |
| ១២៦២. ឃុំ រោងគោ      | - ដ -                    | ៥ នាក់ |
| ១២៦៣. ឃុំ សំបួរ      | - ដ -                    | ៧ នាក់ |
| ១២៦៤. ឃុំ សែនសុខ     | - ដ -                    | ៧ នាក់ |
| ១២៦៥. ឃុំ ស្នួល      | - ដ -                    | ៧ នាក់ |
| ១២៦៦. ឃុំ ស្រណាល     | - ដ -                    | ៧ នាក់ |
| ១២៦៧. ឃុំ តាអាន      | - ដ -                    | ៥ នាក់ |

**ស្រុកជីក្រែង**

|                      |                          |        |
|----------------------|--------------------------|--------|
| ១២៦៨. ឃុំ អន្លង់សំណរ | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១២៦៩. ឃុំ ជីក្រែង    | - ដ -                    | ៧ នាក់ |

|                        |                          |        |
|------------------------|--------------------------|--------|
| ១២៧០. ឃុំ កំពង់ក្តី    | - ដ -                    | ៩ នាក់ |
| ១២៧១. ឃុំ ខ្នាវ        | - ដ -                    | ៧ នាក់ |
| ១២៧២. ឃុំ គោកធ្លកក្រោម | - ដ -                    | ៩ នាក់ |
| ១២៧៣. ឃុំ គោកធ្លកលើ    | - ដ -                    | ៧ នាក់ |
| ១២៧៤. ឃុំ ល្វែងឫស្សី   | - ដ -                    | ៩ នាក់ |
| ១២៧៥. ឃុំ ពង្រក្រោម    | - ដ -                    | ៧ នាក់ |
| ១២៧៦. ឃុំ ពង្រលើ       | - ដ -                    | ៧ នាក់ |
| ១២៧៧. ឃុំ ឫស្សីលក      | - ដ -                    | ៩ នាក់ |
| ១២៧៨. ឃុំ សង្វើយ       | - ដ -                    | ៩ នាក់ |
| ១២៧៩. ឃុំ ស្ពានត្នោត   | - ដ -                    | ៧ នាក់ |
| <b>ស្រុកបន្ទាយស្រី</b> |                          |        |
| ១២៨០. ឃុំ ខ្នាសណ្តាយ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១២៨១. ឃុំ យុនរាម       | - ដ -                    | ៥ នាក់ |
| ១២៨២. ឃុំ ព្រះដាក់     | - ដ -                    | ៧ នាក់ |
| ១២៨៣. ឃុំ រំចេក        | - ដ -                    | ៥ នាក់ |
| ១២៨៤. ឃុំ នគរឯក        | - ដ -                    | ៧ នាក់ |
| ១២៨៥. ឃុំ ត្បែង        | - ដ -                    | ៧ នាក់ |
| <b>ស្រុកអង្គរធំ</b>    |                          |        |
| ១២៨៦. ឃុំ ជប់តាត្រាវ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១២៨៧. ឃុំ លាងដៃ        | - ដ -                    | ៧ នាក់ |
| ១២៨៨. ឃុំ ពាក់ស្នែង    | - ដ -                    | ៥ នាក់ |
| ១២៨៩. ឃុំ ស្វាយចេក     | - ដ -                    | ៥ នាក់ |
| <b>ស្រុកអង្គរថ្មី</b>  |                          |        |
| ១២៩០. ឃុំ ចារល្បក      | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១២៩១. ឃុំ ដូនពេង       | - ដ -                    | ៥ នាក់ |
| ១២៩២. ឃុំ គោកដូង       | - ដ -                    | ៩ នាក់ |

|                    |       |        |
|--------------------|-------|--------|
| ១២៩៣.ឃុំ គោល       | - ដ - | ៥ នាក់ |
| ១២៩៤.ឃុំ នគរកាស    | - ដ - | ៧ នាក់ |
| ១២៩៥.ឃុំ ស្រែខ្នាវ | - ដ - | ៧ នាក់ |
| ១២៩៦.ឃុំ តាសោម     | - ដ - | ៧ នាក់ |

**ក្រុងសៀមរាប**

|                         |                          |         |
|-------------------------|--------------------------|---------|
| ១២៩៧.សង្កាត់ ស្លក្រាម   | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១២៩៨.សង្កាត់ ស្វាយដង្គំ | - ដ -                    | ១១ នាក់ |
| ១២៩៩.សង្កាត់ គោកចក      | - ដ -                    | ១១ នាក់ |
| ១៣០០.សង្កាត់ សាលាកំរើក  | - ដ -                    | ១១ នាក់ |
| ១៣០១.សង្កាត់ នគរធំ      | - ដ -                    | ៥ នាក់  |
| ១៣០២.សង្កាត់ ជ្រាវ      | - ដ -                    | ៧ នាក់  |
| ១៣០៣.សង្កាត់ ចុងឃ្លៀស   | - ដ -                    | ៥ នាក់  |
| ១៣០៤.សង្កាត់ សំបួរ      | - ដ -                    | ៥ នាក់  |
| ១៣០៥.សង្កាត់ សៀមរាប     | - ដ -                    | ៩ នាក់  |
| ១៣០៦.សង្កាត់ ស្រងែ      | - ដ -                    | ៥ នាក់  |
| ១៣០៧.សង្កាត់ ទឹកវិល     | - ដ -                    | ៧ នាក់  |
| ១៣០៨.សង្កាត់ ក្របីរៀល   | - ដ -                    | ៧ នាក់  |

**១៨-ខេត្តព្រះសីហនុ**

**ស្រុកព្រៃនប់**

|                      |                          |        |
|----------------------|--------------------------|--------|
| ១៣០៩.ឃុំ អណ្តូងថ្ម   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៣១០.ឃុំ បឹងតាព្រហ្ម | - ដ -                    | ៧ នាក់ |
| ១៣១១.ឃុំ បិតត្រាំង   | - ដ -                    | ៥ នាក់ |
| ១៣១២.ឃុំ ជើងគោ       | - ដ -                    | ៥ នាក់ |
| ១៣១៣.ឃុំ អូរជ្រៅ     | - ដ -                    | ៥ នាក់ |
| ១៣១៤.ឃុំ អូរឧកញ៉ាហេង | - ដ -                    | ៧ នាក់ |
| ១៣១៥.ឃុំ ព្រៃនប់     | - ដ -                    | ៥ នាក់ |

|                            |                          |         |
|----------------------------|--------------------------|---------|
| ១៣១៦.ឃុំ រាម               | - ដ -                    | ៧ នាក់  |
| ១៣១៧.ឃុំ សាមគ្គី           | - ដ -                    | ៥ នាក់  |
| ១៣១៨.ឃុំ សំរុង             | - ដ -                    | ៥ នាក់  |
| ១៣១៩.ឃុំ ទឹកល្អក់          | - ដ -                    | ៥ នាក់  |
| ១៣២០.ឃុំ ទឹកថ្លា           | - ដ -                    | ៥ នាក់  |
| ១៣២១.ឃុំ ទួលទទឹង           | - ដ -                    | ៥ នាក់  |
| ១៣២២.ឃុំ វាលពេញ            | - ដ -                    | ៧ នាក់  |
| ១៣២៣.ឃុំ តានៃ              | - ដ -                    | ៥ នាក់  |
| <b>ស្រុកស្ទឹងហាវ</b>       |                          |         |
| ១៣២៤.ឃុំ កំពេញ             | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៣២៥.ឃុំ អូរត្រេះ          | - ដ -                    | ៥ នាក់  |
| ១៣២៦.ឃុំ ទំនប់រលក          | - ដ -                    | ៧ នាក់  |
| ១៣២៧.ឃុំ កែវផុស            | - ដ -                    | ៥ នាក់  |
| <b>ស្រុកកំពង់សីលា</b>      |                          |         |
| ១៣២៨.ឃុំ ចំការហ្លួង        | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៣២៩.ឃុំ កំពង់សីលា         | - ដ -                    | ៥ នាក់  |
| ១៣៣០.ឃុំ អូរចាក់រទេះ       | - ដ -                    | ៥ នាក់  |
| ១៣៣១.ឃុំ ស្ទឹងឆាយ          | - ដ -                    | ៥ នាក់  |
| <b>ក្រុងព្រះសីហនុ</b>      |                          |         |
| ១៣៣២.សង្កាត់ លេខ១          | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១៣៣៣.សង្កាត់ លេខ២          | - ដ -                    | ៩ នាក់  |
| ១៣៣៤.សង្កាត់ លេខ៣          | - ដ -                    | ១១ នាក់ |
| ១៣៣៥.សង្កាត់ លេខ៤          | - ដ -                    | ១១ នាក់ |
| <b>ក្រុងកោះរ៉ុង</b>        |                          |         |
| ១៣៣៦.សង្កាត់ កោះរ៉ុង       | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៣៣៧.សង្កាត់ កោះរ៉ុងសន្លឹម | - ដ -                    | ៥ នាក់  |



**១៩-ខេត្តស្ទឹងត្រែង**

**ស្រុកសេសាន**

|                    |                          |   |      |
|--------------------|--------------------------|---|------|
| ១៣៣៨.ឃុំ កំកុន     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១៣៣៩.ឃុំ ក្បាលរមាស | - ដ -                    | ៥ | នាក់ |
| ១៣៤០.ឃុំ ត្នក      | - ដ -                    | ៥ | នាក់ |
| ១៣៤១.ឃុំ សាមយួយ    | - ដ -                    | ៥ | នាក់ |
| ១៣៤២.ឃុំ ស្តៅ      | - ដ -                    | ៥ | នាក់ |
| ១៣៤៣.ឃុំ ស្រែគរ    | - ដ -                    | ៥ | នាក់ |
| ១៣៤៤.ឃុំ តាឡាត     | - ដ -                    | ៥ | នាក់ |

**ស្រុកសៀមបូក**

|                         |                          |   |      |
|-------------------------|--------------------------|---|------|
| ១៣៤៥.ឃុំ កោះព្រះ        | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១៣៤៦.ឃុំ កោះសំពាយ       | - ដ -                    | ៥ | នាក់ |
| ១៣៤៧.ឃុំ កោះស្រឡាយ      | - ដ -                    | ៥ | នាក់ |
| ១៣៤៨.ឃុំ អូរម្រះ        | - ដ -                    | ៥ | នាក់ |
| ១៣៤៩.ឃុំ អូរឫស្សីកណ្តាល | - ដ -                    | ៥ | នាក់ |
| ១៣៥០.ឃុំ សៀមបូក         | - ដ -                    | ៥ | នាក់ |
| ១៣៥១.ឃុំ ស្រែក្រសាំង    | - ដ -                    | ៥ | នាក់ |

**ស្រុកសៀមរាជ**

|                    |                          |   |      |
|--------------------|--------------------------|---|------|
| ១៣៥២.ឃុំ ព្រែកមាស  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១៣៥៣.ឃុំ សេកុង     | - ដ -                    | ៥ | នាក់ |
| ១៣៥៤.ឃុំ សន្តិភាព  | - ដ -                    | ៥ | នាក់ |
| ១៣៥៥.ឃុំ ស្រែសំបូរ | - ដ -                    | ៥ | នាក់ |
| ១៣៥៦.ឃុំ ថ្មកែវ    | - ដ -                    | ៥ | នាក់ |

**ស្រុកថាឡាបរិវាត់**

|                   |                          |   |      |
|-------------------|--------------------------|---|------|
| ១៣៥៧.ឃុំ អន្លង់កេ | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ | នាក់ |
| ១៣៥៨.ឃុំ ចំការលើ  | - ដ -                    | ៥ | នាក់ |



|                       |       |        |
|-----------------------|-------|--------|
| ១៣៥៩.ឃុំ កាំងចាម      | - ដ - | ៥ នាក់ |
| ១៣៦០.ឃុំ អន្លង់ជ្រៃ   | - ដ - | ៥ នាក់ |
| ១៣៦១.ឃុំ អូររ៉ៃ       | - ដ - | ៥ នាក់ |
| ១៣៦២.ឃុំ សំអាង        | - ដ - | ៥ នាក់ |
| ១៣៦៣.ឃុំ ស្រែឫស្សី    | - ដ - | ៥ នាក់ |
| ១៣៦៤.ឃុំ ថាឡាបរីវ៉ាត់ | - ដ - | ៥ នាក់ |

**ស្រុកបុរីអូរស្វាយសែនជ័យ**

|                    |                          |        |
|--------------------|--------------------------|--------|
| ១៣៦៥.ឃុំ កោះស្នែង  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៣៦៦.ឃុំ អូរស្វាយ  | - ដ -                    | ៥ នាក់ |
| ១៣៦៧.ឃុំ ព្រះវិគីល | - ដ -                    | ៥ នាក់ |

**ក្រុងស្ទឹងត្រែង**

|                         |                          |         |
|-------------------------|--------------------------|---------|
| ១៣៦៨.សង្កាត់ ស្ទឹងត្រែង | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១៣៦៩.សង្កាត់ ស្រះឫស្សី  | - ដ -                    | ៥ នាក់  |
| ១៣៧០.សង្កាត់ ព្រះបាទ    | - ដ -                    | ៥ នាក់  |
| ១៣៧១.សង្កាត់ សាមគ្គី    | - ដ -                    | ៥ នាក់  |

**២០-ខេត្តស្វាយរៀង**

**ស្រុកចន្ទ្រា**

|                   |                          |        |
|-------------------|--------------------------|--------|
| ១៣៧២.ឃុំ ចន្ទ្រា  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៣៧៣.ឃុំ ច្រេស    | - ដ -                    | ៧ នាក់ |
| ១៣៧៤.ឃុំ មេសច្រែក | - ដ -                    | ៥ នាក់ |
| ១៣៧៥.ឃុំ ព្រៃគគីរ | - ដ -                    | ៥ នាក់ |
| ១៣៧៦.ឃុំ សំរោង    | - ដ -                    | ៥ នាក់ |
| ១៣៧៧.ឃុំ ទួលស្តី  | - ដ -                    | ៥ នាក់ |

**ស្រុកកំពង់រោង**

|                       |                          |        |
|-----------------------|--------------------------|--------|
| ១៣៧៨.ឃុំ បន្ទាយក្រាំង | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៣៧៩.ឃុំ ញា           | - ដ -                    | ៧ នាក់ |

|                     |       |         |
|---------------------|-------|---------|
| ១៣៨០.ឃុំ ខ្សែត្រ    | - ដ - | ១១ នាក់ |
| ១៣៨១.ឃុំ ព្រះពន្លា  | - ដ - | ៥ នាក់  |
| ១៣៨២.ឃុំ ព្រៃធំ     | - ដ - | ៥ នាក់  |
| ១៣៨៣.ឃុំ រាជមន្ទីរ  | - ដ - | ៥ នាក់  |
| ១៣៨៤.ឃុំ សំឡី       | - ដ - | ៧ នាក់  |
| ១៣៨៥.ឃុំ សំយ៉ាង     | - ដ - | ៥ នាក់  |
| ១៣៨៦.ឃុំ ស្វាយតាយាន | - ដ - | ៧ នាក់  |
| ១៣៨៧.ឃុំ ថ្មី       | - ដ - | ៥ នាក់  |
| ១៣៨៨.ឃុំ ត្នោត      | - ដ - | ៧ នាក់  |

**ស្រុករំដួល**

|                     |                          |        |
|---------------------|--------------------------|--------|
| ១៣៨៩.ឃុំ បុសមន      | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៣៩០.ឃុំ ធ្មា       | - ដ -                    | ៥ នាក់ |
| ១៣៩១.ឃុំ កំពង់ចក    | - ដ -                    | ៥ នាក់ |
| ១៣៩២.ឃុំ ជ្រុងពពេល  | - ដ -                    | ៥ នាក់ |
| ១៣៩៣.ឃុំ កំពង់អំពិល | - ដ -                    | ៥ នាក់ |
| ១៣៩៤.ឃុំ ម៉ឺនជ័យ    | - ដ -                    | ៧ នាក់ |
| ១៣៩៥.ឃុំ ពងទឹក      | - ដ -                    | ៧ នាក់ |
| ១៣៩៦.ឃុំ សង្កែ      | - ដ -                    | ៥ នាក់ |
| ១៣៩៧.ឃុំ ស្វាយចេក   | - ដ -                    | ៥ នាក់ |
| ១៣៩៨.ឃុំ ថ្នាធ្នង់  | - ដ -                    | ៧ នាក់ |

**ស្រុករមាសហែក**

|                       |                          |        |
|-----------------------|--------------------------|--------|
| ១៣៩៩.ឃុំ អំពិល        | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៤០០. ឃុំ អណ្តូងពោធិ៍ | - ដ -                    | ៥ នាក់ |
| ១៤០១.ឃុំ អណ្តូងត្របែក | - ដ -                    | ៥ នាក់ |
| ១៤០២.ឃុំ អង្គប្រស្រែ  | - ដ -                    | ៧ នាក់ |
| ១៤០៣.ឃុំ ចន្ទី        | - ដ -                    | ៧ នាក់ |

|                          |       |         |
|--------------------------|-------|---------|
| ១៤០៤. ឃុំ ជ្រៃធំ         | - ដ - | ៩ នាក់  |
| ១៤០៥. ឃុំ ដូង            | - ដ - | ១១ នាក់ |
| ១៤០៦. ឃុំ កំពង់ត្រាច     | - ដ - | ១១ នាក់ |
| ១៤០៧. ឃុំ គគីរ           | - ដ - | ៥ នាក់  |
| ១៤០៨. ឃុំ ក្រសាំង        | - ដ - | ៥ នាក់  |
| ១៤០៩. ឃុំ មុខដា          | - ដ - | ៧ នាក់  |
| ១៤១០. ឃុំ ម្រាម          | - ដ - | ៩ នាក់  |
| ១៤១១. ឃុំ សំបួរ          | - ដ - | ៥ នាក់  |
| ១៤១២. ឃុំ សម្បត្តិមានជ័យ | - ដ - | ៧ នាក់  |
| ១៤១៣. ឃុំ ត្រពាំងស្មៅ    | - ដ - | ៧ នាក់  |
| ១៤១៤. ឃុំ ត្រស់          | - ដ - | ៥ នាក់  |

**ស្រុកស្វាយទ្រី**

|                     |                          |         |
|---------------------|--------------------------|---------|
| ១៤១៥. ឃុំ អង្គតាសូ  | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៤១៦. ឃុំ បាសាក់    | - ដ -                    | ៧ នាក់  |
| ១៤១៧. ឃុំ ចំបក់     | - ដ -                    | ៧ នាក់  |
| ១៤១៨. ឃុំ កំពង់ចំឡង | - ដ -                    | ៩ នាក់  |
| ១៤១៩. ឃុំ តាសួស     | - ដ -                    | ១១ នាក់ |
| ១៤២០. ឃុំ ឈើទាល     | - ដ -                    | ៩ នាក់  |
| ១៤២១. ឃុំ ដូនស      | - ដ -                    | ៧ នាក់  |
| ១៤២២. ឃុំ គោកព្រីង  | - ដ -                    | ៧ នាក់  |
| ១៤២៣. ឃុំ ក្រោលគោ   | - ដ -                    | ១១ នាក់ |
| ១៤២៤. ឃុំ គ្រួស     | - ដ -                    | ៩ នាក់  |
| ១៤២៥. ឃុំ ពោធិរាជ   | - ដ -                    | ៧ នាក់  |
| ១៤២៦. ឃុំ ស្វាយអង្គ | - ដ -                    | ៥ នាក់  |
| ១៤២៧. ឃុំ ស្វាយជ្រំ | - ដ -                    | ៥ នាក់  |
| ១៤២៨. ឃុំ ស្វាយធំ   | - ដ -                    | ១១ នាក់ |



|                          |                          |         |
|--------------------------|--------------------------|---------|
| ១៤២៩. ឃុំ ស្វាយយា        | - ដ -                    | ៩ នាក់  |
| ១៤៣០. ឃុំ ធ្លក           | - ដ -                    | ៥ នាក់  |
| <b>ស្រុកស្វាយទាប</b>     |                          |         |
| ១៤៣១. ឃុំ គគីសោម         | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១៤៣២. ឃុំ កណ្តៀងរាយ      | - ដ -                    | ៧ នាក់  |
| ១៤៣៣. ឃុំ មនោរម្យ        | - ដ -                    | ៥ នាក់  |
| ១៤៣៤. ឃុំ ពពែត           | - ដ -                    | ៥ នាក់  |
| ១៤៣៥. ឃុំ ព្រៃតាអី       | - ដ -                    | ៥ នាក់  |
| ១៤៣៦. ឃុំ ប្រសូត្រ       | - ដ -                    | ៧ នាក់  |
| ១៤៣៧. ឃុំ មាំងថ្កោល      | - ដ -                    | ៥ នាក់  |
| ១៤៣៨. ឃុំ សំបួរ          | - ដ -                    | ៧ នាក់  |
| ១៤៣៩. ឃុំ ស្វាយរំពារ     | - ដ -                    | ៥ នាក់  |
| <b>ក្រុងស្វាយរៀង</b>     |                          |         |
| ១៤៤០. សង្កាត់ ស្វាយរៀង   | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១៤៤១. សង្កាត់ ព្រៃធ្លាក់ | - ដ -                    | ៥ នាក់  |
| ១៤៤២. សង្កាត់ គយត្របែក   | - ដ -                    | ៥ នាក់  |
| ១៤៤៣. សង្កាត់ ពោធិ៍តាហោ  | - ដ -                    | ៥ នាក់  |
| ១៤៤៤. សង្កាត់ ចេក        | - ដ -                    | ៧ នាក់  |
| ១៤៤៥. សង្កាត់ ស្វាយតឿ    | - ដ -                    | ៥ នាក់  |
| ១៤៤៦. សង្កាត់ សង្ឃ័រ     | - ដ -                    | ៧ នាក់  |
| <b>ក្រុងបាត់ដំបង</b>     |                          |         |
| ១៤៤៧. សង្កាត់ បាទី       | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៤៤៨. សង្កាត់ បារិត      | - ដ -                    | ៧ នាក់  |
| ១៤៤៩. សង្កាត់ ច្រកម្ទេស  | - ដ -                    | ៧ នាក់  |
| ១៤៥០. សង្កាត់ ប្រាសាទ    | - ដ -                    | ៥ នាក់  |
| ១៤៥១. សង្កាត់ ព្រៃអង្គុញ | - ដ -                    | ៥ នាក់  |

**២១-ខេត្តតាកែវ**

**ស្រុកត្រាំខ**

|                      |                          |        |
|----------------------|--------------------------|--------|
| ១៤៥២. ឃុំ អង្កាញ់    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៤៥៣. ឃុំ អង្គខ្នុរ  | - ជ -                    | ៥ នាក់ |
| ១៤៥៤. ឃុំ ជីខ្មា     | - ជ -                    | ៥ នាក់ |
| ១៤៥៥. ឃុំ ខ្នាវ      | - ជ -                    | ៩ នាក់ |
| ១៤៥៦. ឃុំ ប្រាំបីមុំ | - ជ -                    | ៧ នាក់ |
| ១៤៥៧. ឃុំ អង្គកែវ    | - ជ -                    | ៥ នាក់ |
| ១៤៥៨. ឃុំ ព្រៃស្លឹក  | - ជ -                    | ៩ នាក់ |
| ១៤៥៩. ឃុំ រនាម       | - ជ -                    | ៧ នាក់ |
| ១៤៦០. ឃុំ សំបួរ      | - ជ -                    | ៩ នាក់ |
| ១៤៦១. ឃុំ សន្លុង     | - ជ -                    | ៥ នាក់ |
| ១៤៦២. ឃុំ ស្មោង      | - ជ -                    | ៥ នាក់ |
| ១៤៦៣. ឃុំ ស្រងែ      | - ជ -                    | ៧ នាក់ |
| ១៤៦៤. ឃុំ ធ្លក       | - ជ -                    | ៩ នាក់ |
| ១៤៦៥. ឃុំ ត្រឡាច     | - ជ -                    | ៥ នាក់ |

**ស្រុកត្រាំកក់**

|                         |                          |         |
|-------------------------|--------------------------|---------|
| ១៤៦៦. ឃុំ អង្គតាសោម     | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១៤៦៧. ឃុំ ជាងទង         | - ជ -                    | ៩ នាក់  |
| ១៤៦៨. ឃុំ គុស           | - ជ -                    | ១១ នាក់ |
| ១៤៦៩. ឃុំ លាយបួរ        | - ជ -                    | ១១ នាក់ |
| ១៤៧០. ឃុំ ញ៉ែងញ៉ង       | - ជ -                    | ៧ នាក់  |
| ១៤៧១. ឃុំ អូរសារាយ      | - ជ -                    | ៩ នាក់  |
| ១៤៧២. ឃុំ ត្រពាំងក្រញូង | - ជ -                    | ៧ នាក់  |
| ១៤៧៣. ឃុំ ឧត្តមសុរិយា   | - ជ -                    | ៩ នាក់  |
| ១៤៧៤. ឃុំ ពពេល          | - ជ -                    | ៧ នាក់  |

|                             |       |         |
|-----------------------------|-------|---------|
| ១៤៧៥. ឃុំ សំរោង             | - ដ - | ៥ នាក់  |
| ១៤៧៦. ឃុំ ស្រែនោង           | - ដ - | ៧ នាក់  |
| ១៤៧៧. ឃុំ តាកែម             | - ដ - | ១១ នាក់ |
| ១៤៧៨. ឃុំ ត្រាំកក់          | - ដ - | ៩ នាក់  |
| ១៤៧៩. ឃុំ ត្រពាំងធំខាងជើង   | - ដ - | ៧ នាក់  |
| ១៤៨០. ឃុំ ត្រពាំងធំខាងត្បូង | - ដ - | ៧ នាក់  |

**ស្រុកសំរោង**

|                             |                          |         |
|-----------------------------|--------------------------|---------|
| ១៤៨១. ឃុំ បឹងត្រាញ់ខាងជើង   | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១៤៨២. ឃុំ បឹងត្រាញ់ខាងត្បូង | - ដ -                    | ៩ នាក់  |
| ១៤៨៣. ឃុំ ជើងគួន            | - ដ -                    | ៧ នាក់  |
| ១៤៨៤. ឃុំ ជំរះពេន           | - ដ -                    | ៩ នាក់  |
| ១៤៨៥. ឃុំ ខ្នាវ             | - ដ -                    | ១១ នាក់ |
| ១៤៨៦. ឃុំ លំចង់             | - ដ -                    | ៥ នាក់  |
| ១៤៨៧. ឃុំ រៀង               | - ដ -                    | ១១ នាក់ |
| ១៤៨៨. ឃុំ សំរោង             | - ដ -                    | ៧ នាក់  |
| ១៤៨៩. ឃុំ ស៊ីង              | - ដ -                    | ៩ នាក់  |
| ១៤៩០. ឃុំ ស្លា              | - ដ -                    | ៧ នាក់  |
| ១៤៩១. ឃុំ ទ្រា              | - ដ -                    | ៩ នាក់  |

**ស្រុកព្រៃកប្បាស**

|                    |                          |        |
|--------------------|--------------------------|--------|
| ១៤៩២. ឃុំ អង្កាញ់  | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១៤៩៣. ឃុំ បានកាម   | - ដ -                    | ៧ នាក់ |
| ១៤៩៤. ឃុំ ចំប៉ា    | - ដ -                    | ៧ នាក់ |
| ១៤៩៥. ឃុំ ចារ      | - ដ -                    | ៧ នាក់ |
| ១៤៩៦. ឃុំ កំពែង    | - ដ -                    | ៧ នាក់ |
| ១៤៩៧. ឃុំ កំពង់រាប | - ដ -                    | ៥ នាក់ |
| ១៤៩៨. ឃុំ ក្តាញ់   | - ដ -                    | ៥ នាក់ |

|                      |       |        |
|----------------------|-------|--------|
| ១៤៩៩. ឃុំ ពោធិ៍ចាក   | - ដ - | ៧ នាក់ |
| ១៥០០. ឃុំ ព្រែកប្បាស | - ដ - | ៧ នាក់ |
| ១៥០១. ឃុំ ព្រៃល្វា   | - ដ - | ៧ នាក់ |
| ១៥០២. ឃុំ ព្រៃផ្តៅ   | - ដ - | ៧ នាក់ |
| ១៥០៣. ឃុំ ស្មោ       | - ដ - | ៥ នាក់ |
| ១៥០៤. ឃុំ តាំងយ៉ាប   | - ដ - | ៧ នាក់ |

**ស្រុកកោះអណ្តែត**

|                      |                          |        |
|----------------------|--------------------------|--------|
| ១៥០៥. ឃុំ ក្រពុំឈូក  | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៥០៦. ឃុំ ពេជសារ     | - ដ -                    | ៧ នាក់ |
| ១៥០៧. ឃុំ ព្រៃខ្លា   | - ដ -                    | ៩ នាក់ |
| ១៥០៨. ឃុំ ព្រៃយូថ្កា | - ដ -                    | ៥ នាក់ |
| ១៥០៩. ឃុំ រមេញ       | - ដ -                    | ៩ នាក់ |
| ១៥១០. ឃុំ ធ្លាប្រជុំ | - ដ -                    | ៥ នាក់ |

**ស្រុកគីរីវង់**

|                          |                          |         |
|--------------------------|--------------------------|---------|
| ១៥១១. ឃុំ អង្គប្រាសាទ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១៥១២. ឃុំ ព្រះបាទជាន់ជុំ | - ដ -                    | ១១ នាក់ |
| ១៥១៣. ឃុំ កំណប់          | - ដ -                    | ៥ នាក់  |
| ១៥១៤. ឃុំ កំពែង          | - ដ -                    | ៧ នាក់  |
| ១៥១៥. ឃុំ គិរីបុងកោះ     | - ដ -                    | ៥ នាក់  |
| ១៥១៦. ឃុំ គោកព្រេច       | - ដ -                    | ៩ នាក់  |
| ១៥១៧. ឃុំ ភ្នំជិន        | - ដ -                    | ៧ នាក់  |
| ១៥១៨. ឃុំ ព្រៃអំពក       | - ដ -                    | ៧ នាក់  |
| ១៥១៩. ឃុំ ព្រៃរំដេង      | - ដ -                    | ៩ នាក់  |
| ១៥២០. ឃុំ រាមអណ្តើក      | - ដ -                    | ៥ នាក់  |
| ១៥២១. ឃុំ សោម            | - ដ -                    | ៧ នាក់  |
| ១៥២២. ឃុំ តាអូរ          | - ដ -                    | ៧ នាក់  |



**ស្រុកបូរីជលសារ**

|                        |                          |        |
|------------------------|--------------------------|--------|
| ១៥២៣. ឃុំ បូរីជលសារ    | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៥២៤. ឃុំ ជ័យជោគ       | - ដ -                    | ៥ នាក់ |
| ១៥២៥. ឃុំ ដូងខ្ពស់     | - ដ -                    | ៥ នាក់ |
| ១៥២៦. ឃុំ កំពង់ក្រសាំង | - ដ -                    | ៥ នាក់ |
| ១៥២៧. ឃុំ គោកពោធិ៍     | - ដ -                    | ៧ នាក់ |

**ស្រុកធានី**

|                          |                          |         |
|--------------------------|--------------------------|---------|
| ១៥២៨. ឃុំ ចំបក់          | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១៥២៩. ឃុំ ចំប៉ី          | - ដ -                    | ៥ នាក់  |
| ១៥៣០. ឃុំ ដូង            | - ដ -                    | ៧ នាក់  |
| ១៥៣១. ឃុំ កណ្តឹង         | - ដ -                    | ៧ នាក់  |
| ១៥៣២. ឃុំ កុមាររាជា      | - ដ -                    | ៧ នាក់  |
| ១៥៣៣. ឃុំ ក្រាំងលាវ      | - ដ -                    | ៩ នាក់  |
| ១៥៣៤. ឃុំ ក្រាំងធ្នង់    | - ដ -                    | ៧ នាក់  |
| ១៥៣៥. ឃុំ លំពង់          | - ដ -                    | ៧ នាក់  |
| ១៥៣៦. ឃុំ ពារម           | - ដ -                    | ៧ នាក់  |
| ១៥៣៧. ឃុំ ពត់សរ          | - ដ -                    | ៩ នាក់  |
| ១៥៣៨. ឃុំ សួរកី          | - ដ -                    | ៧ នាក់  |
| ១៥៣៩. ឃុំ តាំងដូង        | - ដ -                    | ៥ នាក់  |
| ១៥៤០. ឃុំ ត្នោត          | - ដ -                    | ៧ នាក់  |
| ១៥៤១. ឃុំ ត្រពាំងក្រសាំង | - ដ -                    | ៧ នាក់  |
| ១៥៤២. ឃុំ ត្រពាំងសាប     | - ដ -                    | ១១ នាក់ |

**ស្រុកអង្គរបូរី**

|                     |                          |        |
|---------------------|--------------------------|--------|
| ១៥៤៣. ឃុំ អង្គរបូរី | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៥៤៤. ឃុំ បាស្រែ    | - ដ -                    | ៧ នាក់ |
| ១៥៤៥. ឃុំ គោកធ្លក   | - ដ -                    | ៥ នាក់ |



|                     |       |        |
|---------------------|-------|--------|
| ១៥៤៦. ឃុំ ពន្លៃ     | - ដ - | ៧ នាក់ |
| ១៥៤៧. ឃុំ ព្រែកផ្កា | - ដ - | ៥ នាក់ |
| ១៥៤៨. ឃុំ ព្រៃផ្លាំ | - ដ - | ៩ នាក់ |

**ក្រុងជូនកែវ**

|                        |                          |         |
|------------------------|--------------------------|---------|
| ១៥៤៩. សង្កាត់ បារាយណ៍  | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១៥៥០. សង្កាត់ រកាក្នុង | - ដ -                    | ៩ នាក់  |
| ១៥៥១. សង្កាត់ រកាក្រៅ  | - ដ -                    | ១១ នាក់ |

**២២-ខេត្តកែប**

**ស្រុកដំណាក់ចង្កើរ**

|                  |                          |        |
|------------------|--------------------------|--------|
| ១៥៥២. ឃុំ អង្កោល | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់ |
| ១៥៥៣. ឃុំ ពងទឹក  | - ដ -                    | ៧ នាក់ |

**ក្រុងកែប**

|                         |                          |        |
|-------------------------|--------------------------|--------|
| ១៥៥៤. សង្កាត់ កែប       | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៥៥៥. សង្កាត់ ព្រៃធំ    | - ដ -                    | ៧ នាក់ |
| ១៥៥៦. សង្កាត់ អូរក្រសារ | - ដ -                    | ៥ នាក់ |

**២៣-ខេត្តប៉ៃលិន**

**ស្រុកសាលាក្រៅ**

|                      |                          |        |
|----------------------|--------------------------|--------|
| ១៥៥៧. ឃុំ សាលាក្រៅ   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៥៥៨. ឃុំ ស្ទឹងត្រង់ | - ដ -                    | ៧ នាក់ |
| ១៥៥៩. ឃុំ ស្ទឹងកាច់  | - ដ -                    | ៩ នាក់ |
| ១៥៦០. ឃុំ អូរអណ្តូង  | - ដ -                    | ៥ នាក់ |

**ក្រុងប៉ៃលិន**

|                       |                          |        |
|-----------------------|--------------------------|--------|
| ១៥៦១. សង្កាត់ ប៉ៃលិន  | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៥៦២. សង្កាត់ អូរតាវើ | - ដ -                    | ៧ នាក់ |
| ១៥៦៣. សង្កាត់ ទួលល្វា | - ដ -                    | ៥ នាក់ |
| ១៥៦៤. សង្កាត់ បយ៉ាខា  | - ដ -                    | ៥ នាក់ |



**២៤.ខេត្តឧត្តរមានជ័យ**

**ស្រុកអន្លង់វែង**

|                         |                          |        |
|-------------------------|--------------------------|--------|
| ១៥៦៥. ឃុំ អន្លង់វែង     | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៥៦៦. ឃុំ ត្រពាំងតាវ    | - ដ -                    | ៥ នាក់ |
| ១៥៦៧. ឃុំ ត្រពាំងប្រីយ៍ | - ដ -                    | ៧ នាក់ |
| ១៥៦៨. ឃុំ ផ្លាត         | - ដ -                    | ៥ នាក់ |
| ១៥៦៩. ឃុំ លំទង          | - ដ -                    | ៥ នាក់ |

**ស្រុកបន្ទាយអំពិល**

|                    |                          |        |
|--------------------|--------------------------|--------|
| ១៥៧០. ឃុំ អំពិល    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៥៧១. ឃុំ បេង      | - ដ -                    | ៧ នាក់ |
| ១៥៧២. ឃុំ គោកខ្ពស់ | - ដ -                    | ៥ នាក់ |
| ១៥៧៣. ឃុំ គោកមន    | - ដ -                    | ៧ នាក់ |

**ស្រុកប៉ុកកាល់**

|                    |                          |        |
|--------------------|--------------------------|--------|
| ១៥៧៤. ឃុំ ជើងទៀន   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៥៧៥. ឃុំ ប៉ុកកាល់ | - ដ -                    | ៧ នាក់ |
| ១៥៧៦. ឃុំ ក្រសាំង  | - ដ -                    | ៥ នាក់ |
| ១៥៧៧. ឃុំ ពង្រ     | - ដ -                    | ៥ នាក់ |

**ស្រុកត្រពាំងប្រាសាទ**

|                          |                          |        |
|--------------------------|--------------------------|--------|
| ១៥៧៨. ឃុំ បាក់អន្លង់     | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
| ១៥៧៩. ឃុំ ផ្កាវ          | - ដ -                    | ៥ នាក់ |
| ១៥៨០. ឃុំ អូរស្វាយ       | - ដ -                    | ៥ នាក់ |
| ១៥៨១. ឃុំ ព្រះប្រឡាយ     | - ដ -                    | ៥ នាក់ |
| ១៥៨២. ឃុំ ទំនប់ដាច់      | - ដ -                    | ៥ នាក់ |
| ១៥៨៣. ឃុំ ត្រពាំងប្រាសាទ | - ដ -                    | ៧ នាក់ |

**ក្រុងសំរោង**

|                          |                          |        |
|--------------------------|--------------------------|--------|
| ១៥៨៤. សង្កាត់ បន្ទាយរាក់ | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់ |
|--------------------------|--------------------------|--------|

|                         |       |         |
|-------------------------|-------|---------|
| ១៥៨៥. សង្កាត់ បុស្សរៀង  | - ដ - | ៥ នាក់  |
| ១៥៨៦. សង្កាត់ កូនគ្រៀល  | - ដ - | ១១ នាក់ |
| ១៥៨៧. សង្កាត់ សំរោង     | - ដ - | ១១ នាក់ |
| ១៥៨៨. សង្កាត់ អូរស្មាច់ | - ដ - | ៧ នាក់  |

### ២៥-ខេត្តត្បូងឃ្មុំ

#### ស្រុកតំបែរ

|                        |                          |        |
|------------------------|--------------------------|--------|
| ១៥៨៩. ឃុំ បុងជាច       | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
| ១៥៩០. ឃុំ តំបែរ        | - ដ -                    | ៥ នាក់ |
| ១៥៩១. ឃុំ គោកស្រុក     | - ដ -                    | ៧ នាក់ |
| ១៥៩២. ឃុំ នាងទើត       | - ដ -                    | ៥ នាក់ |
| ១៥៩៣. ឃុំ សេដា         | - ដ -                    | ៩ នាក់ |
| ១៥៩៤. ឃុំ ទឹកជ្រៅ      | - ដ -                    | ៩ នាក់ |
| ១៥៩៥. ឃុំ ត្រពាំងព្រីង | - ដ -                    | ៩ នាក់ |

#### ស្រុកក្រូចឆ្មារ

|                       |                          |         |
|-----------------------|--------------------------|---------|
| ១៥៩៦. ឃុំ ឈូក         | ចំនួនសមាជិកក្រុមប្រឹក្សា | ៧ នាក់  |
| ១៥៩៧. ឃុំ ជំនីក       | - ដ -                    | ៩ នាក់  |
| ១៥៩៨. ឃុំ កំពង់ទ្រាស  | - ដ -                    | ៧ នាក់  |
| ១៥៩៩. ឃុំ កោះពីរ      | - ដ -                    | ៥ នាក់  |
| ១៦០០. ឃុំ ក្រូចឆ្មារ  | - ដ -                    | ៩ នាក់  |
| ១៦០១. ឃុំ ប៊ុស១       | - ដ -                    | ៧ នាក់  |
| ១៦០២. ឃុំ ប៊ុស២       | - ដ -                    | ៥ នាក់  |
| ១៦០៣. ឃុំ ព្រែកអាជី   | - ដ -                    | ៧ នាក់  |
| ១៦០៤. ឃុំ ការខ្នុរ    | - ដ -                    | ៩ នាក់  |
| ១៦០៥. ឃុំ ស្វាយឃ្លាំង | - ដ -                    | ៧ នាក់  |
| ១៦០៦. ឃុំ ទ្រា        | - ដ -                    | ៧ នាក់  |
| ១៦០៧. ឃុំ ទួលស្នួល    | - ដ -                    | ១១ នាក់ |



**ស្រុកមេមត់**

|                     |                          |         |
|---------------------|--------------------------|---------|
| ១៦០៨. ឃុំ ចាន់មូល   | ចំនួនសមាជិកក្រុមប្រឹក្សា | ៥ នាក់  |
| ១៦០៩. ឃុំ ដាំ       | - ដ -                    | ៥ នាក់  |
| ១៦១០. ឃុំ ដាំក្រវៀន | - ដ -                    | ៧ នាក់  |
| ១៦១១. ឃុំ ដាំតាមៅ   | - ដ -                    | ៧ នាក់  |
| ១៦១២. ឃុំ ដារ       | - ដ -                    | ១១ នាក់ |
| ១៦១៣. ឃុំ កំពាន់    | - ដ -                    | ៩ នាក់  |
| ១៦១៤. ឃុំ មេមង      | - ដ -                    | ៥ នាក់  |
| ១៦១៥. ឃុំ មេមត់     | - ដ -                    | ១១ នាក់ |
| ១៦១៦. ឃុំ រុង       | - ដ -                    | ៧ នាក់  |
| ១៦១៧. ឃុំ រំចេក     | - ដ -                    | ៧ នាក់  |
| ១៦១៨. ឃុំ ត្រមូង    | - ដ -                    | ៩ នាក់  |
| ១៦១៩. ឃុំ ទន្លេ     | - ដ -                    | ៧ នាក់  |
| ១៦២០. ឃុំ ទ្រៀក     | - ដ -                    | ៥ នាក់  |
| ១៦២១. ឃុំ គគីរ      | - ដ -                    | ៧ នាក់  |

**ស្រុកអូររាំង**

|                     |                          |         |
|---------------------|--------------------------|---------|
| ១៦២២. ឃុំ អំពិលតាពក | ចំនួនសមាជិកក្រុមប្រឹក្សា | ១១ នាក់ |
| ១៦២៣. ឃុំ ចក        | - ដ -                    | ៩ នាក់  |
| ១៦២៤. ឃុំ ជំរិល     | - ដ -                    | ៧ នាក់  |
| ១៦២៥. ឃុំ គងជ័យ     | - ដ -                    | ១១ នាក់ |
| ១៦២៦. ឃុំ មៀន       | - ដ -                    | ៩ នាក់  |
| ១៦២៧. ឃុំ ព្រះធាតុ  | - ដ -                    | ១១ នាក់ |
| ១៦២៨. ឃុំ ទួលស្លឹក  | - ដ -                    | ៧ នាក់  |

**ស្រុកពញាឮក្រក**

|                 |                          |        |
|-----------------|--------------------------|--------|
| ១៦២៩. ឃុំ ដូនតី | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់ |
|-----------------|--------------------------|--------|



|                        |       |         |
|------------------------|-------|---------|
| ១៦៣០. ឃុំ កក់          | - ដ - | ១១ នាក់ |
| ១៦៣១. ឃុំ កណ្តាលជ្រំ   | - ដ - | ១១ នាក់ |
| ១៦៣២. ឃុំ កោងកាង       | - ដ - | ១១ នាក់ |
| ១៦៣៣. ឃុំ ក្រែក        | - ដ - | ១១ នាក់ |
| ១៦៣៤. ឃុំ ពពេល         | - ដ - | ៩ នាក់  |
| ១៦៣៥. ឃុំ ត្រពាំងផ្លុង | - ដ - | ១១ នាក់ |
| ១៦៣៦. ឃុំ វាលម្លូរ     | - ដ - | ៧ នាក់  |

**ស្រុកតូចឃុំ**

|                     |                          |         |
|---------------------|--------------------------|---------|
| ១៦៣៧. ឃុំ អញ្ជើម    | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១៦៣៨. ឃុំ បឹងព្រួល  | - ដ -                    | ៧ នាក់  |
| ១៦៣៩. ឃុំ ជីគរ      | - ដ -                    | ៩ នាក់  |
| ១៦៤០. ឃុំ ជីរោទ៍ទី១ | - ដ -                    | ៧ នាក់  |
| ១៦៤១. ឃុំ ជីរោទ៍ទី២ | - ដ -                    | ៩ នាក់  |
| ១៦៤២. ឃុំ ជប់       | - ដ -                    | ១១ នាក់ |
| ១៦៤៣. ឃុំ គរ        | - ដ -                    | ១១ នាក់ |
| ១៦៤៤. ឃុំ លៀង       | - ដ -                    | ៧ នាក់  |
| ១៦៤៥. ឃុំ មង្គៀវ    | - ដ -                    | ៧ នាក់  |
| ១៦៤៦. ឃុំ ពាមជីលាំង | - ដ -                    | ៧ នាក់  |
| ១៦៤៧. ឃុំ រកាពប្រាំ | - ដ -                    | ១១ នាក់ |
| ១៦៤៨. ឃុំ ស្រឡប់    | - ដ -                    | ១១ នាក់ |
| ១៦៤៩. ឃុំ ថ្មពេជ្រ  | - ដ -                    | ៩ នាក់  |
| ១៦៥០. ឃុំ ទន្លេបិទ  | - ដ -                    | ១១ នាក់ |

**ក្រុងស្អាង**

|                         |                          |         |
|-------------------------|--------------------------|---------|
| ១៦៥១. សង្កាត់ វិហារល្អង | ចំនួនសមាជិកក្រុមប្រឹក្សា | ៩ នាក់  |
| ១៦៥២. សង្កាត់ ស្នួង     | - ដ -                    | ១១ នាក់ |

**មាត្រា ២. -**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែ ត្រាសាធ្ន៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២១ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ឧទ្ធរាន៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរាន៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៤១.៨.៨៨.៣.៩៩**

**អនុក្រឹត្យ**

**ស្តីពី**

**ការកែតម្រូវបទប្បញ្ញត្តិអំពីការអនុវត្តការងារសេវាហិរញ្ញវត្ថុមិនមែនធនាគារ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អង្គភាពសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអង្គការសេវាហិរញ្ញវត្ថុមិនមែនធនាគារ

**សម្រេច**

**មាត្រា ១.-**

ត្រូវបានតែងតាំងមន្ត្រីរាជការ នៃអង្គភាពសវនកម្មផ្ទៃក្នុង នៃអង្គភាពសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដូចខាងក្រោម៖



- ១-លោក **លីម ចាន់ណា** ជាប្រធាននាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរ  
សេវាហិរញ្ញវត្ថុមិនមែនធនាគារ
- ២-លោក **អ៊ុន វិធី** ជាប្រធាននាយកដ្ឋានសវនកម្មទី១នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរ  
សេវាហិរញ្ញវត្ថុមិនមែនធនាគារ
- ៣-លោក **អ៊ឹម សុផល** ជាប្រធាននាយកដ្ឋានសវនកម្មទី២នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរ  
សេវាហិរញ្ញវត្ថុមិនមែនធនាគារ។

**មាត្រា ២.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង  
ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ  
តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៤ ខែ ក្រាបាស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥  
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២១ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាដូចមុន
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

**លេខ ៣១៩ លហវ ២០២១**

**ប្រកាសអនុក្រសួង**  
**ស្តីពី**

**ការពិនិត្យជាប្រចាំ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០២/០០៦ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៩ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក



ទំព័រទី ១ នៃ ៣

- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

**សង្ខេប**


**ប្រការ១ .-**

ការពិន័យជាប្រាក់ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានអនុវត្តចំពោះជនទាំងឡាយណាដែលប្រព្រឹត្តអំពើល្មើសនៅនឹងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

**ប្រការ២ .-**

ប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យទៅតាមប្រភេទបទល្មើសនីមួយៗ ត្រូវបានរៀបចំជាបញ្ជីពិន័យជាប្រាក់ ដូចខាងក្រោម ៖

| លេខរៀង<br>បទល្មើស | បរិយាយប្រភេទបទល្មើស                                                                                                   | កម្រិតទឹកប្រាក់ពិន័យ<br>(រៀល) |
|-------------------|-----------------------------------------------------------------------------------------------------------------------|-------------------------------|
| ១                 | ការមិនបានចុះបញ្ជីកែប្រែ ការផ្លាស់ប្តូរផ្សេងៗ នៅក្រសួងពាណិជ្ជកម្ម                                                      | ១.០០០.០០០                     |
| ២                 | ការមិនតម្កល់ទុកប្រតិវិធីទំនិញប្រចាំឆ្នាំ                                                                              | ២.០០០.០០០                     |
| ៣                 | ការផ្តល់ព័ត៌មានមិនពិត និងការក្លែងបន្លំឯកសារតម្រូវសម្រាប់ការចុះបញ្ជី                                                   | ១.០០០.០០០                     |
| ៤                 | ការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានការអនុញ្ញាត                                            | ១០.០០០.០០០                    |
| ៥                 | ការផ្តល់ព័ត៌មានមិនពិតលើរបាយការណ៍ កំណត់ហេតុ ឬឯកសារផ្សេងទៀត<br>របស់ក្រុមហ៊ុន ដែលត្រូវផ្ញើមកតម្កល់ទុកនៅក្រសួងពាណិជ្ជកម្ម | ២.០០០.០០០                     |
| ៦                 | ការមិនបានបញ្ជូនច្បាប់ចម្លងរបាយការណ៍ហិរញ្ញវត្ថុមកតម្កល់ទុកនៅក្រសួង<br>ពាណិជ្ជកម្ម                                      | ២.០០០.០០០                     |
| ៧                 | ការស្នើសុំចុះបញ្ជីម៉ាកសាជាថ្មី ហួសរយៈពេលកំណត់លើសពី ៦ខែ                                                                | ២០០.០០០                       |

  
ទំព័រទី ២ នៃ ៣





**ប្រការ៣ .-**

ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំគម្រោងចំណូលពីការពិន័យទៅតាមប្រភេទបទល្មើសនីមួយៗ ដែលចែងក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងនេះ ដើម្បីដាក់បញ្ចូលទៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

នៅក្នុងឆ្នាំអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ក្រសួងពាណិជ្ជកម្ម ត្រូវប្រមូលចំណូលពីការពិន័យ បង់ចំណូល និងកត់ត្រាជាចំណូលថវិកាថ្នាក់ជាតិ។

**ប្រការ៤ .-**

ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើរបាយការណ៍ចំណូលប្រចាំខែ និងប្រចាំឆ្នាំ ផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍ចំណូលប្រចាំខែ និងប្រចាំឆ្នាំ ត្រូវធ្វើឡើងតាមទម្រង់ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**ប្រការ៥ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៦ .-**

ប្រកាសអន្តរក្រសួងនេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១ តទៅ។

**ប្រការ៧ .-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន។

ថ្ងៃពុធនេះ ខែសីហា ឆ្នាំឆ្លូវ ភ្ន័លក ព.ស.២៥៦៥  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១



កន្លែងទទួល: អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- អាជ្ញាធរសេដ្ឋកិច្ចជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- រដ្ឋបាលរាជធានី ខេត្ត
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ទំព័រទី ៣ នៃ ៣





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ.៣១៦៧...សហវ.១២៣៧**

**ប្រកាសអនុក្រសួង**  
**ស្តីពី**


**ការបែងចែកចំណូលពីសេវាសាធារណៈ និងចំណូលពីការពិន័យរបស់ក្រសួងពាណិជ្ជកម្ម**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៨/០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៨/០១៩ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

  
**ទំព័រទី ១ នៃ ៥**

- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសអនុក្រសួងលេខ៣១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញប្រកាសអនុក្រសួងលេខ៣១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្តីពីការពិន័យជាប្រាក់ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

**សង្ខេប**


**ប្រការ១ .-**

ចំណូលពីសេវាសាធារណៈ ដែលប្រមូលបានដោយអង្គភាពរដ្ឋបាលកណ្តាលនៃក្រសួងពាណិជ្ជកម្ម លើប្រភេទសេវាស្ថិតក្នុងឧបសម្ព័ន្ធទី១ នៃប្រកាសអនុក្រសួងលេខ៣១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ត្រូវបែងចែកដូចតទៅ ៖

- |                                                    |                            |
|----------------------------------------------------|----------------------------|
| - បង់ចូលថវិកាជាតិ                                  | ចំនួន ៤០% នៃចំណូលប្រមូលបាន |
| - ប្រាក់រង្វាន់របស់ក្រសួងពាណិជ្ជកម្ម               | ចំនួន ៥៨% នៃចំណូលប្រមូលបាន |
| - ប្រាក់រង្វាន់បង់ចូលមូលនិធិ ក.ហ.ស                 | ចំនួន ១% នៃចំណូលប្រមូលបាន  |
| - ប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ចំនួន ១% នៃចំណូលប្រមូលបាន។ |

**ប្រការ២ .-**

ចំណូលពីសេវាសាធារណៈ ដែលក្រសួងពាណិជ្ជកម្មធ្វើប្រតិបត្តិកម្មមុខងារជូនរដ្ឋបាលរាជធានី ខេត្ត លើប្រភេទសេវាដែលចែងក្នុងឧបសម្ព័ន្ធទី២ នៃប្រកាសអនុក្រសួងលេខ៣១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បែងចែកដូចខាងក្រោម ៖

  
ទំព័រទី ២ នៃ ៥  


- បង់ចូលថវិការបស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៣៧% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ចំនួន ៥៨% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៣% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ចំនួន ១% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចំនួន ១% នៃចំណូលប្រមូលបាន។

**ប្រការ៣ .-**

ចំណូលពីការពិន័យ ដែលប្រមូលបានដោយក្រសួងពាណិជ្ជកម្ម ត្រូវបែងចែកដូចខាងក្រោម ៖

- បង់ចូលថវិកាជាតិ ចំនួន ៤០% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់ក្រសួងពាណិជ្ជកម្ម ចំនួន ៥៨% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់បង់ចូលមូលនិធិ ក.ហ.ស ចំនួន ១% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១% នៃចំណូលប្រមូលបាន។

**ប្រការ៤ .-**

ចំណូលពីការផ្ដន្ទាទោស ដែលក្រសួងពាណិជ្ជកម្មប្រមូលបានដោយអនុវត្តតាមសេចក្តីសម្រេចរបស់សាលា

ជម្រះក្តី ត្រូវបែងចែកដូចខាងក្រោម ៖


- បង់ចូលថវិកាជាតិ ចំនួន ១៦% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់ក្រសួងពាណិជ្ជកម្ម ចំនួន ៥៨% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់សរុបរបស់សាលាជម្រះក្តីពាក់ព័ន្ធ ចំនួន ២៤% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់បង់ចូលមូលនិធិ ក.ហ.ស ចំនួន ១% នៃចំណូលប្រមូលបាន
- ប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១% នៃចំណូលប្រមូលបាន។

**ប្រការ៥ .-**

អនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម បុរេប្រទានប្រាក់រង្វាន់សរុបដែលបានកំណត់ក្នុងប្រការ១ ប្រការ៣ និងប្រការ៤ នៃប្រកាសអន្តរក្រសួងនេះ ដោយដកយកពីចំណូលប្រមូលបាន និងបើកផ្តល់ចំណែកប្រាក់រង្វាន់ជូនដល់អង្គភាពគោលដៅនីមួយៗ។

**ប្រការ៦ .-**

អនុញ្ញាតឱ្យរដ្ឋបាលរាជធានី ខេត្ត បុរេប្រទានប្រាក់រង្វាន់សរុបដែលបានកំណត់ក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងនេះ ដោយដកយកពីចំណូលប្រមូលបាន និងបើកផ្តល់ចំណែកប្រាក់រង្វាន់ជូនដល់អង្គភាពគោលដៅនីមួយៗ។

  
ទំព័រទី ៣ នៃ ៥





**ប្រការ៧ .-**

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានី ខេត្ត ត្រូវគ្រោងឥណទានចំណាយនៅក្នុងគម្រោងចំណាយថវិកា ប្រចាំឆ្នាំរបស់ខ្លួន ដែលជាកម្មវត្ថុសម្រាប់ការធ្វើអាណត្តិនិយ័តកម្មទូទាត់ប្រាក់រង្វាន់ដែលបានបុព្វប្រទាន។

ការទូទាត់ប្រាក់រង្វាន់ ត្រូវធ្វើឡើងជារៀងរាល់ខែ ដោយអនុវត្តតាមនីតិវិធីដែលកំណត់ដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**ប្រការ៨ .-**

ការផ្តល់ប្រាក់រង្វាន់ ដែលមានចែងក្នុងប្រកាសអន្តរក្រសួងនេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ ការចំណាយឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកដែលបំពេញភារកិច្ចផ្ទាល់ និងមន្ត្រី បុគ្គលិកផ្សេងៗទៀត និងប្រើប្រាស់ សម្រាប់ការចំណាយពង្រឹងយន្តការប្រមូលចំណូល។

ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។

ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុលោមតាមការសម្រេច របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។

ការបើកផ្តល់ប្រាក់រង្វាន់ជូនបុគ្គលិកនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុលោមតាមការសម្រេចរបស់អភិបាល នៃគណៈអភិបាលរាជធានី ខេត្តសាមី។


**ប្រការ៩ .-**

- ត្រូវបាននិករណ៍ប្រកាសអន្តរក្រសួង ដូចខាងក្រោម ៖
- ១- ប្រកាសអន្តរក្រសួងលេខ១០២៤ សហវ.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការផ្តល់រង្វាន់លើកទឹកចិត្ត លើការគ្រប់គ្រង និងការប្រមូលចំណូលពិភពលោកសេវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម
  - ២- ប្រកាសអន្តរក្រសួងលេខ៣៣៤ សហវ.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអត្រារង្វាន់ លើកទឹកចិត្តលើការគ្រប់គ្រង និងការប្រមូលចំណូលពិភពលោកសេវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ១០ .-**

ប្រកាសអន្តរក្រសួងនេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃទី ~~០១~~ ខែ ~~សីហា~~ ឆ្នាំ២០២១ តទៅ។

  
ទំព័រទី ៤ នៃ ៥  




ប្រការ១១ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ  
នៃក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្ត  
ប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន។ *kh*

ថ្ងៃពុធនាគារខែសីហា ឆ្នាំ២០២១ ភ្នំពេញ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១  
ធ្វើនៅរាជធានីភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី *kh*  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
  
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម *kh*  
  
ហ៊ុន សែន

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ក្រសួងយុត្តិធម៌
- អាជ្ញាធរសវនកម្មជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- រដ្ឋបាលរាជធានី ខេត្ត
- ដូចប្រការ១១
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

*kh*



**ក្រសួងរ៉ែ និងថាមពល**

Ministry of Mines and Energy

លេខ: ០២៣៣ រថ: អ(បក.បក

**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

Kingdom of Cambodia

## Nation Religion King

**ပြဋ္ဌာန်း**

১৫৫৩

**លក្ខខណ្ឌនៃវិធានអនុញ្ញាតដំណើរការស្ថាប័នយុវប្រជាជនឧស្ស័នឥន្ធនៈ**

លេខ ០២៣៣.៧៥.អ.ប.ក.ស. ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១០.

## រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ចុះថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអីនិងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៩/០០៦ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ១៣៧អនក្រ.បកចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអីនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងអីនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រកចុះថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០១៧របស់ក្រសួងអីនិងថាមពលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងអីនិងថាមពល

- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពល
- បានឃើញសាវ័ត្រលេខ ០១៤០ រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពល
- បានឃើញសំណើចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់លោក លីម សំណាង។
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងវ៉ែនីងថាមពល

**សម្រេច**

**ប្រការ១...**

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ យ៉ីហោ ដេប៉ូតេលា វិបុល ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់លោក លីម សំណាង (ម្ចាស់ស្ថានីយ)។

**ប្រការ២...**

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

**ប្រការ៣...**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រកចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. លិខិតអនុញ្ញាតទីតាំងពីក្រសួងរៀបចំដែនដី
២. លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

**ប្រការ៤...**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមសាវ័ត្រលេខ០១៤០ រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពលដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសាវ័ត្រខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖





១. ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ដែលមានពោងឧស្ម័នឥន្ធនៈ ដាក់លើដីគួរមានទំហំ ផ្ទៃដីអប្បបរមា៧៥០ម៉ែត្រក្រឡា និងមានក្បាលដីអប្បបរមា២៥ម៉ែត្រ
២. ពោងឧស្ម័នឥន្ធនៈមិនត្រូវ ផ្ទុកឧស្ម័នឥន្ធនៈលើសពី១០តោន
៣. ពោងឧស្ម័នឥន្ធនៈ ត្រូវស្ថិតនៅទីតាំងដែលស្រឡះល្អ និងមានរបងសំណាញ់ការពារព័ទ្ធ ជុំវិញពោងឧស្ម័នឥន្ធនៈ
៤. មិនអនុញ្ញាតឱ្យមានបុគ្គលិកស្នាក់នៅក្បែរបរិវេណពោងឧស្ម័នឥន្ធនៈ
៥. ពោងឧស្ម័នឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៧,៥០ម៉ែត្រពីរបងព្រំដីស្ថានីយ
៦. ពោងឧស្ម័ន ឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា៧,៥០ម៉ែត្រពីទូចាក់ឧស្ម័នឥន្ធនៈ
៧. ត្រូវមានកំបាំងទទួលប្រេងឥន្ធនៈ
៨. ទូចាក់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា៦ម៉ែត្រពីរបងព្រំដីស្ថានីយ
៩. ត្រូវមានគន្លឹះអាសន្នរួម
១០. ត្រូវមានរបងការពារកំបាំងទទួលឧស្ម័នឥន្ធនៈ ពីការប៉ះទង្គិច
១១. ត្រូវគូសគំនូសសញ្ញាសម្រាប់ចំណាត់ថយន្តឆ្នេរឧស្ម័នឥន្ធនៈ
១២. ត្រូវមានប្រព័ន្ធហ្វែងកសាងរឹង ប្រេង និងទឹក ។

**ប្រការ៥...**

ម្ចាស់ស្ថានីយត្រូវគោរព តាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការបទប្បញ្ញត្តិ ផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

**ប្រការ៦...**

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ មកក្រសួងរ៉ែ និងថាមពលមុនប្រគល់ សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិការ ស្ថានីយនេះ។

**ប្រការ៧...**

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាស នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃ ក្រសួងរ៉ែ និងថាមពល។

**ប្រការ៨...**

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងការអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។





**ប្រការ៩...**

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

**ប្រការ១០...**

ម្ចាស់ស្ថានីយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិង ថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

**ប្រការ១១...**

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយ លេខ០២៣៣.៧៥.អប្រត.ណ#.....ចុះថ្ងៃទី...៣១.....ខែ...កក្កដា.....ឆ្នាំ២០២០.....របស់ ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

**ប្រការ១២...**

ក្នុងករណីស្ថានីយនេះ ផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តល្មើសច្បាប់ ឬល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ០២៣៣.៧៥.អប្រត.ណ# ចុះថ្ងៃទី...៣១.....ខែ...កក្កដា.....ឆ្នាំ២០២០.....នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

**ប្រការ១៣...**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការប្រធានមន្ទីររ៉ែ និងថាមពល រាជធានីភ្នំពេញ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ...៣១...ខែ...កក្កដា...ឆ្នាំ...២០២០...  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...៣១...ខែ...កក្កដា...ឆ្នាំ២០២០...  
**រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល**

- កន្លែងទទួល:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
  - សាលារាជធានីភ្នំពេញ
  - ដូចប្រការ១៣
  - រាជកិច្ច
  - ឯកសារកាលប្បវត្តិ

  
**ស៊ុយ សែម**



**ក្រសួងរ៉ែ និងថាមពល**  
Ministry of Mines and Energy  
លេខ: ០២៣៤ រ.ប.ក.ប.ក

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**  
Kingdom of Cambodia  
Nation Religion King

**ប្រកាស**  
**ស្តីពី**

**លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថាប័នប្រេង និងឧស្ម័នឥន្ធនៈ**  
លេខ: ០២៣៤ រ.ប.ក.ប.ក. ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២១

**រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៩/០០៦ចុះ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យ អន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រកចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹង ប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងនិង





ឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាព សម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ ក្រសួងវ៉ែនីងថាមពល
- បានឃើញសំណើចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់លោក ស៊ឹម អ៊ី
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងវ៉ែនីងថាមពល

**សម្រេច**

**ប្រការ១...**

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយរួមប្រេង និង ឧស្ម័នឥន្ធនៈ យ៉ីហោ ដេប៉ូតេលា ស៊ឹម អ៊ី ស្ថិតនៅភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត របស់លោក ស៊ឹម អ៊ី (ម្ចាស់ស្ថានីយ)។

**ប្រការ២...**

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុង ស្ថានីយរបស់ខ្លួន។

**ប្រការ៣...**

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រកចុះ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងវ៉ែនីងថាមពលដោយ ត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោម ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

**ប្រការ៤...**

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. មិនអនុញ្ញាតឱ្យបញ្ចូល និងលក់ឧស្ម័នឥន្ធនៈក្នុងធុង នៅក្នុងបរិវេណស្ថានីយ
២. កប់ពងទទួលប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៣ម៉ែត្រពីព្រំដីស្ថានីយ
៣. ពោងប្រេងឥន្ធនៈមួយដាក់ប្រេងឥន្ធនៈបានតែមួយប្រភេទប៉ុណ្ណោះ



Handwritten signature or mark.

- ៤. ត្រូវមានគំនូសសញ្ញាសម្រាប់រថយន្តផ្ទេរប្រេង និងឧស្ម័នឥន្ធនៈ
- ៥. មិនត្រូវបំពាក់វ៉ាន បិទ បើកនៅជាប់នឹងតួបំពង់ខ្យល់ប្រេងឥន្ធនៈ
- ៦. ទុយោទូចាក់ប្រេងឥន្ធនៈមិនត្រូវមានប្រវែងលើសពី៦ម៉ែត្រ
- ៧. ត្រូវបំពាក់គន្លឹះអាសន្ននៅតាមទូចាក់ប្រេង និងទូចាក់ឧស្ម័នឥន្ធនៈនីមួយៗ
- ៨. ត្រូវមានប្រព័ន្ធចែកចាយសំណល់រឹង ប្រេង និងទឹក
- ៩. ពោងឧស្ម័នឥន្ធនៈមួយគួរផ្ទុកឧស្ម័នឥន្ធនៈមិនលើសពី ១០តោន
- ១០. ពោងឧស្ម័នឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា៧,៥ម៉ែត្រ ពីអគារ និងមានចម្ងាយអប្បបរមា៧,៥ ម៉ែត្រពីព្រំដីស្ថានីយ
- ១១. ទូចាក់ឧស្ម័នឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ម៉ែត្រពីព្រំដីស្ថានីយ
- ១២. ត្រូវមានរបងសំណាញ់ដែកការពារព័ទ្ធជុំវិញពោងឧស្ម័នឥន្ធនៈ។

**ប្រការ៥...**

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែនិងថាមពល ក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

**ប្រការ៦...**

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ មកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

**ប្រការ៧...**

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។

**ប្រការ៨...**

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែនិងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

**ប្រការ៩...**

ម្ចាស់ស្ថានីយត្រូវរាយការណ៍មក អគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាម ដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។



*(Handwritten signature)*



**ប្រការ១០...**

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល រយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

**ប្រការ១១...**

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយ លេខ.០១៣៤.៤៥.៥(បក.ល.ក.ចុះថ្ងៃទី.....៣១.....ខែ.....កក្កដា.....ឆ្នាំ២០២១.....របស់ ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

**ប្រការ១២...**

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តល្មើសច្បាប់ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៣៤.៤៥.៥(បក.ល.ក.ចុះ ថ្ងៃទី.....៣១.....ខែ.....កក្កដា.....ឆ្នាំ២០២១.....នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

**ប្រការ១៣...**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ.ពុធ.១១៩៩៩.ខែ.សីហា.ឆ្នាំ.ស៊ុច.....ព.ស. ២៥៦៤.  
ធ្វើនៅភ្នំពេញ ថ្ងៃទី.៣១.....ខែ.កក្កដា.....ឆ្នាំ២០២១.

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល 



ស៊ុយ សែម

**កន្លែងទទួល:**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- សាលាខេត្តកំពត
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ  
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ  
ទីស្តីការគណៈរដ្ឋមន្ត្រី